



ශ්‍රී ටේම් ග්‍රැමේ ආගමික විධිවිධාන  
Awig-awig Désa Adat Sembung Gedé  
පූර්වාකා  
**PURWAKA**

ශ්‍රී ටේම් ග්‍රැමේ ආගමික විධිවිධාන විධිවිධාන විධිවිධාන විධිවිධාන  
**Om Awighnamastu Nama Siddham, Om Siddhirastu Tad Astu Swàhà**

ශ්‍රී ස්වාස්ථාස්ථා  
Om Swastyastu,

අප මා කුලයේ ජනතාවගේ විධිවිධාන බඩ තුළ  
Madasar antuk pasungkeman Krama Désa Adat Sembung Gedé, wewidangan Désa  
ග්‍රැමේ ආගමික විධිවිධාන විධිවිධාන විධිවිධාන විධිවිධාන විධිවිධාන විධිවිධාන  
Sembung Gede, Kecamatan Kerambitan, Kabupaten Tabanan, ring pasamuhan duk  
රාහිනා සාසාරික විධිවිධාන විධිවිධාන විධිවිධාන (ගෙදර 11 මේ 2024),  
කඹුරු විධිවිධාන විධිවිධාන විධිවිධාන විධිවිධාන විධිවිධාන විධිවිධාන  
kacumpunin jagi merevisi awig-awig Désa Adat saha reruntutannyané. Sané  
විධිවිධාන විධිවිධාන විධිවිධාන විධිවිධාන විධිවිධාන විධිවිධාන  
mangkin ring rahina Buda, Saka warsa 1946 (Tanggal 4 Septémber 2024),

භාවනා විධිවිධාන විධිවිධාන විධිවිධාන විධිවිධාන විධිවිධාන විධිවිධාන  
utsaha inucap sampun kapuputang. Mapangawit antuk Tri Hita Karana (Parhyangan,  
පුරාණ විධිවිධාන විධිවිධාන විධිවිධාන විධිවිධාන විධිවිධාන විධිවිධාන  
Pawongan, Palemahan), kadasarin antuk sagilik saguluk salunglung  
සාසාරික විධිවිධාන විධිවිධාන විධිවිධාන විධිවිධාන විධිවිධාන විධිවිධාන  
sabayantaka, nganutin Catur Purusa Artha (Dharma, Artha, Kama, Moksa), saha

භූමියෙහි සේවයෙහි ක්‍රියාත්මක කළ හැකි පිළිගැනීමක් ලෙසින්  
ngutamayang agama Hindu pinaka sraddha, Awig-Awig Désa Adat Sembung Gedé  
කර්මයන්හිදී සේවයෙහි ක්‍රියාත්මක කළ හැකි පිළිගැනීමක් ලෙසින්  
kasuratang. Awig-Awig puniki pinaka sesuluh tur pangiket angganing jana makasami  
සෑම අයෙකුටම සේවයෙහි ක්‍රියාත්මක කළ හැකි පිළිගැනීමක් ලෙසින්  
sané maDésa Adat ring Désa Adat Sembung Gedé, ring sajeroning tata-titin nyané  
විශේෂයෙන්ම ප්‍රජාතන්ත්‍රවාදී ප්‍රජාතන්ත්‍රවාදී ප්‍රජාතන්ත්‍රවාදී ප්‍රජාතන්ත්‍රවාදී  
masima krama. Pradé wénten pakéwuh Prajuru Désa Adat ngénterang pamargin Désa  
සේවයෙහිදී සේවයෙහි ක්‍රියාත්මක කළ හැකි පිළිගැනීමක් ලෙසින්  
Adat, Awig-Awig puniki pinaka pasukertan niwakang pamutus.

විශේෂයෙන්ම ප්‍රජාතන්ත්‍රවාදී ප්‍රජාතන්ත්‍රවාදී ප්‍රජාතන්ත්‍රවාදී ප්‍රජාතන්ත්‍රවාදී  
Majeng krama lan jana sané magenah ring wewidangan Désa Adat Sembung Gedé,  
විශේෂයෙන්ම ප්‍රජාතන්ත්‍රවාදී ප්‍රජාතන්ත්‍රවාදී ප්‍රජාතන්ත්‍රවාදී ප්‍රජාතන්ත්‍රවාදී  
mangda satinut ring sadaging Awig-Awig puniki, riantukan sampun pinaka  
ප්‍රජාතන්ත්‍රවාදී ප්‍රජාතන්ත්‍රවාදී ප්‍රජාතන්ත්‍රවාදී ප්‍රජාතන්ත්‍රවාදී  
pasungkeman sareng sami Krama Désa Adat Sembung Gedé. Pradé wénten jana ring  
විශේෂයෙන්ම ප්‍රජාතන්ත්‍රවාදී ප්‍රජාතන්ත්‍රවාදී ප්‍රජාතන්ත්‍රවාදී ප්‍රජාතන්ත්‍රවාදී  
wewidangan Désa Adat utawi krama sané sampun mapaiketan ring Désa Adat  
විශේෂයෙන්ම ප්‍රජාතන්ත්‍රවාදී ප්‍රජාතන්ත්‍රවාදී ප්‍රජාතන්ත්‍රවාදී ප්‍රජාතන්ත්‍රවාදී  
Sembung Gedé mamurug utawi sané piwal ring sadaging Awig-Awig, wantah prajuru  
භූමියෙහි සේවයෙහි ක්‍රියාත්මක කළ හැකි පිළිගැනීමක් ලෙසින්  
Désa Adat sané kapatutang niwakang pamidanda, utawi krama sané kasudi manut  
විශේෂයෙන්ම ප්‍රජාතන්ත්‍රවාදී ප්‍රජාතන්ත්‍රවාදී ප්‍රජාතන්ත්‍රවාදී ප්‍රජාතන්ත්‍රවාදී  
parareman Désa Adat, nganutin daging Awig-Awig Désa Adat Sembung Gedé.

සාමාන්‍යයෙන්ම ප්‍රජාතන්ත්‍රවාදී ප්‍රජාතන්ත්‍රවාදී ප්‍රජාතන්ත්‍රවාදී ප්‍රජාතන්ත්‍රවාදී  
Sakaluring sané nénten munggah ring Awig-Awig puniki sané mapaiketan ring  
විශේෂයෙන්ම ප්‍රජාතන්ත්‍රවාදී ප්‍රජාතන්ත්‍රවාදී ප්‍රජාතන්ත්‍රවාදී ප්‍රජාතන්ත්‍රවාදී  
dharma negara, patut satinut ring Undang-Undang Dasar 1945 saha Peraturan





កា កោដាងនាល (ហ៊ីមាស្តបិ) ។

ka. Baḍawangnala (Empas Api).

ដា ក្រវ័បគុយសុរាត្រីត្រាស្រាដំឡើងនាសាសនាបិកាសាសនាត្រី ។

da. Busur panah masurat Lenggara Kreta Dharma Rakṣaka. Pinaka Sasanti.

ក្រវ័បគុយសុរាត្រីត្រាស្រាដំឡើងនាសាសនាបិកាសាសនាត្រី ។

(1) Dasar mabucu lima, suksman nyané Désa Adat Sembung Gedé mapikukuh antuk

បញ្ជាតិប្រាំមួយក្នុងក្រុងដាម្បង ១៩៤៥ ។

Pancasila, miwah Undang Undang Dasar 1945.

មេរូ ម៉ាកេរេប តុម៉ាង តិរា បិកាសាសនាត្រី ហិមាសាសនា ។

(2) Méru makereb tumpang tiga, pinaka Kahyangan ring Tri Hita Kāraṇa. Méru

ហិមាសាសនាត្រី បិកាសាសនាត្រី បិកាសាសនាត្រី ។

tegesné gunung, pinaka genah sthanan para Déwané. Kruna méru mawit saking

ត្រី ហិមាសាសនាត្រី បិកាសាសនាត្រី ។

kruna Mahāméru, gunung ring Bhāratawarṣa (India); gunung Seméru ring

ឧបទ្វីប ម៉ាហ្គាឌេស្កា បិកាសាសនាត្រី ។

Jawadwipa; gunung Agung ring Balidwīpa. Ring Siwasiddhānta, Ida Sanghyang

បិកាសាសនាត្រី បិកាសាសនាត្រី ។

Widhi mabhiṣéka Siwa Girinātha miwah śaktin Idané Déwi Parwati. Méru

ម៉ាកេរេប តុម៉ាង តិរា បិកាសាសនាត្រី ។

tumpang tiga sthanan Ida Sang Hyang Widhi sané mabhiṣéka Sanghyang Tri

ម៉ាកេរេប តុម៉ាង តិរា បិកាសាសនាត្រី ។

Murti. Ring Désa Adat Ida malinggih ring Kahyangan Tiga, inggih punika :

- បុរាណាសាសនាត្រី បិកាសាសនាត្រី ។

- Pura Désa sthanan Ida Déwa Brahmā;

- បុរាណាសាសនាត្រី បិកាសាសនាត្រី ។

- Pura Puseh sthanan Ida Déwa Wisnu;

- បុរាណាសាសនាត្រី បិកាសាសនាត្រី ។

- Pura Dalem sthanan Ida Déwa Siwa.

7. 𑀓𑀜𑀲𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓  
 Désa Adat kaiket olih Kahyangan Tiga, tan dados pasahang, saantukan Ida  
 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓  
 Sanghyang Tri Murti maraga Utpatti, Sthiti, Pralina ring Buana Agung lan Buana  
 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓

Alit.

𑀧𑀸𑀓𑀲𑀸𑀓 (𑀧𑀸𑀓𑀲𑀸𑀓) 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓

(3) Ranté (kalung ranté) pinaka Pawongan ring Tri Hita Kāraṇa. Ring lambang

𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓  
 panegara druéné, Garuda Pancasila taler kaunggahang pinaka "Kemanusiaan yang  
 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓  
 adil dan beradab". Sūkṣman ranté, kramané patut tan rered-rered ngiket  
 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓  
 pasawitran, pakulawargan, saling asah, asih, asuh, salunglung sabhayāntaka,  
 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓  
 tan pilih kasih sami krama linggihné pateh, punika mawinan tan patut ngandapang  
 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓  
 sinalih tunggil wangsa, sami patut inggilang bilih-bilih sang madrué pakayunan  
 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓  
 miwah laksana becik. Genah gambar ranté kadi macantolan ring dasar gambar  
 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓  
 séwosan ,empas, nāga lan méru, sūkṣmannyané mānuṣané tan prasiddha  
 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓 𑀧𑀸𑀓𑀲𑀸𑀓  
 mahurip rahayu yan tan wénten palemahan lan Kahyangan Widhi.

31 ភាពបិកាសាប្បមហាភិ

(4) Nāga pinaka Palembang.

ភាពបិកាសាប្បមហាភិ ភាពបិកាសាប្បមហាភិ ភាពបិកាសាប្បមហាភិ  
Nāga ring nyasa puniki kaunggahang kakālih, ring kiwa lan ring tengen, naraju  
សាសនាដំបូង ភាពបិកាសាប្បមហាភិ ភាពបិកាសាប្បមហាភិ ភាពបិកាសាប្បមហាភិ  
sakadi dacin. Kawiaktiané wantah sapunika prethiwi kalawan toyané  
( ភាពបិកាសាប្បមហាភិ ) ភាពបិកាសាប្បមហាភិ ភាពបិកាសាប្បមហាភិ ភាពបិកាសាប្បមហាភិ  
(palemahan) patūt upahayu gumanti naraju manut kabuatan. Naraju sakadi  
ដំបូង ភាពបិកាសាប្បមហាភិ ភាពបិកាសាប្បមហាភិ ភាពបិកាសាប្បមហាភិ  
dacin patut pisan kanggén gaguat olih Prajuru ritatkāla nuntun kramané  
ដំបូង ភាពបិកាសាប្បមហាភិ ភាពបិកាសាប្បមហាភិ ភាពបិកាសាប្បមហាភិ  
minakādi rikāla ngamargiang daging awig-awig, patut adil tan mabina-binayan,  
ភាពបិកាសាប្បមហាភិ ភាពបិកាសាប្បមហាភិ

Nāga kakālih luiré :

ហ្ន៎ ភាពបិកាសាប្បមហាភិ ភាពបិកាសាប្បមហាភិ ភាពបិកាសាប្បមហាភិ  
ha. Hyang Nāga Anantabhoga pinaka nyasa Déwa Brahmā minakadi prethiwi  
សាសនាដំបូង ភាពបិកាសាប្បមហាភិ ភាពបិកាសាប្បមហាភិ ភាពបិកាសាប្បមហាភិ  
sané tan telas-telas maka wit rayunan :

ភាពបិកាសាប្បមហាភិ ( ភាពបិកាសាប្បមហាភិ ) ។

1) Bhoga=rayunan (pangan);

ភាពបិកាសាប្បមហាភិ ( ភាពបិកាសាប្បមហាភិ ) ។

2) Upabhoga bhūṣaṇa (sandang);

ភាពបិកាសាប្បមហាភិ ( ភាពបិកាសាប្បមហាភិ ) ។

Paribhoga paumahan (papan).

ភាពបិកាសាប្បមហាភិ ភាពបិកាសាប្បមហាភិ ភាពបិកាសាប្បមហាភិ  
na. Hyang Nāga Basuki pinaka nyasa Déwa Wisnu, waluya toya sané nyusup  
ភាពបិកាសាប្បមហាភិ ភាពបិកាសាប្បមហាភិ ភាពបិកាសាប្បមហាភិ  
ka prethiwi gumanti sarwa tumuwuhé prasiddha mahurip lan mawoh,

ញីង្រៃក្រាងពេលមេធាគ្រប់ប្រាណិកក្នុងនាមក្រុមមេញីង្រៃ  
 ngwetuang bhoga, māwanan sarwa prāṇiné utamané mānuṣa mangguh  
 គារាហាយុកិធីព្រាស្រីកិលីក្រុមព្រាស្រីកិលីក្រុមព្រាស្រីកិលីក្រុម  
 karahayuan. Basuki tegesné rahayu. Kruna Basuki dados Basukian  
 រាហិស្តក្រុមសិវៈកិលីក្រុមព្រាស្រីកិលីក្រុមព្រាស្រីកិលីក្រុមព្រាស្រី  
 raris dados Besakih. Ring Pura Besakih wénten Pura Basukian maka Pura  
 ប្រាសិវៈគេពេញបិណ្ណក្រុមព្រាស្រីកិលីក្រុមព្រាស្រីកិលីក្រុមព្រាស្រី  
 Puseh Jagat Bali, sthanan Ida Déwa Wisṇu. Ring pura Basukian Rsi  
 ឯកក្រុមសិវៈកិលីក្រុមព្រាស្រីកិលីក្រុមព្រាស្រីកិលីក្រុមព្រាស្រី  
 Markandéya pecak mendem pancadhātu maka pangawit wéntené Pura  
 គីរីសិវៈ  
 Besakih.

១) ពេលឯងគេលនក្រុមព្រាស្រីកិលីក្រុមព្រាស្រីកិលីក្រុមព្រាស្រីកិលីក្រុមព្រាស្រី  
 Baḍawangnala sané mateges empas api (baḍawang = waḍawa = empas; penyū;  
 គេល = ហេតុលា = ហេតុ) ។ ពេញព្រាស្រីកិលីក្រុមព្រាស្រីកិលីក្រុមព្រាស្រីកិលីក្រុមព្រាស្រី  
 nala = anala = api), taler pinaka nyasa Déwa Brahmā. Baḍawangnala dados dasar  
 ប្រាសិវៈកិលីក្រុមព្រាស្រីកិលីក្រុមព្រាស្រីកិលីក្រុមព្រាស្រីកិលីក្រុមព្រាស្រី  
 prethiwi lan gunung sané marupa empas geni utawi magma. Gambar  
 ពេលឯងគេលពេញព្រាស្រីកិលីក្រុមព្រាស្រីកិលីក្រុមព្រាស្រីកិលីក្រុមព្រាស្រី  
 Baḍawangnala taler ngranjing Palembang ring bacakan Tri Hita Kāraṇa.

៤) ពេញស្រាប់តែក្រុមព្រាស្រីកិលីក្រុមព្រាស្រីកិលីក្រុមព្រាស្រីកិលីក្រុមព្រាស្រី  
 (5) Busur panah sané kagamel olih Baḍawangnala, masurat lengkara : Kreta Dharma  
 រាគមន៍  
 Rakṣaka.

- ហេតុព្រាស្រីកិលីក្រុមព្រាស្រីកិលីក្រុមព្រាស្រីកិលីក្រុមព្រាស្រីកិលីក្រុមព្រាស្រី = ប្រាសិវៈកិលីក្រុមព្រាស្រីកិលីក្រុមព្រាស្រីកិលីក្រុមព្រាស្រីកិលីក្រុមព្រាស្រី
- ha. Kreta = puput, sampurna;
- គេលឯង = គេលពេញព្រាស្រីកិលីក្រុមព្រាស្រីកិលីក្រុមព្រាស្រីកិលីក្រុមព្រាស្រី
- na. Dharma = kapatutan (āgama);





ຍັງ​ដ​ສິ​ທ​ເ​  
MURDDHA CITTA

ໂອ​ມ​ສ​ວ​ຍ​ສ​ຕ​ູ​  
Om Swastyastu

ໂອ​ມ​ອ​ວິ​ເ​ຍ​ນ​ມ​ສ​ຕ​ູ​ນ​ມ​ອ​ສິ​ດ​ທ​ເ​  
OM AWIGHNAM ASTU NAMO SIDDHAM

ສິ​ເ​ຍ​ຍ​ກ​ເ​ສ​ຕິ​ຍິ​ບ​ຸ​ບ​ຕ​ູ​ບ​ສິ​ເ​ຍ​ຍ​ເ​ດີ​ນິ​ບ​ຸ​ກ​ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ

Sembah bakti miwah pangastawan titiang majeng ring paduka Bhatara Bhatari  
ສ​ມ​ຍ​ຍ​ກ​ເ​ສ​ຕິ​ຍິ​ສ​ຍິ​ນິ​ບ​ຸ​ກ​ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ​ບຸ​ກ​ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ​ບຸ​ກ​ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ  
sasuwunan titiang sami, riantukan wantah malarapan panghyangning kalih paswécan  
ທິ​ທ​ສ​ຍິ​ນິ​ບ​ຸ​ກ​ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ​ບຸ​ກ​ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ​ບຸ​ກ​ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ

Ida Sang Hyang Widhi Waśa asung kretawarānugraha nyresti jagat jangkep rawuhing  
ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ​ສ​ຍິ​ນິ​ບ​ຸ​ກ​ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ​ບຸ​ກ​ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ​ບຸ​ກ​ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ

sadagingnya sami, mawinan wénten kahuripan sekala niskala ring Bhuana Agung  
ຍິ​ບ​ຸ​ກ​ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ​ບຸ​ກ​ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ​ບຸ​ກ​ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ​ບຸ​ກ​ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ  
miwah ring Bhuana Alit. Manut dresta, Désané kamanggehang dados pasayuban  
ສ​ຍິ​ນິ​ບ​ຸ​ກ​ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ​ບຸ​ກ​ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ​ບຸ​ກ​ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ​ບຸ​ກ​ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ

Krama Désa rawuhing kulawarga pawongannya sami, mawastu raris Désané  
ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ​ບຸ​ກ​ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ​ບຸ​ກ​ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ​ບຸ​ກ​ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ​ບຸ​ກ​ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ

kamanggehang pinaka pawakan Bhuana Agung, pawongannya kamanggehang pinaka  
ບ​ຸ​ກ​ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ​ບຸ​ກ​ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ​ບຸ​ກ​ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ​ບຸ​ກ​ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ

pawakan Bhuwana Alit. Sotaning pawakan Bhuwana Agung, Désané taler  
ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ​ບຸ​ກ​ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ​ບຸ​ກ​ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ​ບຸ​ກ​ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ

kamanggehang pinaka pawakan bhawa mahurip, sané kacirénin antuk wéntené pakilit  
ສິ​ເ​ຍ​ຍ​ກ​ເ​ສ​ຕິ​ຍິ​ສ​ຍິ​ນິ​ບ​ຸ​ກ​ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ​ບຸ​ກ​ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ​ບຸ​ກ​ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ

Tri Hita Kāraṇa sané tan dados pasahang,luwiré :

ທ​າ​ນິ​ບຸ​ກ​ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ​ບຸ​ກ​ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ​ບຸ​ກ​ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ​ບຸ​ກ​ສ​າ​ເ​ທ​າ​ກ​ເ​ທ​າ​ນິ  
ha. Parahyangan, inggih punika sahanan Parahyangan panyiwian Désa, genah



# ឯកសារចម្លងច្បាប់ធម្មនុញ្ញស្រុកស្រីស្រី

## DAGING AWIG-AWIG DÉSA ADAT SEMBUNG GEDÉ

	គណៈ
	Kaca
ប្រែកម្រិត.....	i
<b>PURWAKA</b> .....	i
គ្រឹះស្ថានធម្មនុញ្ញស្រុកស្រីស្រី .....	iv
<b>NIYASA DÉSA ADAT SEMBUNG GEDÉ</b> .....	iv
ធម្មនុញ្ញស្រុកស្រីស្រី .....	xi
<b>MURDDHA CITTA</b> .....	xi
ឯកសារចម្លងច្បាប់ធម្មនុញ្ញស្រុកស្រីស្រី .....	xiii
<b>DAGING AWIG-AWIG DÉSA ADAT SEMBUNG GEDÉ</b> .....	xiii
សំណុំរឿងស្រុកស្រីស្រី បទប្បញ្ញត្តិស្រុកស្រីស្រី បទប្បញ្ញត្តិស្រុកស្រីស្រី .....	៣
<b>SARGAH I ARAN, WEWIDANGAN, TIPE, MIWAH STATUS DÉSA ADAT</b> .....	1
សំណុំរឿងស្រុកស្រីស្រី បទប្បញ្ញត្តិស្រុកស្រីស្រី បទប្បញ្ញត្តិស្រុកស្រីស្រី .....	31
<b>SARGAH II PAMIKUKUH MIWAH PATITIS DÉSA ADAT</b> .....	4
សំណុំរឿងស្រុកស្រីស្រី បទប្បញ្ញត្តិស្រុកស្រីស្រី បទប្បញ្ញត្តិស្រុកស្រីស្រី .....	១1
<b>SARGAH III AWIG-AWIG, PARAREM, MIWAH PERATURAN LAIN DÉSA ADAT</b> ..	5
បទប្បញ្ញត្តិស្រុកស្រីស្រី ឯកសារចម្លងច្បាប់ធម្មនុញ្ញស្រុកស្រីស្រី .....	១1
<b>Palet1 Awig-Awig Désa Adat</b> .....	5

បញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជី	៤
<b>Palet 2 Pararem Désa Adat</b>	<b>6</b>
បញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជី	៧
<b>Palet 3 Peraturan Lain Désa Adat / Uger-uger Tiosan Désa Adat</b>	<b>7</b>
សំណុំបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជី	៧
<b>SARGAH IV: SUKRETA TATA PARAHYANGAN DÉSA ADAT SEMBUNG GEDÉ</b>	<b>7</b>
បញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជី	៧
<b>Palet 1 Parahyangan Désa Adat</b>	<b>7</b>
បញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជី	៧
<b>Palet 2 Kasukreta Tata Parahyangan</b>	<b>8</b>
បញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជី	៧
<b>Palet 3 Bencana Ring Kahyangan</b>	<b>12</b>
បញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជី	៧
<b>Palet 4 Indik Ngwangun Kahyangan</b>	<b>13</b>
បញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជី	៧
<b>Palet 5 Indik Yadnya</b>	<b>13</b>
សំណុំបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជី	៧
<b>Kaping Siki, Dewa Yadnya</b>	<b>13</b>
សំណុំបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជី	៧
<b>Kaping Kalih, Resi Yadnya</b>	<b>15</b>

បញ្ចេញនូវ កង្កែបមេត្តា .....	៧៤
<b>Palet 6 Ngadegang Pamangku .....</b>	<b>16</b>
គោបិទំពៅបិទ្យាយក្លា .....	១២
<b>Kaping Tiga, Pitra Yadnya .....</b>	<b>23</b>
រុក្ខបាណាទំពៅបិទ្យាយក្លា .....	១៥
<b>Dewasa Atiwa-tiwa .....</b>	<b>29</b>
គោស្មុត្រគោស្មុត្រទំពៅបិទ្យាយក្លា .....	១២
<b>Kacuntakan Atiwa-tiwa .....</b>	<b>32</b>
គោបិបេញ ធាន្យាយក្លា .....	១៤
<b>Kaping Pat Manusa Yadnya .....</b>	<b>36</b>
គោបិបិម ធាន្យាយក្លា .....	១៧
<b>Kaping Lima Bhuta Yadnya .....</b>	<b>37</b>
ដំបៅទុំ ធាន្យាយក្លាបុរាណក្នុងតំបន់ .....	3៧
<b>SARGAH V SUKRETA TATA PAWONGAN DÉSA ADAT .....</b>	<b>41</b>
បញ្ចេញនូវ បុរាណក្នុងតំបន់ .....	3៧
<b>Palet 1 Pawongan Désa Adat .....</b>	<b>41</b>
ហិក្ខុត្រីក្លា គ្រូមា .....	3៧
<b>Indik 1 Krama .....</b>	<b>41</b>
គោបិដំណើរ បុរាណក្លា .....	3៧
<b>Kaping Siki, Pangayah .....</b>	<b>43</b>

គោលគោលដៅ បញ្ជីកម្មវិធី .....	33
Kaping Kalih, Paturunan .....	44
គោលគោលដៅ បញ្ជីកម្មវិធី .....	39
Kaping Tiga, Leluputan .....	45
ហិរញ្ញវត្ថុ ក្នុង ធានី ប្រជាជន ប្រទេស កម្ពុជា .....	39
<b>Indik 2 Swadharma miwah Swadikara Krama Désa Adat .....</b>	<b>45</b>
គោលគោលដៅ .....	31
Kaping Pat, Wusan Makrama .....	47
ហិរញ្ញវត្ថុ ក្នុង ហិរញ្ញវត្ថុ ក្នុង ប្រទេស កម្ពុជា .....	31
<b>Indik 3 Indik Panyanggran Karya Suka Duka .....</b>	<b>48</b>
បញ្ជីកម្មវិធី ហិរញ្ញវត្ថុ ក្នុង ប្រទេស កម្ពុជា .....	31
<b>Palet 2 Indik Pemerintahan Désa Adat .....</b>	<b>49</b>
ហិរញ្ញវត្ថុ ក្នុង ប្រទេស កម្ពុជា .....	31
<b>Indik 1 Prajuru Désa Adat .....</b>	<b>49</b>
ហិរញ្ញវត្ថុ ក្នុង ប្រទេស កម្ពុជា .....	31
<b>Indik 2 Tata Cara Ngadegang lan Ngentosin Prajuru Désa Adat .....</b>	<b>52</b>
ហិរញ្ញវត្ថុ ក្នុង ប្រទេស កម្ពុជា .....	31
<b>Indik 3 Sabha Désa .....</b>	<b>53</b>
ហិរញ្ញវត្ថុ ក្នុង ប្រទេស កម្ពុជា .....	31
<b>Indik 4 Kerta Désa .....</b>	<b>54</b>

បញ្ជីការងារប្រតិបត្តិការងារ (សម្រាប់ឧទាហរណ៍) .....	១៧
<b>Palet 3 Lembaga Pengambil Keputusan (Sabha Pamutus) .....</b>	<b>57</b>
ហិរញ្ញវត្ថុការងារប្រតិបត្តិការងារ .....	១៧
<b>Indik 1 Paruman Désa Adat .....</b>	<b>57</b>
ហិរញ្ញវត្ថុការងារប្រតិបត្តិការងារ .....	៤១
<b>Indik 2 Pasangkepan Krama Adat .....</b>	<b>60</b>
បញ្ជីការងារប្រតិបត្តិការងារ .....	៤៧
<b>Palet 4 Lembaga Adat .....</b>	<b>61</b>
ហិរញ្ញវត្ថុការងារប្រតិបត្តិការងារ .....	៤៧
<b>Indik 1 Paiketan Pamangku .....</b>	<b>61</b>
ហិរញ្ញវត្ថុការងារប្រតិបត្តិការងារ .....	៤៧
<b>Indik 2 Paiketan Juru Sunggi .....</b>	<b>61</b>
ហិរញ្ញវត្ថុការងារប្រតិបត្តិការងារ .....	៤៧
<b>Indik 3 Paiketan Serati .....</b>	<b>62</b>
ហិរញ្ញវត្ថុការងារប្រតិបត្តិការងារ .....	៤៣
<b>Indik 4 Paiketan Wredha .....</b>	<b>64</b>
ហិរញ្ញវត្ថុការងារប្រតិបត្តិការងារ .....	៤១
<b>Indik 5 Paiketan Pacalang .....</b>	<b>65</b>
ហិរញ្ញវត្ថុការងារប្រតិបត្តិការងារ .....	៤៧
<b>Indik 6 Paiketan Yowana Désa Adat .....</b>	<b>67</b>

ហិរ្គិនិវាសន៍បរិវេណគ្រូមន្ត្រីរាជានុវត្តន៍.....	៤៧
<b>Indik 7 Paiketan Krama Istri Désa Adat .....</b>	<b>69</b>
ហិរ្គិនិវាសន៍ប្រមូលនិវាសន៍ .....	៧៧
<b>Indik 8 Pasraman .....</b>	<b>71</b>
ហិរ្គិនិវាសន៍សិក្សាបុគ្គលិកសិក្សាសាសនា .....	៧៧
<b>Indik 9 Sekaa Miwah Lembaga Tiosan .....</b>	<b>71</b>
បញ្ជីនិវាសន៍ហិរ្គិនិវាសន៍ .....	៧៧
<b>Palet 5: Indil Kulawarga .....</b>	<b>72</b>
ហិរ្គិនិវាសន៍បរិវេណគ្រូ .....	៧៧
<b>Indik 1 Pawiwahan .....</b>	<b>72</b>
ហិរ្គិនិវាសន៍ក្រុមប្រឹក្សា/ប្រធានក្រុម .....	៧៧
<b>Indik 2 Nyapian/Wusan Marabian .....</b>	<b>77</b>
ហិរ្គិនិវាសន៍ក្រុមប្រឹក្សា .....	៧៧
<b>Indik 3 Bebaluan .....</b>	<b>79</b>
ហិរ្គិនិវាសន៍សិក្សា .....	៧៧
<b>Indik 4 Sentana .....</b>	<b>81</b>
ហិរ្គិនិវាសន៍បរិវេណគ្រូ .....	៧៧
<b>Indik 5 Pewarisan .....</b>	<b>84</b>
សិក្សាស្រាវជ្រាវប្រយោជន៍សិក្សា .....	៧៧
<b>SARGAH VI SUKRETA TATA PALEMAHAN DÉSA ADAT .....</b>	<b>89</b>

បញ្ញត្តិការងារ ទារុយមនុស្សបំណុលក្នុងសហគមន៍កសិកម្ម ..... ប័ណ្ណ	
<b>Palet 1 Tanah Miwah Lingkungan Alam Désa Adat .....</b>	<b>89</b>
ហិរញ្ញវត្ថុការងារ ទារុយមនុស្សបំណុលក្នុងសហគមន៍កសិកម្ម ..... ប័ណ្ណ	
<b>Indik 1 Tanah Désa Adat .....</b>	<b>89</b>
ហិរញ្ញវត្ថុការងារ បញ្ញត្តិបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជី ..... ប័ណ្ណ	
<b>Indik 2 Palemahan Lan Wewidangan Désa Adat .....</b>	<b>89</b>
បញ្ញត្តិការងារ ការងារ ទារុយមនុស្សបំណុលក្នុងសហគមន៍កសិកម្ម ..... ប័ណ្ណ	
<b>Palet 2 Karang Miwah Tegal .....</b>	<b>90</b>
បញ្ញត្តិការងារ បញ្ញត្តិការងារ បញ្ញត្តិការងារ ទារុយមនុស្សបំណុលក្នុងសហគមន៍កសិកម្ម ..... ប័ណ្ណ	
<b>Palet 3 Wewangunan, Wewalungan, Miwah Papayonan .....</b>	<b>92</b>
ហិរញ្ញវត្ថុការងារ បញ្ញត្តិការងារ ..... ប័ណ្ណ	
<b>Indik 1 Wewangunan .....</b>	<b>92</b>
ហិរញ្ញវត្ថុការងារ បញ្ញត្តិការងារ ..... ប័ណ្ណ	
<b>Indik 2 Wewalungan .....</b>	<b>95</b>
ហិរញ្ញវត្ថុការងារ បញ្ញត្តិការងារ ..... ប័ណ្ណ	
<b>Indik 3 Pepayonan .....</b>	<b>98</b>
បញ្ញត្តិការងារ បញ្ញត្តិការងារ បញ្ញត្តិការងារ បញ្ញត្តិការងារ បញ្ញត្តិការងារ បញ្ញត្តិការងារ បញ្ញត្តិការងារ បញ្ញត្តិការងារ ..... ប័ណ្ណ	
<b>Palet 4 Palemahan Miwah Wewidangan Désa Adat .....</b>	<b>100</b>
ដំណើរការ បញ្ញត្តិការងារ បញ្ញត្តិការងារ បញ្ញត្តិការងារ បញ្ញត្តិការងារ បញ្ញត្តិការងារ បញ្ញត្តិការងារ បញ្ញត្តិការងារ ..... ប័ណ្ណ	
<b>SARGAH VII PADRUÉN, UTAHA, MIWAH PENGANGGARAN DÉSA ADAT .....</b>	<b>100</b>

បញ្ញត្តិក្រឹត្យបញ្ជាបង្ការការបាត់បង់ទឹកដី	ក្រចក
<b>Palet 1 Padruén Désa Adat</b>	<b>100</b>
បញ្ញត្តិក្រឹត្យបង្កើតក្រុមប្រឹក្សាភិបាលស្ថាប័នសេដ្ឋកិច្ច	ក្រចក
<b>Palet 2 Indik Usaha Désa Adat</b>	<b>101</b>
បញ្ញត្តិក្រឹត្យបង្កើតស្ថាប័នប្រឹក្សាភិបាលស្ថាប័នសេដ្ឋកិច្ច	ក្រចក
<b>Palet 3 Indik Penganggaran Désa Adat</b>	<b>102</b>
ដំណើរការប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការ	ក្រចក
<b>SARGAH VIII TATA HUBUNGAN, PASUBAYAN, MIWAH MAJELIS DÉSA ADAT</b>	<b>104</b>
បញ្ញត្តិក្រឹត្យប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការ	ក្រចក
<b>Palet 1 Tata Hubungan Pasubayan Désa Adat</b>	<b>104</b>
បញ្ញត្តិក្រឹត្យប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការ	ក្រចក
<b>Palet 2 Majelis Désa Adat</b>	<b>104</b>
ដំណើរការប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការ	ក្រចក
<b>SARGAH IX BHAYA, KULKUL, WICARA MIWAH DANDA</b>	<b>105</b>
បញ្ញត្តិក្រឹត្យបង្កើតស្ថាប័ន	ក្រចក
<b>Palet 1 Indik Bhaya</b>	<b>105</b>
បញ្ញត្តិក្រឹត្យបង្កើតស្ថាប័ន	ក្រចក
<b>Palet 2 Indik Kulkul</b>	<b>107</b>
បញ្ញត្តិក្រឹត្យបង្កើតស្ថាប័ន	ក្រចក
<b>Palet 3 Indik Wicara</b>	<b>110</b>

បញ្ញត្តិ ១៣ ហិរញ្ញវត្ថុ	កក្ក
<b>Palet 4 Indik Danda</b>	112
បញ្ញត្តិ ១៤ ហិរញ្ញវត្ថុរាយការណ៍	កក្ក
<b>Palet 5 Indik Rerampagan</b>	113
<b>ដំណាច់ ១២ បញ្ញត្តិគ្រប់គ្រងសេវាសាធារណៈ</b>	
<b>SARGAH X WEWANGUNAN DÉSA ADAT MIWAH WEWANGUNAN</b>	
គោលការណ៍គ្រប់គ្រងសេវាសាធារណៈ	កក្ក
<b>KAWASAN PERDESAAN DÉSA ADAT</b>	116
<b>ដំណាច់ ១៣ ប្រព័ន្ធគ្រប់គ្រងសេវាសាធារណៈ</b>	
<b>SARGAH XI PEMBINAAN LAN PENGAWASAN, PEMBERDAYAAN</b>	
ប្រព័ន្ធគ្រប់គ្រងសេវាសាធារណៈ	កក្ក
<b>MIWAH PELESTARIAN DÉSA ADAT</b>	117
បញ្ញត្តិ ១៥ ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងសេវាសាធារណៈ	កក្ក
<b>Palet 1 Indik Pembinaan lan Pengawasan</b>	117
បញ្ញត្តិ ១៦ ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងសេវាសាធារណៈ	កក្ក
<b>Palet 2 Indik Pemberdayaan dan Pelestarian</b>	117
ដំណាច់ ១៤ បញ្ញត្តិគ្រប់គ្រងសេវាសាធារណៈ	កក្ក
<b>SARGAH XII NGUWAH NGUWUHIN AWIG-AWIG MIWAH PARAREM</b>	
ដំណាច់ ១៥ បញ្ញត្តិ	កក្ក
<b>SARGAH XIII PAMUPUT</b>	
	119

ឯកសារ

SARGAH I

ហេតុការណ៍បំបែកការងារទំនើបបុរាណស្ថានភាពធម្មនុញ្ញ

ARAN, WEWIDANGAN, TIPE, MIWAH STATUS DÉSA ADAT

បទប្បញ្ញត្តិ

Pawos 1

ក្រុមហ៊ុនធម្មនុញ្ញនៃសិបបុរាណស្ថានភាពធម្មនុញ្ញស្រុកប្រាសាទ

(1) Désa Adat puniki mawasta Désa Adat Sembung Gedé;

ក្រុមហ៊ុនធម្មនុញ្ញស្រុកប្រាសាទសម្រាប់ប្រទេសឥណ្ឌូនេស៊ី (ទំនើប) ក្រុមហ៊ុនធម្មនុញ្ញប្រទេស

(2) Désa Adat Sembung Gedé kawangun antuk 3 (tiga) Banjar Adat, luiuré :

ហា ក្រុមហ៊ុនធម្មនុញ្ញស្រុកប្រាសាទខាងលើ

ha. Banjar Adat Sembung Gedé Kaja

គា ក្រុមហ៊ុនធម្មនុញ្ញស្រុកប្រាសាទកណ្តាល

na. Banjar Adat Sembung Gedé Tengah

ឃា ក្រុមហ៊ុនធម្មនុញ្ញស្រុកប្រាសាទខាងក្រោម

ca. Banjar Adat Sembung Gedé Kelod

បទប្បញ្ញត្តិ

Pawos 2

ក្រុមហ៊ុនធម្មនុញ្ញនៃសិបបុរាណស្ថានភាពធម្មនុញ្ញស្រុកប្រាសាទ

(1) Jebar wewidangan Désa Adat Sembung Gedé mawates nyatur luiuré:

ហា ជ្រុងខាងលើ (ខាងលើ)

៖ ប្រទេសឥណ្ឌូនេស៊ី ក្រុមហ៊ុនធម្មនុញ្ញនៃសិបបុរាណស្ថានភាពធម្មនុញ្ញ

ha. Sisi lor (Kaja)

:Pelemahan Desa Adat Batuaji Kawan

ជ្រុងខាងក្រោម ផ្លូវប្រាសាទ

sisi kelod Jalan Cemagi,

គា ជ្រុងខាងក្រោម (ខាងក្រោម)

៖ ផ្លូវប្រាសាទស្រុកប្រាសាទប្រាសាទ

na. Sisi wétan (Kangin)

:Telabah Subak Sembung lan Pangkung

ឡឥណ្ឌូនេស៊ី

Munduk;

- |     |                       |   |
|-----|-----------------------|---|
| ឆ   | សិសិសិឡូលី(ភីកុលាណិ)  | ៖បីថ្ងៃឡូតិ(សម្បហានិ) បង្កើតឡូតិ                        |
| ca. | Sisi kidul (Kelod)    | :Pertemuan (campuhan) Pangkung Munduk<br>លត្រូសាត្រូហិរ |
|     |                       | lan tukad lating  |
| ៣   | សិសិស្យកុលាណិ(ភាហ្យុ) | ៖សិសិសាត្រូសាត្រូហិរ                                    |
| ra. | Sisi kulon (Kauh)     | : Sisi kangin Tukad Lating.                             |

១២១ ទីតាំងបំណងក្នុងភ្នំឆ្នាំងសង្កាត់ស្រីម៉ៅប្រាំបួន

(2) Jebar wewidangan Banjar Adat Sembung Gedé Kaja

- |     |                       |   |
|-----|-----------------------|---|
| ២   | សិសិកុលា(ភាគ)         | ៖បង្កើតសាមញ្ញភាពសង្កាត់ស្រីម៉ៅ                          |
| ha. | Sisi lor (Kaja)       | : Pelemahan Désa Adat Batuaji Kawan<br>(ទេសភូមិសាស្ត្រ) |
|     |                       | (Jalan Cemagi);   |
| គ   | សិសិកុលាណិ(ភាគី)      | ៖ទីតាំងស្រុកស្រីម៉ៅប្រាំបួន                             |
| na. | Sisi wétan (Kangin)   | : Telabah Subak Sembung lan Pangkung<br>ឡូតិ<br>Munduk; |
| ឆ   | សិសិសិឡូលី(ភីកុលាណិ)  | ៖ ភ្នំឆ្នាំងសង្កាត់ស្រីម៉ៅប្រាំបួន                      |
| ca. | Sisi kidul (Kelod)    | : Banjar Adat Sembung Gedé Tengah;                      |
| ៣   | សិសិស្យកុលាណិ(ភាហ្យុ) | ៖ ភ្នំឆ្នាំងសង្កាត់ស្រីម៉ៅ                              |
| ra. | Sisi kulon (Kauh)     | : Tukad Lating.   |

១២២ ទីតាំងបំណងក្នុងភ្នំឆ្នាំងសង្កាត់ស្រីម៉ៅប្រាំបួន

(3) Jebar wewidangan Banjar Adat Sembung Gedé Tengah:

- |     |                       |   |
|-----|-----------------------|---|
| ២   | សិសិកុលា(ភាគ)         | ៖ភ្នំឆ្នាំងសង្កាត់ស្រីម៉ៅប្រាំបួន         |
| ha. | Sisi Lor (Kaja)       | : Banjar Adat Sembung Gedé Kaja;          |
| គ   | សិសិកុលាណិ(ភាគី)      | ៖បង្កើតឡូតិ                               |
| na. | Sisi wétan (Kangin)   | : Pangkung Munduk;                        |
| ឆ   | សិសិសិឡូលី(ភីកុលាណិ)  | ៖ភ្នំឆ្នាំងសង្កាត់ស្រីម៉ៅប្រាំបួនភីកុលាណិ |
| ca. | Sisi kidul (Kelod)    | : Banjar Adat Sembung Gedé Kelod          |
| ៣   | សិសិស្យកុលាណិ(ភាហ្យុ) | ៖ ភ្នំឆ្នាំងសង្កាត់ស្រីម៉ៅ                |
| ra. | Sisi kulon (Kauh)     | : Tukad Lating.                           |

၂၃၂ ဒေသခံအမည်များ

(4) Jebar wewidangan Banjar Adat Sembung Gedé Kelod:

- ၂၃၂ မိမိရပ်(ကရ) : တောင်အမည်များ
- ha. Sisi lor (Kaja) : Banjar Adat Sembung Gedé Tengah;
- ၂၃၂ မိမိရပ်(ကရ) : မြေပုံများ
- na. Sisi wétan (Kangin) : Pangkung Munduk;
- ၂၃၂ မိမိရပ်(ကရ) : မြေပုံများ
- ca. Sisi kidul (Kelod) : Pangkung Munduk;
- ၂၃၂ မိမိရပ်(ကရ) : မြေပုံများ
- ra. Sisi kulon (Kauh) : Tukad Lating.

၂၃၂ မိမိရပ်(ကရ) မြေပုံများ

(5) Wates-wates sané kabaosan ring ajeng kamenggahang ring peta Désa Adat Sembung Gedé.

မဟာမိတ်

Pawos 3

ဒေသခံအမည်များ

Tipe Désa Adat Sembung Gedé inggih punika Désa Adat Bali Anyar.

မဟာမိတ်

Pawos 4

ဒေသခံအမည်များ

Désa Adat Sembung Gedé berstatus sebagai subyék hukum dalam sistem

pemerintahan Provinsi Bali.

ឆ័ត្រា ២

SARGAH II

បទប្បញ្ញត្តិបទប្បញ្ញត្តិបទប្បញ្ញត្តិបទប្បញ្ញត្តិ

PAMIKUKUH MIWAH PATITIS DÉSA ADAT

បទប្បញ្ញត្តិ ១១

Pawos 5

ក្រុមប្រឹក្សាធម្មនុញ្ញជាតិប្រធានការិយាល័យបទប្បញ្ញត្តិបទប្បញ្ញត្តិបទប្បញ្ញត្តិ  
Désa Adat Sembung Gedé ngamanggehang pamikukuh, minakadi :

ហ្ន៎ បញ្ញត្តិ ១៧

ha. Pancasila;

គ្ន៎ ក្រឹត្យលេខ ៥ ៧៨ ៣១

na. Undang-Undang Dasar 1945;

ឃ្ន៎ បទប្បញ្ញត្តិ ១៧

ca. Panagara Mawacāra;

ង្ន៎ ព្រះបទប្បញ្ញត្តិ ១៧ ១៧ ១៧ ១៧ ១៧ ១៧ ១៧

ra. Tri Hita Kāraṇa, manut sadacāra Agama Hindu.

បទប្បញ្ញត្តិ ១២

Pawos 6

បទប្បញ្ញត្តិបទប្បញ្ញត្តិបទប្បញ្ញត្តិបទប្បញ្ញត្តិបទប្បញ្ញត្តិ

Patitis Désa Adat Sembung Gedé, luiyé:

ហ្ន៎ បទប្បញ្ញត្តិបទប្បញ្ញត្តិបទប្បញ្ញត្តិបទប្បញ្ញត្តិបទប្បញ្ញត្តិ

ha. Mikukuhin miwah ngrajegang tatujon tatwaning Agama Hindu makadi

១៧ ១៧ ១៧ ១៧ ១៧

“Mokshartham Jagaddhita”;

គ្ន៎ បទប្បញ្ញត្តិបទប្បញ្ញត្តិបទប្បញ្ញត្តិបទប្បញ្ញត្តិបទប្បញ្ញត្តិ

na. Nincapang/nginggilang tata prawerthi ma-Agama Hindu manut Désa Kala patra

១៧ ១៧ ១៧ ១៧ ១៧

lan Désa Mawacara;

ឃ្ន៎ បទប្បញ្ញត្តិបទប្បញ្ញត្តិបទប្បញ្ញត្តិបទប្បញ្ញត្តិបទប្បញ្ញត្តិ

ca. Ngulati lan ngrajegang kasukertan Désa Adat lan pawongannia madasar antuk

តើបំបែកបញ្ចប់សិទ្ធិសង្ខេបសេចក្តីសម្រេចបញ្ជាក់បញ្ជីបញ្ជីបញ្ជីបញ្ជី  
gilik-saguluk, salunglung sabayantaka, parasparo sarpanaya, sekala  
ឲ្យបន្តិក្តីស្តាប់។  
muah niskala;

៣១១ ប្រើប្រាស់បញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជី  
ra. Ngrajegang druén Désa Adat lan druén soang-soang krama Désa Adat Sembung  
តើបញ្ជីបញ្ជី

Gedé;

៣១២ ឲ្យបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជី  
ka. Miara lan mikukuhin saluiring wewangunan Désa Adat gumanti wénten gunan  
បំបែកសិទ្ធិ  
ipun.

សំបុត្រ

SARGAH III

សេចក្តីបញ្ជាក់បញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជី

AWIG-AWIG, PARAREM, MIWAH PERATURAN LAIN DÉSA ADAT

បញ្ជីបញ្ជី

Palet 1

សេចក្តីបញ្ជាក់បញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជី

Awig-Awig Désa Adat

បញ្ជីបញ្ជី

Pawos 7

១៧១ បញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជី

(1) Désa Adat Sembung Gedé wenang nyurat Awig-Awig Désa Adat;

១៧២ បញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជី

(2) Tata cara makarya Awig-Awig mangda nganutin Peraturan Perundang-

៧៧៧ បញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជី

undangan Negara Kesatuan Républik Indonésia;

121. Awig-Awig sané kakaryanin kamargiang ngawit saking pengukuhan olih  
 (3) Awig-Awig sané kakaryanin kamargiang ngawit saking pengukuhan olih  
 Diné Pemajuan Masyarakat Adat/DPMA.

**ບາງຢາຍ 1 ຫຼື 1**

**Palet 2**

**ບາງບູຮານທາດຂາຍຢາຍ**

**Pararem Désa Adat**

**ບາງບາລາຍ 1 ຫຼື 1**

**Pawos 8**

122. ທາດຂາຍຢາຍສີ່ຢູ່ເກີດບາງບາລາຍ 1 ຫຼື 1 ທາດຂາຍຢາຍບາງບູຮານທາດຂາຍຢາຍ  
 (1) Désa Adat Sembung Gedé wenang nyurat Pararem Désa Adat;
123. ທາດຂາຍຢາຍບາງບູຮານທາດຂາຍຢາຍສີ່ຢູ່ເກີດບາງບາລາຍ 1 ຫຼື 1 ທາດຂາຍຢາຍ  
 (2) Tata cara makarya Pararem mangda nganutin Peraturan Perundang-undangan  
 Negara Kesatuan Républik Indonesia;
124. ທາດຂາຍຢາຍບາງບູຮານທາດຂາຍຢາຍສີ່ຢູ່ເກີດບາງບາລາຍ 1 ຫຼື 1 ທາດຂາຍຢາຍ  
 (3) Soroh Pararem inggih punika : Pararem Penyacah, Pararem Pangelé, lan  
 Pararem Panepas Wicara;
125. ທາດຂາຍຢາຍບາງບູຮານທາດຂາຍຢາຍສີ່ຢູ່ເກີດບາງບາລາຍ 1 ຫຼື 1 ທາດຂາຍຢາຍ  
 (4) Pararem sané kakaryanin kamargiang ngawit saking pengukuhan olih Dinas  
 Pemajuan Masyarakat Adat/DPMA.



- ហ។ បូរាភាហ្យានត្រីព្រះបូរាវុទ្ធាតោ បូរាបូសិនុ បូរាដាត្រយិ។
  - ha. Pura Kahyangan Tiga: Pura Désa, Pura Puseh, Pura Dalem;
- គ។ បូរាប្រទេហទិ។
  - na. Pura Prajapati;
- ឃ។ បលីក្តិវុទ្ធាតោហាគោកោរិសាតិ។
  - ca. Palinggih Bhagawan Panyarikan;
- ង។ បលីក្តិវុទ្ធសទ្យសាមា។
  - ra. Palinggih Catus Patha;
- ច។ បលីក្តិវុកាលំទោមតិ។
  - ka. Palinggih Balang Tamak;
- ដ។ បលីក្តិវុទ្ធាតោហាយូទេវាវាតិវុទ្ធា។
  - da. Palinggih Déwa Ayu Jero Gedé.

១២១ បំហ្យានត្រីត្រីត្រីសិសាវុទ្ធាតោហាគោកោរិសាតិបន្តិក្រិបមិដាត្រយិ  
 (2) Parahyangan lan genah suci sané tiosan sané wénten ring wewidangan Désa  
 ធម្មតាសិសិវាហារិវុទ្ធាតោហាយូទេវាវាតិវុទ្ធា  
 Adat kasiwi olih soang-soang pangempon.

បញ្ជីទី១២១

Palet 2

តាសូត្រាហាហាបំហ្យានត្រី

Kasukreta Tata Parahyangan

បុរាសិវាត្រី

Pawos 11

បិភាហ្យានហាហាត្រីត្រី (កោតោ) តាសូត្រាហាហាបំហ្យានត្រីបន្តិក្រិបមិដាត្រយិ  
 Pinaka usaha ngamel (nyaga) kasucian kahyangan, patut kasungkemin  
 សិវាហារិវុទ្ធាតោហាយូទេវាវាតិវុទ្ធាតោហាយូទេវាវាតិវុទ្ធា  
 sira sané dados lan tan dados ngranjing ring wewidangan kahyangan.

ហ។ សាវុទ្ធាតោហាយូទេវាវាតិវុទ្ធាតោហាយូទេវាវាតិវុទ្ធា  
 ha. Sané kadadosang ngranjing ring kahyangan inggih punika:



ສເບສິກບາບິບສຽງປຽງປຽງທຸຍາມິທຽສາມາດເຮັດໄດ້  
sajawaning polih panugran prajuru utawi ngalaksanayang tugas  
ບົບິກິຊຽ

pemerintah;

ສາ ທາລູກາມາບາບິກິ ຍາບກິ ຍາມາຕູຍາຍິສິສິບູຍາ

na. Tan kalugra mabacin, mawarih, masanggama, mecikang wastra

(ສເບສິບູຍາຍິບູຍາສິບູຍາ) ທາຍາທາຍາຍາ (ສເບສິ

(sajawaning pandita miwah pinandita), ngambahang rambut (sajawaning  
ສາບິເຕີບາ) ຍາທາທາສາສາ ຍາຍາຍາ ຍາຍາຍາຍາຍາຍາ

kalinggihang), mabaos kasar, mayuda, masusun raré;

ສາ ຍາ

ca. Masumpah utawi macoran sajawaning pituduh prajuru Désa;

ກາ ຍາ

ra. Mungguh tedun ring palinggih sajawaning pituduh prajuru;

ສາ ຍາ

ka. Majajudén, mamunyah, lan sapanunggal ipun.

1 ຫຼື ສິສາຍາ

(2) Sang sané mamurug ring pawos 12 wiwit (1) ring ajeng, keni pamidanda

ຍາ

upakara panyapsap ring kahyangan utawi danda arta manut Pararem.

### ບາບາຍາຍາຍາ

#### **Pawos 13**

ທາຍາ

Bacakan cuntaka/sebel sané tan kalugra ngranjing ka kahyangan, luiyé :

ບາ ຈາຍາ

ha. Jatra luh sebel kandel;



ꦏꦼꦒꦺ

**ꦧꦸꦁꦲꦶꦱ꧀ꦠꦶꦪꦲ**  
**Palet 3**  
**ꦠꦶꦲꦸꦔꦏꦶꦱꦪꦸꦛꦠꦏꦶꦲꦲꦤ꧀**  
**Bencana Ring**  
**Kahyangan**  
**ꦧꦸꦃꦠꦲꦶꦱ꧀ꦠꦶꦪꦲ**  
**Pawos 14**

ꦱꦚꦏꦧꦱꦺꦴꦧꦺꦴꦕꦠꦶꦲꦸꦕꦏꦶꦱꦪꦸꦛꦠꦏꦶꦲꦲꦤ꧀ꦭꦶꦭꦶꦭꦶꦭꦶꦱꦏꦩꦏꦧꦭꦶꦭꦶꦱꦏꦩꦏꦺꦴꦏꦏꦶꦲꦲꦤ꧀

- (1) Sané kabaos bencana ring kahyangan inggih punika: karubuhan, kagésengan, kamalingan, lan sané tiosan sané ngwetuang kakaonan kahyangan;

ꦱꦚꦏꦧꦱꦺꦴꦧꦺꦴꦕꦠꦶꦲꦸꦕꦏꦶꦱꦪꦸꦛꦠꦏꦶꦲꦲꦤ꧀ꦭꦶꦭꦶꦭꦶꦱꦏꦩꦏꦧꦭꦶꦭꦶꦱꦏꦩꦏꦺꦴꦏꦏꦶꦲꦲꦤ꧀

- (2) Yéning wénten bencana ring kahyangan, patut kamargiang pangepah ayu digelis sakirang-kirang nyané sadurung tigang rahina, lan nunasang ring sané wikan.

**ꦧꦸꦃꦠꦲꦶꦱ꧀ꦠꦶꦪꦲ**  
**Pawos 15**

ꦱꦚꦏꦧꦱꦺꦴꦧꦺꦴꦕꦠꦶꦲꦸꦕꦏꦶꦱꦪꦸꦛꦠꦏꦶꦲꦲꦤ꧀ꦭꦶꦭꦶꦭꦶꦱꦏꦩꦏꦧꦭꦶꦭꦶꦱꦏꦩꦏꦺꦴꦏꦏꦶꦲꦲꦤ꧀

Yéning wénten krama sané kerauhan nénten kadasarin antuk panuhuran, nénten jagi katandakin olih prajuru. Kasuluran manut pararem.



គ) វិបូរាធាត្វមិ/បូរាបូរេបទើបេតេសិប្បិក្កិសាមេវាវិភាសេត្យត្រ  
na. Ring Pura Dalem, Pura Prajapati lan Palinggih Catus Patha rikala: Sukra  
ស្រីវាស្រីវា

Kliwon Sungsang;

ង) វិបេសិក្កិកុធាបេសេយ្យទើវាវិភាសេត្យត្រស្រីវាស្រីវា

ca. Ring Palinggih Déwa Ayu Jero Gedé rikala : Buda Kliwon Sinta;

ហ) វិបេសិក្កិកុធាបេសេយ្យទើវាវិភាសេត្យត្រស្រីវាស្រីវា

ra. Ring Palinggih Bhagawan Panyarikan lan Palinggih Balang Tamak,rikala :  
ប្រុសេសិក្កិកុធាបេសេយ្យទើវាវិភាសេត្យត្រ

Purnamaning Sasih Kadasa;

គ) បិវាធាតេវាវិភាសេត្យត្រស្រីវាស្រីវា

ka. Piodalan Gong rikala: Tumpek Krulut.

១) វិសេសិក្កិកុធាបេសេយ្យទើវាវិភាសេត្យត្រស្រីវាស្រីវា

(2) Ring sajeroning ngaturang piodalan, ring Pura Tri Kahyangan ngambil  
ធាតេវាវិភាសេត្យត្រស្រីវាស្រីវា  
dudonan sari, sari, jelih;

២) តេវាវិភាសេត្យត្រស្រីវាស្រីវា/បូរេបេសិប្បិក្កិសាមេវាវិភាសេត្យត្រស្រីវាស្រីវា

(3) Ngaturang piodalan/pujawali ring Pura Panyiwian Désa kasanggra olih  
តេវាវិភាសេត្យត្រស្រីវាស្រីវា  
Krama Désa Adat Sembung Gedé.





ບາ|| ຫຼືລົ່ມສົນໂຮງງຽງງາສີ( ເງຕູບາໂຮງງຽງງາສົນໂຮງງາສີ)

ha. Ngwilang saking turun tumurun (ngunggahang nedunang saking garis purusa);

ສາ|| ສຽກສາມບູບູສີ/ ເກາຕູກາສີ

na. Nunas pawuwus/nyanja;

ສາ|| ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ

ca. Turun bunga, utawi kacatri, kapilih, katunjuk olih krama.

໑໘|| ໂຮງງຽງງາສີ ໂຮງງຽງງາສີ / ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ

(2) Tan kawenang kaanggé/kaadegang pamangku, luiré:

ບາ|| ສົ່ງສາສາບາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ

ha. Sang céda angga, luiré: pécéng, pérot, cungh lan sapanunggal ipun;

ສາ|| ສາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ

na. Sakit ila, ayan, buduh wiadin édan;

ສາ|| ສົ່ງສາສາບາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ

ca. Sang sané maderbé kasucian idep tan bersih;

ບາ|| ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ

ra. Jatma sané kabaos nastika utawi tan percaya ring agama.

໑໙|| ບາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ

(3) Pamangku patut ngamanggehang sesananing Pamangku, luiré tan wenang

ບາ|| ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ

ajejudén miwah sané siosan.

໑໓|| ບາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ

(4) Yéning wénten pamangku balu sangkaning silih sinunggil padem, malih alaki

ບາ|| ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ ໂຮງງຽງງາສີ

rabi, prabéya ngadegang pemangku kamedalin olih krama sané nyungkemin.

សិរុយាសត្រិប្បនិសាប្បុរោយសាមីនាហិក្ខាណិរុបមញ្ញហិក្ខសហិ។  
Siyosan ring punika prabéa kamedalin olih pamangku inucap.

បុរាណសាស្ត្រ

Pawos 20

ស្ងប់មនិវតិបមញ្ញហិក្ខារ៖

Swadarmaning Pamangku luihé:

ហា គ្រូគ្រូមាតាតាមញ្ញហិក្ខាសាស្ត្រសិរុយាសត្រិប្បនិសាប្បុរោយសាមីនាហិក្ខាណិរុបមញ្ញហិក្ខសហិ។

ha. Nuntun Krama Désa ngamanggehang kasucian kahyangan;

នា ម្យញ្ញហិក្ខាសាស្ត្រសិរុយាសត្រិប្បនិសាប្បុរោយសាមីនាហិក្ខាណិរុបមញ្ញហិក្ខសហិ។

na. Munggah tedun ring pura kahyangan panyiwian Désa;

សា ពិសេសសិរុយាសត្រិប្បនិសាប្បុរោយសាមីនាហិក្ខាណិរុបមញ្ញហិក្ខសហិ។

ca. Ngiyasin Pralingga manut pastikan prajuru;

ហា មិទ្ធិសាស្ត្រសិរុយាសត្រិប្បនិសាប្បុរោយសាមីនាហិក្ខាណិរុបមញ្ញហិក្ខសហិ។

ra. Midabdabin ngilénang yadnya ring kahyangan panyiwian;

នា ហិក្ខាសាស្ត្រសិរុយាសត្រិប្បនិសាប្បុរោយសាមីនាហិក្ខាណិរុបមញ្ញហិក្ខសហិ។

ka. Rajeg nganutin sesananing pamangku;

នា បុរាណសាស្ត្រសិរុយាសត្រិប្បនិសាប្បុរោយសាមីនាហិក្ខាណិរុបមញ្ញហិក្ខសហិ។

da. Patut patuh ring Awig-Awig Désa Adat Sembung Gedé.

បុរាណសាស្ត្រ

Pawos 21

១ ក្រប បមញ្ញហិក្ខាសាស្ត្រសិរុយាសត្រិប្បនិសាប្បុរោយសាមីនាហិក្ខាណិរុបមញ្ញហិក្ខសហិ។

(1) Pamangku kagentosin/kawusan sangkaning:

ហា បិណុននរា

ha. Pinunas ngraga;

នា រុសេសាសិរុយាសត្រិប្បនិសាប្បុរោយសាមីនាហិក្ខាណិរុបមញ្ញហិក្ខសហិ។

na. Séda, lina utawi padem;

ស។ ភាសាសន្តត្រាជ័យិកបិមលភោធិវិស័យភោធិវិស័យភោធិវិស័យ

ca. Kawusan antuk krama menawi malaksana sané tan patut asta dusta.

១២១ ប្រាសាទបុរាណសាស្ត្រភោធិវិស័យភោធិវិស័យភោធិវិស័យ

- (2) Pradé pamangku kawusan manawi malaksana asta dusta, keni pamidanda  
ឧទាហរណ៍ ឧទាហរណ៍ ឧទាហរណ៍ ឧទាហរណ៍ (បដិវត្តន៍) បដិវត្តន៍  
manut pararem, saha ngwaliang prabéa adhiksa widhi (pawintenan) pecak.

**បុរាណសាស្ត្រ  
Pawos 22**

១២១ វិវាហសិរីភោធិវិស័យភោធិវិស័យភោធិវិស័យ

- (1) Ring soang-soang Tri Kahyangan lan panyiwian dados ngadegang penyadé,  
ក្នុងនាមនៃវិវាហសិរីភោធិវិស័យភោធិវិស័យភោធិវិស័យ  
yéning kasaratang olih pamangku inucap lan sampun kacumpunin olih krama  
ឧទាហរណ៍ ឧទាហរណ៍ ឧទាហរណ៍  
maduluran antuk paruman krama panyungsung;

១២២ ភោធិវិស័យភោធិវិស័យភោធិវិស័យ

- (2) Ngadegang Panyadé patut nganutin piteket kadi ring sor puniki:  
ស។ ប្រើប្រាស់ភោធិវិស័យភោធិវិស័យភោធិវិស័យ  
ha. Ngwilang saking turun temurun (ngunggahang nedunang saking garis  
purusa)  
គ។ ប្រើប្រាស់ភោធិវិស័យភោធិវិស័យភោធិវិស័យ  
na. Turun bunga, utawi kacatri, kapilih, katunjuk olih krama.

១២៣ ភោធិវិស័យភោធិវិស័យភោធិវិស័យ

- (3) Tan kawenang kaanggé/kaadegang Penyadé, luiрэ:  
ស។ ភោធិវិស័យភោធិវិស័យភោធិវិស័យ  
ha. Sang céda angga, luiрэ: pécéng, pérot, cungh lan sapanunggal ipun;  
គ។ ភោធិវិស័យភោធិវិស័យភោធិវិស័យ  
na. Sakit ila, ayan, buduh wiadin édan;

၁၇။ သံသရာဇာယဉ်ကတောကောသိယန္တိဉ်ပုန္တိဉ်မိဒါ

ca. Sang sané maderbé kasucian idep tan bersih;

၁၈။ ဇေဉ်သရာဇာယဉ်ကတောကောသိယန္တိဉ်ပုန္တိဉ်မိဒါ

ra. Jatma sané kabaos nastika utawi tan percaya ring agama.

### ပာပာမိၤဗျဉ်

#### Pawos 23

သွၤဆဲးခိပကောကောသိယန္တိဉ်ပုန္တိဉ်မိဒါ

Swadarmaning Penyadé inggih punika ngwantu Pamangku ring soang-soang ပကောပျဉ်

penyiwian:

၁၉။ နွၤနွၤဉ်ပုန္တိဉ်မိဒါကောသိယန္တိဉ်ပုန္တိဉ်မိဒါ

ha. Nuntun Krama Désa ngamanggehang kasucian kahyangan;

၂၀။ မွၤဉ်ပုန္တိဉ်မိဒါကောသိယန္တိဉ်ပုန္တိဉ်မိဒါ

na. Munggah tedun ring pura kahyangan panyiwian Désa;

၂၁။ ကိယမိဉ်ပုန္တိဉ်မိဒါကောသိယန္တိဉ်ပုန္တိဉ်မိဒါ

ca. Ngiyasin Pralingga manut pastikan prajuru;

၂၂။ မိဉ်ပုန္တိဉ်မိဒါကောသိယန္တိဉ်ပုန္တိဉ်မိဒါ

ra. Midabdabin ngilénang yadnya ring kahyangan panyiwian;

၂၃။ ကိယမိဉ်ပုန္တိဉ်မိဒါကောသိယန္တိဉ်ပုန္တိဉ်မိဒါ

ka. Rajeg nganutin sesananing pamangku;

၂၄။ ပကောပျဉ်ပကောပျဉ်ပကောပျဉ်ပကောပျဉ်

da. Patut patuh ring Awig-Awig Désa Adat Sembung Gedé.

បុរាណសាស្ត្រ

Pawos 24

បញ្ជាបញ្ជាគ្រប់គ្រងក្រុមប្រឹក្សាភិបាលក្រុមប្រឹក្សាភិបាល  
Panyadé kaadegang pamangku, yéning pamangku inucap sampun lina utawi  
សម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេច  
sampun tan prasida ngaturang ayah ring kahyangan manut sesanannya.

បុរាណសាស្ត្រ

Pawos 25

បញ្ជាបញ្ជាបញ្ជាបញ្ជាបញ្ជាបញ្ជាបញ្ជាបញ្ជាបញ្ជាបញ្ជាបញ្ជា  
Pamangku polih olih-olihan sekadi ring sor:  
ហា  
ha. Polih apahtigan sarin canang rikala wénten aci ring pura sané  
គា  
kaemponin maweweh sarin panahuran.  
នា  
na. Polih busana kapamangkuan jangkep lanang istri, kaétang olih Bendésa  
អា  
Adat nyabran warsa.  
សា  
ca. Luput ayah miwah reramon / pepeson ring désa.  
ហា  
ra. Miwah patiyasan séwosan manut pararem.



ບາງສາມີໂຫຼ້າ

Pawos 26

໑໙໑ ພິມາກສບພິເກດຊິງບິເຕີງບຸນບິມິສາມິເອບເອງຊາກສິງ

(1) Sang sané pacang ngadeg Sulingggih utawi Pinanditha patut masadok ring  
ປຸງຮຸກຮາກ

Prajuru Désa;

໑໙໒ ປຸງຮຸກຮາກເອບເອງຊາກສິງບິເຕີງບຸນບິມິສາມິເອບເອງຊາກສິງ

(2) Prajuru Désa patut niténin tur wenang ngalangin pradé wénten kacihna lémpas  
ນິສິສາມິເອບເອງຊາກສິງບິເຕີງບຸນບິມິສາມິເອບເອງຊາກສິງ  
ring kecap sastra miwah drestané, tur sareng nyaksinin upacara, saha nyiarang  
ນິບາງຍາກສາເອບເອງຊາກສິງບິເຕີງບຸນບິມິສາມິເອບເອງຊາກສິງ

ring Paruman Désa tegep rauhing wates kawenangan ngénterang yadnya;

໑໙໓ ພິມາກສບພິເກດຊິງບຸນບິມິສາມິເອບເອງຊາກສິງ

(3) Sang sulinggih patut ngutamayang ring wewidangan Désa Adat Sembung Gedé  
ສາມິເອບເອງຊາກສິງບິເຕີງບຸນບິມິສາມິເອບເອງຊາກສິງ  
sesampuné wau muputang yadnya ka jebar jagat utawi kadura Désa.

ບາງສາມີໂຫຼ້າ

Pawos 27

ມຸປຸດຢາດຊາ

Muput Yadnya

໑໙໔ ສາມິເອບເອງຊາກສິງບິເຕີງບຸນບິມິສາມິເອບເອງຊາກສິງ

(1) Krama Désa/banjar patut sareng ngawas niténin katuntun olih prajuru, mangda  
ສາມິເອບເອງຊາກສິງບິເຕີງບຸນບິມິສາມິເອບເອງຊາກສິງ  
sehanan yadnya sané kawéntenang keicen pemuput olih sang sulinggih  
(ບິເຕີງບຸນບິມິສາມິເອບເອງຊາກສິງ) ສາມິເອບເອງຊາກສິງບິເຕີງບຸນບິມິສາມິເອບເອງຊາກສິງ  
(Pedanda,Pamangku, saha luiyé) manut dadudonan kadi kawenangannya





មាត់ហុហុហុហុហុហុហុហុហុហុហុហុហុហុហុហុហុហុហុ  
makarya étéh-étéh sawa kadulurin panyambrama.

១. ២១ ខ្យង់មនីតាញ៉ាមនាហ៊ី

(2) Swadharmaning Banjar Adat:

ហ១ តាំងបិហុត្តញ៉ាមនីហុហុហុហុហុហុហុហុហុហុហុហុហុហុហុហុហុ  
ha. Kelihan Banjar maritatas pamargi sang kaduhkitan, napiké sawané

បង់មប៊ីត្តិមនីហុហុហុហុហុហុហុហុហុហុហុហុហុហុហុហុហុ  
pacang mapendem, makingsan, utawi lantur kaabénang;

គ១ តាំងបិហុត្តញ៉ាមនីហុហុហុហុហុហុហុហុហុហុហុហុហុហុហុហុហុ  
na. Kelihan Banjar nyadokang sang kaduhkitan indik kawéntenannya ring

ហុហុហុហុហុហុហុហុហុហុហុហុហុហុហុហុហុហុហុ  
Bandésa Adat;

Bandésa Adat;

ង១ ប្រាដមប៊ីត្តិមនីហុហុហុហុហុហុហុហុហុហុហុហុហុហុហុហុហុ  
ca. Pradé mapendem, makingsan, utawi nglantur kaabénan, raris

បាហុហុហុហុហុហុហុហុហុហុហុហុហុហុហុហុហុហុហុ  
kawéntenang patuhu sekadi pawos 125 (indik nepak kulkul), antuk  
តាំងបិហុត្តញ៉ា  
Kelihan Banjar.

### ហុហុហុហុហុហុហុហុហុហុហុហុហុហុហុហុហុហុហុ

#### Pawos 30

បិហុ  
Pidabdab indik mendem/ngeseng sawa kasulurang kadi ring sor puniki:

Pidabdab indik mendem/ngeseng sawa kasulurang kadi ring sor puniki:

ហ១ ហុ  
ha. Yéning mendem sawa tan dados nginepang bangbang;

ha. Yéning mendem sawa tan dados nginepang bangbang;

គ១ មនីត្តិមនីហុហុហុហុហុហុហុហុហុហុហុហុហុហុហុហុហុហុហុ  
na. Mendem/Malebu (ngabén), tan dados ngapuanang ring sétra sanunggal;

na. Mendem/Malebu (ngabén), tan dados ngapuanang ring sétra sanunggal;

- ၁၈။ တေဟုဗိတ်ကုမာသကဏ္ဍာယယုမဗိတုဗျကလါပဟေဗိန္ဒါ

ca. Sawa wong rare sané durung mayusa telung bulan, patut kapendem ပြေဗိန္ဒါဟေကုဗိတုဗျကလါပဟေဗိန္ဒါ

pramangkin, tan ngétangin déwasa;
- ၁၉။ သင်္ဂရကရိယဟေဗိန္ဒါဗိတုဗျကလါပဟေဗိန္ဒါ

ra. Sajeroning sétra sanunggal, yéning wénten mapendem utawi malebu lintangan ဝိဟေဗိတုဗျကလါပဟေဗိန္ဒါဗိတုဗျကလါပဟေဗိန္ဒါ

ring adiri, patut kamargiang ngawit saking sané nampekan ring sétra inucap;
- ၂၀။ ဂုယရိယဟေဗိန္ဒါဗိတုဗျကလါပဟေဗိန္ဒါ

ka. Yéning ring sétra sanunggal kadi ring ajeng wénten mapendem lan malebu (တုဟေဗိ)ပဟေဗိတုဗျကလါပဟေဗိန္ဒါဗိတုဗျကလါပဟေဗိန္ဒါ (ngabén), patut ilén pamendemané margiang rihinan, wawu raris nyujur ပဟေဗိတုဗျကလါပဟေဗိန္ဒါ

panglebuan (pangabénan);
- ၂၁။ ငဟေဗိန္ဒါဗိတုဗျကလါပဟေဗိန္ဒါဗိတုဗျကလါပဟေဗိန္ဒါ

da. Jatma nandang sakit ila, ulah pati, salah pati, sawané dados ngranjing ka ပဟေဗိတုဗျကလါပဟေဗိန္ဒါဗိတုဗျကလါပဟေဗိန္ဒါ (pakubonan tur dados kapendem utawi kaabénang ring sétra maweweh banten ပဟေဗိတုဗျကလါပဟေဗိန္ဒါ)

pangulapan panebusan;
- ၂၂။ သင်္ဂရကရိယဟေဗိန္ဒါဗိတုဗျကလါပဟေဗိန္ဒါ

ta. Sajeroning gagumuk ring sétra masenger abulan pitung dina, patut kagubar ဂုဟေဗိတုဗျကလါပဟေဗိန္ဒါဗိတုဗျကလါပဟေဗိန္ဒါ ဝိဟေဗိတုဗျကလါပဟေဗိန္ဒါ ဝိဟေဗိတုဗျကလါပဟေဗိန္ဒါ

olih kulawarga sajeroning wénten pariindik mabuat, yéning tan kagubar ပဟေဗိတုဗျကလါပဟေဗိန္ဒါဗိတုဗျကလါပဟေဗိန္ဒါ

patut kagubar olih krama kaénterang antuk prajuru Banjar/Désa;
- ၂၃။ ကလုဂရကလိယဟေဗိန္ဒါဗိတုဗျကလါပဟေဗိန္ဒါ

sa. Kalugra nglaksanayang pangabénan sinarengan, yéning sang kalayusekaran

၅၅ တူဝ်ပၢၤမိၣ်ပျၢၣ်/မိၣ်ကၢၤ

tunggal pamesuan/merajan;

၅၆ ပျၢၣ်ပၢၤမိၣ်ပျၢၣ်/မိၣ်ကၢၤ

wa. Pradé wénten mapendem lan ngabén lintangan ring adiri ring sétra sinunggal,

ပၢၤမိၣ်ပျၢၣ်/မိၣ်ကၢၤ

padéwasan ipun riinan sané magenah dohan saking sétra, patut

၅၇ ကၢၤ

kawewehin antuk upakara panyepih margi.

၅၈ ပၢၤမိၣ်ပျၢၣ်/မိၣ်ကၢၤ

Pawos 31

၅၉ ကၢၤ

(1) Ngentasang sawa kapatutan ring pakarangan kadi mula, dados pamargin sang

၆၀ မိၣ်ပျၢၣ်/မိၣ်ကၢၤ

maderbé sawa, yadiastun maderbé pamentasan siosan;

၆၁ ကၢၤ

(2) Ngentasang sawa ring pangkung, tukad tan nganggén upakara prayascita

၆၂ မိၣ်ပျၢၣ်/မိၣ်ကၢၤ

saking sang maderbé sawa;

၆၃ ကၢၤ

(3) Ngentasang sawa ring tegal utawi carik patut masadok ring Pakaséh/Kelian

၆၄ မိၣ်ပျၢၣ်/မိၣ်ကၢၤ

Subak;

၆၅ ကၢၤ

(4) Karang carik/tegal sané kaentasin sawa patut kaprayascita, ngawit saking

၆၆ မိၣ်ပျၢၣ်/မိၣ်ကၢၤ

padem, raris kasiratin tirtha prayascita olih sang madué sawa;

1໑1 ບໍລິເວນ/ກຸ່ມ/ພື້ນທີ່ທີ່ກຳລັງປະກອບສ່ວນໃຫ້ແກ່ກຸ່ມທີ່ກຳລັງ

(5) Padem/séda/lina ring genah anak siosan makadi karang, tegal, carik,  
ລຳເນີນກຳລັງທີ່ບໍ່ມີຄວາມສຳຄັນສຳລັບການປະກອບສ່ວນໃຫ້ແກ່ກຸ່ມທີ່ກຳລັງ

sang maderbé sawa patut ngamargiang pacaruan manut pararem;

1໒1 ກຳລັງທີ່ບໍ່ມີຄວາມສຳຄັນສຳລັບການປະກອບສ່ວນໃຫ້ແກ່ກຸ່ມທີ່ກຳລັງ

(6) Yéning wénten sawa utawi barang sané kasinanggeh nyemerin, sané tan  
ກຳລັງທີ່ບໍ່ມີຄວາມສຳຄັນສຳລັບການປະກອບສ່ວນໃຫ້ແກ່ກຸ່ມທີ່ກຳລັງ

wénten kajantennia anak sané maderbé, kasukserah ring sang ngawiwenang  
(ບໍລິເວນທີ່ກຳລັງ)

(pemerintah),

ທີ່ບໍ່ມີຄວາມສຳຄັນສຳລັບການປະກອບສ່ວນໃຫ້ແກ່ກຸ່ມທີ່ກຳລັງ

risampun polih kabébasan, Désa Adat patut ngupakaranin Désa

ທີ່ກຳລັງປະກອບສ່ວນໃຫ້ແກ່ກຸ່ມທີ່ກຳລັງ

antuk pacaruan.

ບາງສາສາສຳລັບກຳລັງ

Pawos 32

1໓1 ທີ່ກຳລັງທີ່ບໍ່ມີຄວາມສຳຄັນສຳລັບການປະກອບສ່ວນໃຫ້ແກ່ກຸ່ມທີ່ກຳລັງ

(1) Genah ngeseng utawi mendem sawa jatma sané magama Hindu kawastanin  
ກຳລັງທີ່ບໍ່ມີຄວາມສຳຄັນສຳລັບການປະກອບສ່ວນໃຫ້ແກ່ກຸ່ມທີ່ກຳລັງ

sétra utawi tunon;

1໓2 ພື້ນທີ່ທີ່ກຳລັງທີ່ບໍ່ມີຄວາມສຳຄັນສຳລັບການປະກອບສ່ວນໃຫ້ແກ່ກຸ່ມທີ່ກຳລັງ

(2) Sang sané nganggen sétra/tunon patut masadok ring Prajuru Banjar/Désa  
ພື້ນທີ່ທີ່ກຳລັງທີ່ບໍ່ມີຄວາມສຳຄັນສຳລັບການປະກອບສ່ວນໃຫ້ແກ່ກຸ່ມທີ່ກຳລັງ

mangda nganutin tata titi ngangge sétra/tunon manut dresta miwah pituduh  
ປະກອບສ່ວນໃຫ້ແກ່ກຸ່ມທີ່ກຳລັງ

prajuru Banjar/Désa;

១២១ គ្រូមតេច្ឆ័វ/កុដតេបទេទៃត្រៃស្រីស្រីទៃកុត្តតេខេដាទៃ មត្តកុត្តមហាតតិ

(3) Krama Banjar/Désa patut tinut ring sukertan Désa adat, mangdané sahananing  
ក្រៃទៃទៃត្រៃបទ្រៃទៃហិកុត្តតេខេដាទៃ កែប្រែកែប្រែទៃកុត្តតេខេដាទៃក្រៃទៃហិកុត្ត  
leteh tan nglalah ngletehin Désa Adat, bilih – bilih jantos ngletehin  
តេហ្សៃតេតៃ

kahyangan;

១៣១ សកុតតេសិកត្រៃក្រៃទៃហិកុត្តតៃសាតេដិវិកុដ៖

(4) Sané kasinaggeh ngletehin, sakadi ring sor :

ហ្សៃ កុហៃទៃកុហៃកុហៃកុហៃកុហៃ

ha. Étéh-étéh pangusungan sawa;

តៃ ទៃតៃកុតៃ

na. Tanah sétra;

សៃ កុហៃកុហៃ

ca. Luluan sétra;

ហៃ ម្យង់សកុតតៃសៃតៃសៃកុត្តតៃក្រៃទៃទៃទៃទៃទៃទៃទៃទៃទៃទៃ

ra. Muang sané lianan, sané kasinaggeh leteh manut agama lan dresta.

**កុដតេមហាទៃបទៃហៃ**

**Déwasa Atiwa-tiwa**

**ហៃហៃសៃក្រៃក្រៃ**

**Pawos 33**

១៣២ កុដតេមហាតតៃកុដតេមហាទៃបទៃហៃសៃកុត្តតៃ (បិទៃ) ហៃហៃ

(1) Déwasa dadakan, déwasa atiwa-tiwa sajeroning 7 (pitung) rahina,  
កុដតេមហាតតៃកុត្តតៃហៃហៃហៃហៃហៃហៃហៃហៃហៃហៃហៃហៃ  
déwasa sejawaning wénten pariindik mabuat, tiyosan ring punika patut  
តៃទៃតៃកុដតេមហាតតៃកុត្តតៃ

nganutin padéwasan manut sastra lan dresta;

១៣៣ ហៃហៃសៃកុត្តតៃហៃហៃហៃហៃហៃហៃហៃហៃហៃ

(2) Padéwasané manut pituduh utawi paican Siwa.





- ១២១ ឧបសិរាទេតិមិន្ទិធម្មោ ហេតុប្បញ្ញតិសារាបហ្មមហានិ ទើរោហិ ឧបសិរា  
 (2) Sapasira jagi mendem sawa, tan kalugra ring karang paumahan, tegal, carik  
 ឲ្យបំណុលសិរាបាទេបសិរាធម្មោ ហេតុប្បញ្ញតិសារាបហ្មមហានិ ទើរោហិ  
 muang sané siosan sajawaning Sang Sulinggih.

**កាកុន្តាកាកុន្តាទីបទីប**  
**Kacuntakan Atiwa-tiwa**  
**កាកុន្តាកាកុន្តា**  
**Pawos 36**

១២២ កាកុន្តាកាកុន្តាទីបទីប

- (1) Kacuntakan Yéning mendem:

ហា កាកុន្តាកាកុន្តាទីបទីប កាកុន្តាកាកុន្តាទីបទីប កាកុន្តាកាកុន្តាទីបទីប

ha. Krama Desa Adat keni cuntaka ngawit saking nepak kulkul nyantos  
 ឲ្យប្រយោជន៍

meprayascita;

គា កាកុន្តាកាកុន្តាទីបទីប កាកុន្តាកាកុន្តាទីបទីប កាកុន្តាកាកុន្តាទីបទីប

na. Kulawarga pengarep keni cuntaka saking padem nyantos rahina  
 ប្រយោជន៍

panyepuhan.

១២៣ កាកុន្តាកាកុន្តាទីបទីប កាកុន្តាកាកុន្តាទីបទីប

- (2) Kacuntakan Yéning ngamargiang upacara pangabénan:

ហា កាកុន្តាកាកុន្តាទីបទីប កាកុន្តាកាកុន្តាទីបទីប កាកុន្តាកាកុន្តាទីបទីប

ha. Yéning pangabénan masawa, kacuntakan Desa ngawit saking nepak  
 កាកុន្តាកាកុន្តាទីបទីប/កាកុន្តាកាកុន្តាទីបទីប

kulkul ngantos wusan atiwa-tiwa/palebun tur sampun ngamargiang  
 ឲ្យប្រយោជន៍

prayascita;

၈၈။ ၵျၢၣ်ဖဲၣ်တၢၢ်တူၣ်ခိၣ်ဆၢၣ်တၢၢ်ပၤဒီးၣ်ၵျၢၣ်တၢၢ်ပၤတၢၢ်

na. Kulawarga pangarep keni cuntaka saking padem nyantos rahina  
ပၤတၢၢ်ပၤတၢၢ်

panyepuhan.

၁၅၅။ ၵျၢၣ်ဆၢၣ်တၢၢ်ပၤတၢၢ်တၢၢ်ခၢၣ်တၢၢ်ပၤတၢၢ်တၢၢ်ဆၢၣ်တၢၢ်ပၤတၢၢ်

(3) Kacuntakan Yéning ngamargiang pangabénan sané madaging ngangkid:

၉၉။ ၵျၢၣ်ပၤတၢၢ်ပၤတၢၢ်တၢၢ်ဆၢၣ်တၢၢ်ပၤတၢၢ်တၢၢ်ဆၢၣ်တၢၢ်ပၤတၢၢ်

ha. Yéning pangabénan sané medaging ngangkid, kacuntakan Désa ngawit  
ဆၢၣ်တၢၢ်ပၤတၢၢ်တၢၢ်ဆၢၣ်တၢၢ်ပၤတၢၢ်

saking ngangkid nyantos panyepuhan;

၈၈။ ၵျၢၣ်ဖဲၣ်တၢၢ်တူၣ်ခိၣ်ဆၢၣ်တၢၢ်ပၤဒီးၣ်ၵျၢၣ်တၢၢ်ပၤတၢၢ်

na. Kulawarga pangarep keni cuntaka ngawit saking ngangkid nyantos  
ပၤတၢၢ်ပၤတၢၢ်

panyepuhan.

ပၤတၢၢ်ပၤတၢၢ်

Pawos 37

၁၆၆။ ၵျၢၣ်ဆၢၣ်တၢၢ်ပၤတၢၢ်တၢၢ်ဆၢၣ်တၢၢ်ပၤတၢၢ်တၢၢ်ဆၢၣ်တၢၢ်ပၤတၢၢ်

(1) Sané kasinanggeh kacuntakan sakadi ring sor:

၉၉။ ၵျၢၣ်ဆၢၣ်တၢၢ်ပၤတၢၢ်

ha. Cuntaka antuk lina;

၈၈။ ၵျၢၣ်ဆၢၣ်တၢၢ်ပၤတၢၢ်

na. Cuntaka antuk ngraja sewala;

၈၈။ ၵျၢၣ်ဆၢၣ်တၢၢ်ပၤတၢၢ်

ca. Cuntaka antuk ngembasang raré;

၉၉။ ၵျၢၣ်ဆၢၣ်တၢၢ်ပၤတၢၢ်

ra. Cuntaka antuk karuron;

၈၈။ သွန္တကမာန္တကမာပိဗာမာနါ၊

ka. Cuntaka antuk pawiwahan;

၈၉။ သွန္တကမာန္တကမာပိဗာမာနါ၊

da. Cuntaka antuk gamia gamana;

၉၀။ သွန္တကမာန္တကမာပိဗာမာနါ၊ သွန္တကမာန္တကမာပိဗာမာနါ၊

ta. Cuntaka yéning wénten anak istri ngwéntenang putra sadurung

မဂ္ဂပကာကမာပကာနါ၊

maupakara mapangalang;

၉၁။ သွန္တကမာန္တကမာပိဗာမာနါ၊

sa. Cuntaka antuk mamitra ngalang.

၁၉။ သွန္တကမာန္တကမာပိဗာမာနါ၊

(2) Sengker cuntaka manut kawéntenania:

၉၂။ သွန္တကမာန္တကမာပိဗာမာနါ၊ သွန္တကမာန္တကမာပိဗာမာနါ၊

ha. Cuntaka kalayusekaran, cuntakannya manut pawos 29;

၉၃။ သွန္တကမာန္တကမာပိဗာမာနါ၊ သွန္တကမာန္တကမာပိဗာမာနါ၊

na. Cuntaka ngraja sewala, kantos mabersih/mekramas;

၉၄။ သွန္တကမာန္တကမာပိဗာမာနါ၊ သွန္တကမာန္တကမာပိဗာမာနါ၊

ca. Cuntaka ngembasang raré, sang ibu salami 42 rahina (abulan pitung dina)

ကမာပိဗာမာနါ၊ သွန္တကမာန္တကမာပိဗာမာနါ၊

ngawit saking putrané embas ngantos kaupacara tutug kambuhan tur

မဂ္ဂပကာကမာပကာနါ၊ သွန္တကမာန္တကမာပိဗာမာနါ၊

maprayascita. Sané lanang sakirang-kirangné kantos sang raré kepus

ပုဆိုး၊

puser;

၉၅။ သွန္တကမာန္တကမာပိဗာမာနါ၊ သွန္တကမာန္တကမာပိဗာမာနါ၊

ra. Cuntaka karuron, 42 rahina (abulan pitung dina) tur sampun



ကာပိပဏါ  
**Kaping Pat**  
 ဓာတုမယဏါ  
**Manusa Yadnya**  
 ပာပုဗာဏါပုဏ်ဒါ  
**Pawos 38**

၂၇၇။ ဓာတုမယဏါတုဗျဏိတုဗျဏိပုဏ်ဒါပုဏ်ဒါပုဏ်ဒါပုဏ်ဒါ

- (1) Manusa yadnya inggih punika, upacara-upacara dharmaning kahuripan ဓာတုမယဏါပုဏ်ဒါပုဏ်ဒါပုဏ်ဒါပုဏ်ဒါပုဏ်ဒါပုဏ်ဒါ (ပုဏ်ဒါပုဏ်ဒါ) ပုဏ်ဒါပုဏ်ဒါ manusa, ngawit saking patemoning kama bang (*sel telur*) lan kama petak (ပုဏ်ဒါ) မာဏိပုဏ်ဒါပုဏ်ဒါပုဏ်ဒါပုဏ်ဒါပုဏ်ဒါပုဏ်ဒါ (*sperma*) sajeroning garbha, sadurung séda/padem riwekas.

၂၇၈။ ပုဏ်ဒါပုဏ်ဒါပုဏ်ဒါပုဏ်ဒါပုဏ်ဒါပုဏ်ဒါပုဏ်ဒါ

- (2) Upacara kadi ring ajeng madudonan sakadi ring sor:
- ဟ။ ပုဏ်ဒါပုဏ်ဒါ
  - ha. Pawiwahan;
  - စ။ ပုဏ်ဒါပုဏ်ဒါပုဏ်ဒါ
  - na. Magedong-gedongan;
  - ဆ။ ပုဏ်ဒါပုဏ်ဒါ
  - ca. Dapetan;
  - က။ ပုဏ်ဒါပုဏ်ဒါပုဏ်ဒါ(ပုဏ်ဒါပုဏ်ဒါ)
  - ra. Kepus udel (pungsed);
  - တ။ ပုဏ်ဒါပုဏ်ဒါပုဏ်ဒါ(ပုဏ်ဒါပုဏ်ဒါ)
  - ka. Tutug kambuhan (42 rahina);
  - ဇ။ ပုဏ်ဒါပုဏ်ဒါပုဏ်ဒါ(ပုဏ်ဒါပုဏ်ဒါ)
  - da. Tigang sasih (Nelubulanin);
  - ဇာ။ ပုဏ်ဒါပုဏ်ဒါ(ပုဏ်ဒါပုဏ်ဒါ)
  - ta. Pawetuan (Otonan);

ឃ។ កើម្យតំភី(ឲ្យម្យហ្យត្យ)។

sa. Ngempugin (Tumbuh untu);

ង។ ឲ្យឲ្យត្រីលើ(មីកាត្រីលើ)។

wa. Tutug kelih (Menek bajang);

ល។ មហាហ្យ។

la. Matatah;

ម។ មមីត្រីភី។

ma. Mawinten;

១២១ ក្របសារវាលភីក្របសារវាមត្រីមីហី។ ១២២ ភាមីក្របសារវាមត្រីមីហីមត្រីមីហីមត្រីមីហី

(3) Upakara lan upacara manut wiwit (2) kamanggehang manut sastra agama  
មីហ្យមត្រីមីហីមត្រីមីហីមត្រីមីហីមត្រីមីហីមត្រីមីហីមត្រីមីហីមត្រីមីហី

miwah dresta saha pamarginé nganutin kawéntenan Nista, Madya, lan Utama.

ភាសីលីម។

**Kaping Lima**

ឃុហ្យមត្រី

**Bhuta Yadnya**

មហ្យមត្រី

**Pawos 39**

១២៣ ឃុហ្យមត្រីមីហីមត្រីមីហីមត្រីមីហីមត្រីមីហីមត្រីមីហីមត្រីមីហី

(1) Bhuta Yadnya inggih punika, sahananing Upacara Yadnya sané matetujon  
ក្របសារវាមត្រីមីហីមត្រីមីហីមត្រីមីហីមត្រីមីហី

nyomia Bhuta Kala manados Bhuta Hitha.

១២៤ ឃុហ្យមត្រីមីហីមត្រីមីហីមត្រីមីហីមត្រីមីហីមត្រីមីហីមត្រីមីហី

(2) Bhuta Yadnya sané kamargiang ring Désa Adat Sembung Gedé, manut  
ភាសីលីមត្រីមីហីមត្រីមីហីមត្រីមីហីមត្រីមីហីមត្រីមីហី

kawigunanipun, Nista, Madya, miwah Utama luiirnyané :

ហា ១ សព្វក្រណាមាមា

ha. Caru Eka Sata;

គា ១ សព្វបញ្ញាមាមា

na. Caru Panca Sata;

សា ១ សព្វបញ្ញាសាកាមា

ca. Caru Panca Sanak;

រា ១ សព្វបញ្ញាតិប្បដា

ra. Caru Panca Kelud;

តា ១ សព្វបុរិយោកា

ka. Caru Resi Gana;

ចា ១ សព្វពៅប៉ូហ្វោ

da. Caru Tawur Agung;

ហា ១ សព្វការិក្សយុវរា

ta. Caru Balik Sumpah;

សា ១ សព្វពុទ្ធសាសនាមាមាមាមាមាមាមាមាមា

sa. Caru Ngusaba aya, muang sané siosan.

១២១ សព្វបញ្ញាតិប្បដាមា

(3) Caru Panangluk Marana ring Désa Adat Sembung Gedé kamargiang rikala :

ហា ១ មិក្សុតិប្បដាមាមាមាមាមាមាមាមាមាមាមាមាមាមាមាមាមាមា

ha. Tilem Sasih Kaenem utawi Sasih Kapitu;

គា ១ មិក្សុតិប្បដាមា

na. Tilem Sasih Kasanga;

សា ១ ម្យងសព្វមិក្សុតិប្បដាមាមាមាមាមាមាមាមាមាមាមាមាមាមាមា

ca. Muang caru ring sasih siosan kamargiang manut kawigunan ipun.

១៣១ រិក្សុតិប្បដាមា

(4) Ritatkala Tileming Sasih Kasanga, Ring wewidangan Désa Adat Sembung



ka. Amati Karya

na. Amati Karya;

sa. Amati Lalungan

ca. Amati Lalungan;

ga. Amati Lalungan

ra. Amati Lalungan.

161. ʘə́

- (6) Pamargin Catur Brata Penyepeian katuntun olih Prajuru Banjar/Désa ngawit ʘə́

Sang Surya Prabata (rikala sang surya wawu endag) ngantos Sang Surya ʘə́

Prabata mawali bénjang nyané, kaci hnayang antuk suaran kulkul.

162. ʘə́

- (7) Sang mamurug (melanggar) Brata Panyepian wenang kadanda manut Pararem. ʘə́

Sajawaning sang sané polih wak-wakan manut wiguna.

163. ʘə́

- (8) Tatiwak pamidanda marep sang mamurug, kamargiang olih Prajuru ʘə́

Banjar/Désa manut atur pisadok saking pacalang.

164. ʘə́

- (9) Sawusan nglaksanayang Brata Panyepian kasinanggeh Ngembak Geni, rikala ʘə́

punika I Krama patut ngamargiang sima krama majeng para semetonnyané.

ដំពៅ ១១

SARGAH V

សូត្រ ៣៣៣ បុត្រ ៣៣៣ ត្រៃ ៣៣៣  
SUKRETA TATA PAWONGAN DÉSA ADAT

បញ្ជី ៣៣

Palet 1

បុត្រ ៣៣៣ ត្រៃ ៣៣៣

Pawongan Désa Adat

ហិរញ្ញវត្ថុ ៣៣

Indik 1.

គ្រា

Krama

បុត្រ ៣៣៣

Pawos 40

១៣៧ ភូមិ ៣៣៣ បុត្រ ៣៣៣ ត្រៃ ៣៣៣ ហិរញ្ញវត្ថុ ៣៣៣ បុត្រ ៣៣៣ ត្រៃ ៣៣៣ ហិរញ្ញវត្ថុ ៣៣៣

(1) Sané kabaos Krama Désa Adat Sembung Gedé inggih punika krama Bali sané  
ខេត្ត ៣៣៣ បុត្រ ៣៣៣ ត្រៃ ៣៣៣ ហិរញ្ញវត្ថុ ៣៣៣ បុត្រ ៣៣៣ ត្រៃ ៣៣៣  
magama Hindu sané *mipil* tur kasurat ring Désa Adat Sembung Gedé;

១៣៨ គ្រា ៣៣៣ ហិរញ្ញវត្ថុ ៣៣៣ ខេត្ត ៣៣៣ បុត្រ ៣៣៣ ត្រៃ ៣៣៣ ហិរញ្ញវត្ថុ ៣៣៣ បុត្រ ៣៣៣ ត្រៃ ៣៣៣

(2) Krama tamiu, inggih punika magama Hindu sané nénten *mipil* sakéwanten kasurat  
ហិរញ្ញវត្ថុ ៣៣៣ ត្រៃ ៣៣៣  
ring Désa Adat Sembung Gedé;

១៣៩ គ្រា ៣៣៣ ហិរញ្ញវត្ថុ ៣៣៣ ខេត្ត ៣៣៣ បុត្រ ៣៣៣ ត្រៃ ៣៣៣ ហិរញ្ញវត្ថុ ៣៣៣ បុត្រ ៣៣៣ ត្រៃ ៣៣៣

(3) Tamiu, inggih punika jatma sané nénten magama Hindu wénten magenah ring  
បុត្រ ៣៣៣ ត្រៃ ៣៣៣ ហិរញ្ញវត្ថុ ៣៣៣ បុត្រ ៣៣៣ ត្រៃ ៣៣៣  
wewidangan Désa adat lan kasurat ring Désa adat Sembung Gedé;

១៤០ ភូមិ ៣៣៣ បុត្រ ៣៣៣ ត្រៃ ៣៣៣ ហិរញ្ញវត្ថុ ៣៣៣ បុត្រ ៣៣៣ ត្រៃ ៣៣៣

(4) Uger-uger lan tata cara *Mipil* dados Krama Désa Adat lan penyuratan dados Krama

ទោឡ្យលត្រឡ្យតាហ្សត្តហិវិហារបូរុយ្តតោឌោទៅ

Tamiu lan Tamiu kaunggahang ring Pararem Désa Adat;

១១១ ដូចៀមលត្រឡ្យតាហ្សត្តហិវិហារបូរុយ្ត

(5) Swadharma lan swadikara krama tamiu lan tamiu kaunggahang ring Pararem.

ហុហាដា ១៣៧

Pawos 41

ត្រឡ្យតាហ្សត្តហិវិហារបូរុយ្ត (បីថៃ) ក្រុមហ៊ុន ៤ ក្រុមហ៊ុន

Krama Désa Adat wénten 4 (petang) soroh, luiré:

ហា ត្រឡ្យតាហ្សត្តហិវិហារបូរុយ្ត ត្រឡ្យតាហ្សត្តហិវិហារបូរុយ្ត ត្រឡ្យតាហ្សត្តហិវិហារបូរុយ្ត

ha. Krama Ngarep, inggih punika krama sané sampun alaki rabi tur tedun ngayah ring ក្រុមហ៊ុន ៤ ក្រុមហ៊ុន

Désa Adat Sembung Gedé;

តា ត្រឡ្យតាហ្សត្តហិវិហារបូរុយ្ត ត្រឡ្យតាហ្សត្តហិវិហារបូរុយ្ត ត្រឡ្យតាហ្សត្តហិវិហារបូរុយ្ត

na. Krama Panyada, inggih punika krama sané sampun megat ayah kagentos antuk ហា ត្រឡ្យតាហ្សត្តហិវិហារបូរុយ្ត

ahli warihnya utawi pratisentanannya.

សា ត្រឡ្យតាហ្សត្តហិវិហារបូរុយ្ត

ca. Krama Ngampel;

ហា ត្រឡ្យតាហ្សត្តហិវិហារបូរុយ្ត

ra. Krama Balu.

ហុហាដា ១៣៨

Pawos 42

១៣៧ ដូចៀមលត្រឡ្យតាហ្សត្តហិវិហារបូរុយ្ត ត្រឡ្យតាហ្សត្តហិវិហារបូរុយ្ត

(1) Sahanan Warga Désa Adat sané sampun marabian, patut tedun makrama tur តាហ្សត្តហិវិហារបូរុយ្ត

ngayah;

129 1 ម្យ៉ាងទៀត ម្យ៉ាងទៀត ម្យ៉ាងទៀត ម្យ៉ាងទៀត ម្យ៉ាងទៀត ម្យ៉ាងទៀត ម្យ៉ាងទៀត ម្យ៉ាងទៀត ម្យ៉ាងទៀត ម្យ៉ាងទៀត

(2) Saluiring krama, sanistanya patut tedun ngayah sané kaepah dados kalih, luiré  
ហាមហាម ក្រុមប្រឹក្សា ក្រុមប្រឹក្សា

Ayahan Ngarep lan Ayahan Balu;

130 1 គ្រប់គ្រង គ្រប់គ្រង គ្រប់គ្រង គ្រប់គ្រង គ្រប់គ្រង គ្រប់គ្រង គ្រប់គ្រង គ្រប់គ្រង គ្រប់គ្រង គ្រប់គ្រង

(3) Sasengker tedun ngayah, yéning sampun sah marabian (mapangalang);

131 1 ប្រយោជន៍ ប្រយោជន៍ ប្រយោជន៍ ប្រយោជន៍ ប្រយោជន៍ ប្រយោជន៍ ប្រយោជន៍ ប្រយោជន៍ ប្រយោជន៍ ប្រយោជន៍

(4) Pangayah ngarep wenang nyada yéning sampun kapastikayang antuk Désa/Banjar,  
ម្យ៉ាងទៀត ម្យ៉ាងទៀត

luiré :

ហា 1 គ្រប់គ្រង គ្រប់គ្រង គ្រប់គ្រង គ្រប់គ្រង

ha. Sakit tahunan tan tinamban;

គា 1 យុវជន យុវជន យុវជន យុវជន យុវជន យុវជន យុវជន យុវជន យុវជន យុវជន

na. Yusa sampun lingsir, lintangan ring 60 (nem dasa) tiban;

នា 1 វ័យ វ័យ វ័យ វ័យ វ័យ វ័យ វ័យ វ័យ វ័យ វ័យ

ca. Yéning sampun wénten panyeledi (pangayah).

132 1 គ្រប់គ្រង គ្រប់គ្រង គ្រប់គ្រង គ្រប់គ្រង គ្រប់គ្រង គ្រប់គ្រង គ្រប់គ្រង គ្រប់គ្រង គ្រប់គ្រង គ្រប់គ្រង

(5) Sang sané jaga makrama Désa adat patut masadok ring prajuru Désa/banjar;

133 1 ប្រយោជន៍ ប្រយោជន៍ ប្រយោជន៍ ប្រយោជន៍ ប្រយោជន៍ ប្រយោជន៍ ប្រយោជន៍ ប្រយោជន៍ ប្រយោជន៍ ប្រយោជន៍

(6) Sular ngranjing mekrama Désa kasulurang manut Pararem.

កាប៊ីស៊ីកិ

**Kaping Siki**

ហាមហាម

**Pangayah**

ហាមហាម 134

**Pawos 43**

135 1 ប្រយោជន៍ ប្រយោជន៍ ប្រយោជន៍ ប្រយោជន៍ ប្រយោជន៍ ប្រយោជន៍ ប្រយោជន៍ ប្រយោជន៍ ប្រយោជន៍ ប្រយោជន៍

(1) Pangayah sané ngarep keni ayahan saungkul, pepeson, muwang paturunan.

၁၉၅။ ပထမၵဵုတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

(2) Pangayah balu nganut ring amongannya:

ဟ။ တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

ha. Balu muani keni ayahan muani;

က။ တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

na. Balu luh keni ayahan luh.

၁၉၆။ တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

(3) Krama adat sané dados ngentosin antuk naur ayahan inggih punika krama sané

တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

jenek ring dura Désa, agung alitnya manut Pararem.

တၢ်တၢ်တၢ်တၢ်

**Kaping Kalih**

ပဵုတၢ်တၢ်တၢ်

**Paturunan**

ပဵုတၢ်တၢ်တၢ်

**Pawos 44**

ပဵုတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

Pesu-pesuan sané manggeh ring amongan Désa Adat, patut kamedalin antuk krama  
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

Désa, kadi ring sor puniki:

ဟ။ ပထမၵဵုတၢ်တၢ်တၢ်တၢ်

ha. Pangayah ngarep keni saungkul.

က။ တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

na. Balu keni pepeson atenga nganut balunya.

តាប៉ិទីតៅ

Kaping Tiga

លត្សបូតាតៅ

Leluputan

ហុហាស៊ី 39

Pawos 45

ប្រុជ្រូក បមញ្ជាស៊ីរាតៅ លត្សសំរឹត រុតតៅ ខេត្តត្បូងឃ្មុំ ឃុំត្បូងឃ្មុំ ភូមិសាតៅ

Prajuru, Pemangku, Serati, lan Pecalang Désa Adat luput ayahan lan pepeson.

ហិឡិឡាតៅ

Indik 2

ស្វឺដាមិហាស្វឺដិករាត្រាតៅ

Swadharma miwah Swadikara Krama Désa Adat

ហុហាស៊ី 36

Pawos 46

១ តៅ សំរឹតត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រុតតៅ ខេត្តត្បូងឃ្មុំ ឃុំត្បូងឃ្មុំ ភូមិសាតៅ ហិឡិឡាតៅ ហិឡិឡាតៅ

(1) Satinut ring daging awig-awig Désa Adat lan Pararem, sané kaenter olih Prajuru រុតតៅ ខេត្តត្បូងឃ្មុំ/ តៅត្បូងឃ្មុំ

Désa Adat/Banjar Adat;

១ តៅ ត្រាតៅ ខេត្តត្បូងឃ្មុំ/ តៅត្បូងឃ្មុំ ហិឡិឡាតៅ ហិឡិឡាតៅ ហិឡិឡាតៅ ហិឡិឡាតៅ

(2) Krama Désa Adat/Banjar Adat patut mapanganggé, sakirang- kirangné busana adat ខេត្តត្បូងឃ្មុំ រុតតៅ ខេត្តត្បូងឃ្មុំ ហិឡិឡាតៅ ហិឡិឡាតៅ ហិឡិឡាតៅ ហិឡិឡាតៅ  
madya rikalaning ngamiletin Upacara Panca Yadnya lan Pasangkepan  
(ហុហាស៊ី) រុតតៅ ខេត្តត្បូងឃ្មុំ/ តៅត្បូងឃ្មុំ

(paruman) Désa Adat/Banjar Adat;

១ តៅ ត្រាតៅ ខេត្តត្បូងឃ្មុំ ហិឡិឡាតៅ (ហិឡិឡាតៅ) ហិឡិឡាតៅ ហិឡិឡាតៅ ហិឡិឡាតៅ

(3) Krama sané kadadosan puangkid (*dispénsasi*) inggih punika : krama sané keni តៅត្បូងឃ្មុំ ហិឡិឡាតៅ ហិឡិឡាតៅ ហិឡិឡាតៅ ហិឡិឡាតៅ  
kabrebean sungkan, krama sané nglaksanayang upacara yadnya, krama sané

ក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

polih ngamargiang swadarmaning Negara;

១៣១ គ្រូបង្ការការបំផ្លាញស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

(4) Krama Désa Adat nglaksanayang swadarma jangkep ring wewidangan  
ប៉ាហ្សង់តាន់ ប៉ាហ្សង់តាន់ ប៉ាហ្សង់តាន់ ប៉ាហ្សង់តាន់

Parahyangan, Pawongan, lan Palemahan Désa Adat;

១៣២ គ្រូបង្ការការបំផ្លាញស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

(5) Krama Tamiu ngelaksanayang swadarma ring wewidangan Parahyangan,  
ប៉ាហ្សង់តាន់ ប៉ាហ្សង់តាន់ ប៉ាហ្សង់តាន់ ប៉ាហ្សង់តាន់ (មនុស្សធម៌)

Pawongan, lan Palemahan Désa Adat (manut ring pararem);

១៤១ គ្រូបង្ការការបំផ្លាញស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

(6) Tamiu ngelaksanayang swadarma ring wewidangan Pawongan lan Palemahan  
ក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (មនុស្សធម៌)

Désa Adat (manut ring pararem).

**បទប្បញ្ញត្តិ ៤៧**

**Pawos 47**

គ្រូបង្ការការបំផ្លាញស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

Krama ngamolihang swadikara minakadi:

៣១១ គ្រូបង្ការការបំផ្លាញស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ha. Krama Désa Adat ngamolihang swadikara jangkep ring wewidangan  
ប៉ាហ្សង់តាន់ ប៉ាហ្សង់តាន់ ប៉ាហ្សង់តាន់ ប៉ាហ្សង់តាន់

Parahyangan, Pawongan, lan Palemahan Désa Adat;

៣២១ គ្រូបង្ការការបំផ្លាញស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

na. Krama Tamiu ngamolihang swadikara ring wewidangan Parahyangan,  
ប៉ាហ្សង់តាន់ ប៉ាហ្សង់តាន់ ប៉ាហ្សង់តាន់ ប៉ាហ្សង់តាន់ (មនុស្សធម៌)

Pawongan, lan Palemahan Désa Adat (manut ring pararem);

ca. Tamu ngamolihang swadikara ring wewidangan Pawongan lan Palemahan Désa

ca. Tamu ngamolihang swadikara ring wewidangan Pawongan lan Palemahan Désa  
Adat (manut ring pararem).

ភាសាខ្មែរ  
Kaping Pat  
ប្រធានបទ  
Wusan Makrama  
បទប្បញ្ញត្តិ ៤៨  
Pawos 48

១. គំនិតប្រែប្រួលប្រធានបទភាសាខ្មែរស្របតាមការប្រែប្រួលសង្គម

(1) Sinalih tunggil krama wusan makrama Désa adat, yéning krama inucap:

ca. ១. គំនិត

ha. Séda;

ca. ២. គំនិតប្រែប្រួល

na. Saking pinunas ngraga;

ca. ៣. គំនិតប្រែប្រួល/គំនិតប្រែប្រួលភាសាខ្មែរ

ca. Matilar saking wewidangan Désa/banjar Adat tan wénten pasadok ring

ប្រទេសប្រាសាទ (ភាសាខ្មែរ)

prajuru nglantur 1 (awarsa);

ca. ៤. គំនិតប្រែប្រួល/គំនិតប្រែប្រួលភាសាខ្មែរ

ra. Wit piwal ring daging Awig-Awig lan Pararem Désa Adat, tan satinut ring

ប្រទេសប្រាសាទ/គំនិតប្រែប្រួលភាសាខ្មែរ

pituduh prajuru indik nyupat raga saha ngeséhin prawerti.

២. គំនិតប្រែប្រួលភាសាខ្មែរស្របតាមការប្រែប្រួលសង្គម

(2) Ring sang sané kanorayang, Désa Adat tan mawéh pasayuban.

៣. គំនិតប្រែប្រួលភាសាខ្មែរស្របតាមការប្រែប្រួលសង្គម

(3) Sang sané kanorayang tan polih pah-pahan druwén Désa.

131. ឯងអ្នកគេរកស៊ីក្នុងភូមិស្រុកម្យ៉ាងមួយទៀតម្យ៉ាងមួយទៀតម្យ៉ាងមួយទៀត

(4) Sang sané kanorayang kéngin malih makrama Désa Adat manut pararem.

ហិក្ខុនិក្ខេប

Indik 3

ហិក្ខុនិក្ខេបការព្រមព្រៀងស្នាក់នៅ

Indik Panyangran Karya Suka Duka

បទប្បញ្ញត្តិ 49

Pawos 49

1. ឯងអ្នកគេស្នាក់នៅក្នុងភូមិស្រុកម្យ៉ាងមួយទៀតម្យ៉ាងមួយទៀតម្យ៉ាងមួយទៀត

(1) Sahanan pakaryan pasuka dukan ring Désa Adat Sembung Gedé kasangggra olih  
ស្រុកម្យ៉ាងមួយទៀត

Krama Désa Adat;

1. ឯងអ្នកគេស្នាក់នៅក្នុងភូមិស្រុកម្យ៉ាងមួយទៀតម្យ៉ាងមួយទៀត

(2) Pakaryan sané kasinanggeh suka, luiré :

ហា ឆ្នាំបួនប្រាំបី/ប្រាំបី

ha. Nelu Bulanin/Mapetik;

គា មាសមាស/មាស

na. Matatah/Masangih;

នា បរិច្ចាគ

ca. Pawiwahan;

ហា ឲ្យបំណុលក្នុងភូមិស្រុក

ra. Muang sahanan yadnya siosan.

1. ឯងអ្នកគេស្នាក់នៅក្នុងភូមិស្រុកម្យ៉ាងមួយទៀតម្យ៉ាងមួយទៀត

(3) Pakaryan sané kasinanggeh duka, luiré :

ហា គោលប្បដិសន្ធិ

ha. Kalayusekaran;

គា បញ្ចេញ/ហាមហាម

na. Pangabénan/atiwa-tiwa.

131. ឧបករណ៍សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព

(4) Sahanan pakenan-kenan utawi batu-batu panyangggran karya inucap kasulurang  
ឧបករណ៍សម្រាប់ប្រើប្រាស់

manut pararem.

**បញ្ជី ១២**

**Palet 2**

ហិរញ្ញវត្ថុសម្រាប់ប្រើប្រាស់

**Indik Pemerintahan Désa Adat**

ហិរញ្ញវត្ថុ ១២

**Indik 1**

ប្រធានាធិការ

**Prajuru Désa Adat**

បទប្បញ្ញត្តិ ១៥

**Pawos 50**

121. គ្រួសារសម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព

(1) Krama Désa Adat Sembung Gedé kaénter olih Prajuru sané kapucukin olih  
គ្រួសារសម្រាប់ប្រើប្រាស់

Bandésa Adat;

122. គ្រួសារសម្រាប់ប្រើប្រាស់

(2) Bandésa Adat kawantu olih:

ហា. បទប្បញ្ញត្តិសម្រាប់ប្រើប្រាស់

ha. Patajuh pinaka wakilnya,

គា. ប្រធានាធិការ (ឧបនាយករដ្ឋមន្ត្រី) ឬប្រធានាធិការសម្រាប់ប្រើប្រាស់

នា. Panyarikan (*sekretaris*), pinaka juru ilikita;

នា. ប្រធានាធិការ (ប្រធាន) ឬប្រធានាធិការសម្រាប់ប្រើប្រាស់

ca. Patengen (*bendahara*), pinaka pangemong padruén Désa Adat.

၁၅၅။ ဘိမင်္ဂရာဇိနဂရတနန္ဒာရွာ၏အခြေခံဥပဒေစာတမ်း/ဥပဒေအကျဉ်းချုပ်

(3) Ring sajeroning nudonan kasukertan niskala, Prajuru Désa/Banjar Adat

မိမိဗျာဓိ(ဥပဒေစာတမ်း)ဘိမင်္ဂရာဇိနဂရတနန္ဒာရွာ၏။

masinggihang (berkoordinasi) ring Pamangku Kahyangan.

### ပုဒ်မ ၅၁

#### Pawos 51

၁၆၅။ ပုဒ်မ ၅၁ အကျဉ်းချုပ် ဥပဒေစာတမ်း(၁၆၅) ဟုပင်မကျမ်းစာ၏

(1) Prajuru Désa Adat kapilih nyabran 6 galungan (3 warsa) apisan sajabaning

ဂုဗ်နဂရတနန္ဒာရွာ၏။

wénten pariindik sané mabuat;

၁၆၆။ ပုဒ်မ ၅၁ အကျဉ်းချုပ် ဥပဒေစာတမ်း(၁၆၆) ဟုပင်မကျမ်းစာ၏။

(2) Prajuru Désa/Banjar Adat kawusan olih krama Désa Adat/Banjar Adat;

၁၆၇။ ပုဒ်မ ၅၁ အကျဉ်းချုပ် ဥပဒေစာတမ်း(၁၆၇) ဟုပင်မကျမ်းစာ၏။

(3) Prajuru Banjar Adat kapilih nyabran 6 galungan (3 warsa) apisan,

မိမိဗျာဓိ(ဥပဒေစာတမ်း)ဘိမင်္ဂရာဇိနဂရတနန္ဒာရွာ၏။

sajabaning wénten pariindikan sané mabuat.

၁၆၈။ ပုဒ်မ ၅၁ အကျဉ်းချုပ် ဥပဒေစာတမ်း(၁၆၈) ဟုပင်မကျမ်းစာ၏။

(4) Prajuru Désa/Banjar Adat mawiwit saking :

ဟ။ ဥပဒေစာတမ်း

ha. Krama ngarep;

က။ ဥပဒေစာတမ်း(၁၆၈) ဟုပင်မကျမ်းစာ၏။

na. Krama panyada, yéning kasaratang olih krama Désa utawi krama banjar.

បក្សាសិទ្ធិ

Pawos 52

១៧១ ស្ងប់មនីពាក្យគ្រោះធម៌ទេវតា

(1) Swadarmaning Bandésa Adat :

ហ្ន៎ ពាក្យនីវាសនាពិធីចំពោះប្រាជ្ញាបុរស មិនប្រកាន់ប្រក្រតីយ៍ធម៌ទេវតា

ha. Ngénterang sadaging awig-awig, pararem, miwah paswaran krama Désa adat;

គ្ន៎ គ្រូត្រូវប្រកាន់ប្រក្រតីយ៍ធម៌ទេវតាប្រកាន់

na. Nuntun tur ngénterang Prajuru, Krama rauhing Warga Désa ngupadi

(មិនប្រកាន់ប្រក្រតីយ៍ធម៌ទេវតា)

(mengutamakan) nganut patitis;

ឃ្ន៎ មន្ត្រីត្រូវប្រកាន់ប្រក្រតីយ៍ធម៌ទេវតាប្រកាន់ប្រក្រតីយ៍ធម៌ទេវតា

ca. Maka duta Désa matemuang baos ring sapa sira ugi;

ហ្ន៎ មន្ត្រីត្រូវប្រកាន់ប្រក្រតីយ៍ធម៌ទេវតាប្រកាន់ប្រក្រតីយ៍ធម៌ទេវតា

ra. Maosin tur niwakin marep ring wicara;

គ្ន៎ គ្រូត្រូវប្រកាន់ប្រក្រតីយ៍ធម៌ទេវតាប្រកាន់ប្រក្រតីយ៍ធម៌ទេវតា

ka. Nglaksanayang swadarma siyosan sané kapica saking sang angawerat.

១៧២ ស្ងប់មនីប្រក្រតីយ៍ធម៌ទេវតាប្រកាន់ប្រក្រតីយ៍ធម៌ទេវតា

(2) Swadarmaning Prajuru Banjar Adat, luiré:

ហ្ន៎ ពាក្យនីវាសនាពិធីចំពោះប្រាជ្ញាបុរស មិនប្រកាន់ប្រក្រតីយ៍ធម៌ទេវតា

ha. Ngénterang sadaging Awig-Awig Désa Adat, miwah pararem ring banjar

ធម៌ទេវតា

adat;

គ្ន៎ គ្រូត្រូវប្រកាន់ប្រក្រតីយ៍ធម៌ទេវតាប្រកាន់ប្រក្រតីយ៍ធម៌ទេវតា

na. Nuntun tur ngénterang Krama rauhing Warga Banjar adat ngupadi nganut

ប្រកាន់ប្រក្រតីយ៍ធម៌ទេវតា

patitis;

ឃ្ន៎ មន្ត្រីត្រូវប្រកាន់ប្រក្រតីយ៍ធម៌ទេវតាប្រកាន់ប្រក្រតីយ៍ធម៌ទេវតា

ca. Maka duta Banjar matemuang baos ring sapa sira ugi;

៣១ មហាសិក្ខុនិបតិកោធម្មស្សិមិសារាវតំពោតោក្ខំ

ra. Maosin tur niwakin pamutus ring wicara warga banjar.

ហិក្ខុនិក្ខិ

Indik 2

ហោសារាវតំពោតោក្ខំនិក្ខិសិក្ខុនិក្ខិសិក្ខុនិក្ខិ

Tata Cara Ngadegang lan Ngentosin Prajuru Désa Adat

មហាសិក្ខុនិក្ខិ

Pawos 53

១៣១ ប្រទ្រព្យក្រាមសិក្ខុនិក្ខិសិក្ខុនិក្ខិ

(1) Prajuru Désa Adat mawiwit saking krama;

១៣២ មហាសិក្ខុនិក្ខិសិក្ខុនិក្ខិសិក្ខុនិក្ខិសិក្ខុនិក្ខិសិក្ខុនិក្ខិ

(2) Soang-soang Banjar Adat ngamedalang Calon Prajuru Désa Adat;

១៣៣ ប្រទ្រព្យក្រាមសិក្ខុនិក្ខិសិក្ខុនិក្ខិសិក្ខុនិក្ខិសិក្ខុនិក្ខិ

(3) Prajuru Désa Adat kapilih olih krama nganutin pararem ngadegang prajuru;

១៣៤ មហាសិក្ខុនិក្ខិសិក្ខុនិក្ខិសិក្ខុនិក្ខិសិក្ខុនិក្ខិសិក្ខុនិក្ខិ

(4) Sahananing prajuru, sadéréng ngamargiang swadarmannya, patut matur piuning

មហាសិក្ខុនិក្ខិសិក្ខុនិក្ខិសិក្ខុនិក្ខិសិក្ខុនិក្ខិសិក្ខុនិក្ខិ

malarapan antuk upakara sejangkep nyané ring Pura Tri Kahyangan;

១៣៥ មហាសិក្ខុនិក្ខិសិក្ខុនិក្ខិសិក្ខុនិក្ខិសិក្ខុនិក្ខិសិក្ខុនិក្ខិ

(5) Risampun puput ngaturang ayah dados prajuru taler matur piuning malarapan antuk

មហាសិក្ខុនិក្ខិសិក្ខុនិក្ខិសិក្ខុនិក្ខិសិក្ខុនិក្ខិសិក្ខុនិក្ខិ

upakara sejangkep nyané ring Pura Tri Kahyangan.



ပုဒ်မ ၅၆

Pawos 56

မဒုတိယကောင်စီဝင် (၅) ဦးကို ပုဒ်မ ၅၆ (၅) ဦးကို  
Sabha Désa akéhnya sakirang-kirang nyané 3 (tigang) diri, sané ngamongin bhaga  
ပုဒ်မ ၅၆ ပုဒ်မ ၅၆ ပုဒ်မ ၅၆  
Parahyangan, Pawongan, lan Palemahan.

ပုဒ်မ ၅၇

Pawos 57

မဒုတိယကောင်စီဝင် (၆) ဦးကို ပုဒ်မ ၅၇ (၆) ဦးကို  
Sabha Désa puniki kajudi, kapilih nyabran 6 galungan (3 warsa) utawi  
မိန့်တော်မူပေးရန်/တော်မူရန်  
sinarengan sareng prajuru Désa/Banjar Adat.

ပုဒ်မ ၅၈

Indik 4

မိန့်တော်မူပေးရန်

Kertha Désa

ပုဒ်မ ၅၈

Pawos 58

- ၁။ မိန့်တော်မူပေးရန် ပုဒ်မ ၅၈ (၁) ဦးကို ပုဒ်မ ၅၈ (၁) ဦးကို
- (1) Kertha Désa Adat inggih punika lembaga sané nyarengin Prajuru Désa Adat  
ကိုယ်စားပြုပေးရန်/ကိုယ်စားပြုပေးရန်  
risajeroning nepasin sahananing wicara nganutin Awig-Awig lan pararem;
  - (2) Kertha Désa Adat kaadegang olih Prajuru Désa Adat, mawit saking  
ကိုယ်စားပြုပေးရန်/မိန့်တော်မူပေးရန်  
soang-soang Banjar Adat, sané kacumpuin olih krama;





ပဉ္စမမြောက်

Palet 3

ဥပဒေရေးရာဇဝင် (မသပဗျာဓိ)

Lembaga Pengambilan Keputusan (Sabha Pamutus)

မိန့်ခွင့်

Indik 1.

ပဉ္စမမြောက်

Paruman Désa Adat

ပဉ္စမမြောက်

Pawos 63

ဥပဒေရေးရာဇဝင် (မသပဗျာဓိ) မိန့်ခွင့်

Lembaga pengambilan keputusan (Sabha Pamutus) ring Désa Adat inggih punika:

ဟ။ ပဉ္စမမြောက်

ha. Paruman Désa Adat; lan

က။ ပဉ္စမမြောက်

na. Pasangkepan Désa Adat.

ပဉ္စမမြောက်

Pawos 64

၁။ ပဉ္စမမြောက်

(1) Paruman Désa Adat punika pinaka lembaga pengambilan keputusan pinih luhur ring

မိန့်ခွင့်

Désa Adat inggih punika :

ဟ။ ကန်တင်

ha. Ngadegang Awig-Awig;

က။ ကန်တင်/ရိပ်/ဟုတ်ပြုရာ

na. Ngadegang Bandésa/Kelihan lan/utawi Prajuru sané kajudi;

ခ။ ကျမ်းပတ်ပြုရာ

ca. Ngukuhang parikrama sané mabuat pisan anggén midabdabin pamargin

ບິຍິກິຊຸບາງຊຸທາທິພາບ

pemerintahan Désa Adat.

1. ປຶ້ງບາງຄຳສັ່ງສຳລັບການປະຕິບັດງານທາງການຕາມລະບົບຂອງກະຊວງສຳນັກງານ

(2) Paruman Désa Adat kamargiag olih Prajuru Désa Adat lan kasarengin olih Krama ງຸບາທິພາບ (ສາທາລະນະຄຳສັ່ງ) ທີ່ຕັ້ງຂຶ້ນດ້ານການຕາມລະບົບ

Désa Adat lan wali (sané ngangganin) kelembagaan Désa Adat.

ບາງຄຳສັ່ງ 65

Pawos 65

1. ການກຳນົດສາມາດສາມາດສ້າງສະໜອງບາງຄຳສັ່ງບາງຄຳສັ່ງ (1 ຄຳສັ່ງ) ອະສາມາດສາມາດ

(1) Parindikan sané kaucap mabuat ring pawos 57 wiwit (1) aksara ca (ກິດຈະການກຳນົດສາມາດສ້າງສະໜອງບາງຄຳສັ່ງບາງຄຳສັ່ງ) ທາງໃຫຍ່

(risajeroning kekuub Parahyangan, Pawongan, lan Palemahan) nganutin Tri ທາງເສບສາມາດສາມາດສ້າງ

Hita Karana minakadi:

ທາ) ບິຍິກິຊຸບາງຊຸທາທິພາບ

ha. Pidabdab Désa Adat;

ກາ) ບຸກຄົນທີ່ບໍ່ສາມາດສ້າງສະໜອງບາງຄຳສັ່ງສຳລັບການ

na. Ngrencayang wewangunan ring Désa Adat;

ສາ) ສາມາດສ້າງສະໜອງບາງຄຳສັ່ງສຳລັບການ

ca. Sareng-sareng midabdabin Désa Adat;

ນາ) ບິຍິກິຊຸບາງຊຸທາທິພາບ

ra. Midabdabin Padruén Désa Adat;

ກາ) ບາງຄຳສັ່ງສຳລັບການກຳນົດສາມາດສ້າງສະໜອງບາງຄຳສັ່ງສຳລັບການ

ka. Mamutus sahananing rencana investasi ring Désa Adat;

ດາ) ທາງເສບສາມາດສ້າງສະໜອງບາງຄຳສັ່ງສຳລັບການ

da. Ngaryanin lan risajeroning pamargin LPD;

២៧ ក្រីប៊ីហិក្រូតិវា កំសាហ្វ្យាហ្វាត្រាតេឌេនាហិក

ta. Ngwewehin lan ngirangin Padruén Désa Adat;

៣៧ ព្រាត្រាហ្វាហ្វាត្រាតេឌេនាហិក ក្រីប៊ីហិក្រូតិវា កំសាហ្វ្យាហ្វាត្រាតេឌេនាហិក

sa. Ngwangun sarana lan prasarana adat-istiadat, keagamaan, tradisi, seni  
ហ្វាត្រាតេឌេនាហិក កំសាហ្វ្យាហ្វាត្រាតេឌេនាហិក

lan budaya, miwah kearifan lokal;

៣៧ ក្រីប៊ីហិក្រូតិវា កំសាហ្វ្យាហ្វាត្រាតេឌេនាហិក

wa. Nglaksanayang Pasraman;

៣៧ កំសាហ្វ្យាហ្វាត្រាតេឌេនាហិក កំសាហ្វ្យាហ្វាត្រាតេឌេនាហិក កំសាហ្វ្យាហ្វាត្រាតេឌេនាហិក

la. Ngajegang lan nglestariang adat, agama, seni, lan budaya;

៣៧ កំសាហ្វ្យាហ្វាត្រាតេឌេនាហិក កំសាហ្វ្យាហ្វាត្រាតេឌេនាហិក

ma. Sané tiosan manut dresta.

១២១ ហ្វាត្រាតេឌេនាហិក កំសាហ្វ្យាហ្វាត្រាតេឌេនាហិក កំសាហ្វ្យាហ្វាត្រាតេឌេនាហិក

(2) Paruman Désa Adat kalaksanayang sakirang-kirang nyané 6 sasih utawi dados  
កំសាហ្វ្យាហ្វាត្រាតេឌេនាហិក កំសាហ្វ្យាហ្វាត្រាតេឌេនាហិក កំសាហ្វ្យាហ្វាត្រាតេឌេនាហិក

kalaksanayang yéning wénten sané mabuat pacang kabaosin;

១២១ កំសាហ្វ្យាហ្វាត្រាតេឌេនាហិក កំសាហ្វ្យាហ្វាត្រាតេឌេនាហិក កំសាហ្វ្យាហ្វាត្រាតេឌេនាហិក

(3) Yéning Prajuru Désa Adat nénten nglaksanayang paruman Désa Adat, Paruman  
កំសាហ្វ្យាហ្វាត្រាតេឌេនាហិក កំសាហ្វ្យាហ្វាត្រាតេឌេនាហិក កំសាហ្វ្យាហ្វាត្រាតេឌេនាហិក

Désa Adat dados kalaksanayang antuk Prakarsa Sabha Désa Adat;

១៣១ កំសាហ្វ្យាហ្វាត្រាតេឌេនាហិក កំសាហ្វ្យាហ្វាត្រាតេឌេនាហិក កំសាហ្វ្យាហ្វាត្រាតេឌេនាហិក

(4) Putusan Paruman Désa Adat ngiket ring Krama Désa Adat sami.

ဟိန္ဒိစါၤဃူၤ

Indik 2.

ပမဏ်ႉပူၼ်ႉပူၼ်ႉမၢၵ်ႉမၢၵ်ႉ

Pasangkepan Krama Adat

ပၢၵ်ႉမၢၵ်ႉၤ

Pawos 66

ၤဃူၤ ပမဏ်ႉပူၼ်ႉပူၼ်ႉမၢၵ်ႉမၢၵ်ႉၤၵၢၵ်ႉမၢၵ်ႉမၢၵ်ႉၤမၢၵ်ႉမၢၵ်ႉၤမၢၵ်ႉမၢၵ်ႉၤ

- (1) Pasangkepan Krama Adat pinaka lembaga sané ngambil keputusan soran ring ပၢၵ်ႉမၢၵ်ႉမၢၵ်ႉၤမၢၵ်ႉမၢၵ်ႉၤမၢၵ်ႉမၢၵ်ႉၤမၢၵ်ႉမၢၵ်ႉၤမၢၵ်ႉမၢၵ်ႉၤ

Paruman Adat sané mepaiketan ring parindikan ngamargiang hasil paruman;

ၤဃူၤ ဟိန္ဒိစါၤဃူၤပမဏ်ႉပူၼ်ႉပူၼ်ႉမၢၵ်ႉမၢၵ်ႉၤမၢၵ်ႉမၢၵ်ႉၤမၢၵ်ႉမၢၵ်ႉၤမၢၵ်ႉမၢၵ်ႉၤ

- (2) Indik-indik Pasangkepan Krama Adat minakadi: Pasangkepan indik Parahyangan, ပၢၵ်ႉမၢၵ်ႉမၢၵ်ႉၤမၢၵ်ႉမၢၵ်ႉၤမၢၵ်ႉမၢၵ်ႉၤ

Pawongan, lan Palemahan.

ပၢၵ်ႉမၢၵ်ႉၤ

Pawos 67

ပမဏ်ႉပူၼ်ႉပူၼ်ႉမၢၵ်ႉမၢၵ်ႉၤမၢၵ်ႉမၢၵ်ႉၤမၢၵ်ႉမၢၵ်ႉၤမၢၵ်ႉမၢၵ်ႉၤမၢၵ်ႉမၢၵ်ႉၤ

Pasangkepan Adat wénten Pasangkepan Banjar Adat lan Pasangkepan Manggala Adat.

ပၢၵ်ႉမၢၵ်ႉၤ

Pawos 68

မၢၵ်ႉမၢၵ်ႉၤမၢၵ်ႉမၢၵ်ႉၤမၢၵ်ႉမၢၵ်ႉၤမၢၵ်ႉမၢၵ်ႉၤမၢၵ်ႉမၢၵ်ႉၤမၢၵ်ႉမၢၵ်ႉၤ

Tata titi ritatkala ngamiletin pasangkepan nénten kadadosang mabaos lan malaksana မၢၵ်ႉမၢၵ်ႉၤမၢၵ်ႉမၢၵ်ႉၤမၢၵ်ႉမၢၵ်ႉၤမၢၵ်ႉမၢၵ်ႉၤမၢၵ်ႉမၢၵ်ႉၤ

ten patut, ninggal pasangkepan tan pasadok ring prajuru.

**បក្សទៅ ១៣១**

**Palet 4**

**ហិរន្តិកិច្ចខេត្តសៀមរាប**

**Indik Lembaga Adat**

**ហិរន្តិកិច្ច ១៧១ បហិរន្តិកិច្ចខេត្តសៀមរាប**

**Indik 1 Paiketan Pamangku**

**បក្សទៅ ១៤៧**

**Pawos 69**

១៧១ បហិរន្តិកិច្ចខេត្តសៀមរាបក្រុមប្រឹក្សាភិបាលខេត្តសៀមរាបកំរិតបង្កើតគណៈកម្មាធិការស្រុកសៀមរាបខេត្តសៀមរាប

- (1) Paiketan Pamangku pinaka pupulan Pamangku Pura Penyiwian Désa Adat sané រូបវន្តិកិច្ចបរិមាណស្រុកសៀមរាបខេត្តសៀមរាប

wénten ring Wewidangan Désa Adat Sembung Gedé.

១៧២ បហិរន្តិកិច្ចខេត្តសៀមរាបបង្កើតគណៈកម្មាធិការស្រុកសៀមរាបខេត្តសៀមរាប

- (2) Paiketan Pamangku ngelaksanayang upacara ring wewidangan adat lan agama.

**ហិរន្តិកិច្ច ១៧២**

**Indik 2**

**បហិរន្តិកិច្ចខេត្តសៀមរាប**

**Paiketan Juru Sunggi**

**បក្សទៅ ១៧១**

**Pawos 70**

១៧២ ខេត្តសៀមរាបខេត្តសៀមរាបក្រុមប្រឹក្សាភិបាលខេត្តសៀមរាបកំរិតបង្កើតគណៈកម្មាធិការស្រុកសៀមរាបខេត្តសៀមរាប

- (1) Juru sunggi ring Désa Adat Sembung Gedé kapilih olih Krama Désa/Krama Banjar គណៈកម្មាធិការស្រុកសៀមរាប

nganutin pararem.

១៧៣ គណៈកម្មាធិការស្រុកសៀមរាបខេត្តសៀមរាប

- (2) Swadarmaning para Juru Sunggi, luiré:

ហា បង្កើតគណៈកម្មាធិការស្រុកសៀមរាបខេត្តសៀមរាប

ha. Patut satinut ring Awig-Awig Désa Adat;

គ) បរាជ្រូកសុក្រិកាត្របិទ្យេសុបយេត្របេស្យេប្រាជ្រូកាត/បេត្រូកា

na. Para Juru Tinggi yanggra pituduh Pamangku lan Prajuru Désa/Banjar;

ឃ) បេត្រូកាត្របិទ្យេសុបយេត្របេស្យេប្រាជ្រូកាត

ca. Patut nyunggi Pratima ring soang-soang kahyangan.

ហិក្រិកាត

Indik 3

បហិក្រិកាត្របិទ្យេសុបយេត្របេស្យេប្រាជ្រូកាត

Paiketan Serati

បហិក្រិកាត្របិទ្យេសុបយេត្របេស្យេប្រាជ្រូកាត

Pawos 71

១) បហិក្រិកាត្របិទ្យេសុបយេត្របេស្យេប្រាជ្រូកាត

(1) Serati Banten kapilih oleh Krama Désa/Krama Banjar.

២) បហិក្រិកាត្របិទ្យេសុបយេត្របេស្យេប្រាជ្រូកាត

(2) Para Serati Banten patut nuntun, nabdab, ngénterang indik makarya

ក្នុងបេស្យេប្រាជ្រូកាត/បេត្រូកាត

upakara/bebantenan rikala wénten yadnya ring wewidangan Désa Adat sané

ត្របិទ្យេសុបយេត្របេស្យេប្រាជ្រូកាត

kasanggra oleh Krama Adat saking pituduh prajuru nganutin daging purana.

៣) បហិក្រិកាត្របិទ្យេសុបយេត្របេស្យេប្រាជ្រូកាត

(3) Serati Banten patut ngamanggehang daging purana, saha nyungkemin daging

បិទ្យេសុបយេត្របេស្យេប្រាជ្រូកាត

piteket-piteket, minakadi :

ហ) បេត្រូកាត្របិទ្យេសុបយេត្របេស្យេប្រាជ្រូកាត

ha. Tan dados ngopak ring pakaryan yadnya;

គ) បេត្រូកាត្របិទ្យេសុបយេត្របេស្យេប្រាជ្រូកាត

na. Mamisuh ring pakaryan yadnya;

ឃ) បេត្រូកាត្របិទ្យេសុបយេត្របេស្យេប្រាជ្រូកាត

ca. Mabaos jaruh rikalaning magarapan indik yadnya;

၇၇။ ကျွန်ုပ်တို့၏အဖွဲ့အစည်းအားလုံးအတွက်အကျိုးကျေးဇူးတူညီမျှစေရန်အတွက်

ra. Nunain lan nglebihin sarana upakara tan kadadosang;

၈၈။ ပေးပို့ရန်အတွက်အဖွဲ့အစည်းအားလုံးအတွက်

ka. Patut satinut ring Awig-Awig Désa Adat.

### ပုဒ်မ ၇၂

#### Pawos 72

၇၇။ ပုဒ်မ ၇၆ နှင့် ပုဒ်မ ၇၈ ကို အတူတူညီမျှစေရန်အတွက်

(1) Paiketan Serati pinaka pupulan Serati sané wénten ring Wewidangan Désa Adat  
သို့မဟုတ်

Sembung Gedé.

၇၈။ ပုဒ်မ ၇၆ နှင့် ပုဒ်မ ၇၈ ကို အတူတူညီမျှစေရန်အတွက်

(2) Paiketan Serati nitenin sarwa upakara ring wewidangan adat.

၇၉။ ပုဒ်မ ၇၆ နှင့် ပုဒ်မ ၇၈ ကို အတူတူညီမျှစေရန်အတွက်

(3) Paiketan Serati ngwantu Pemangku ritatkala ngamargiang upacara.

၈၀။ မိမိတို့အဖွဲ့အစည်းအားလုံးအတွက်

(4) Serati polih olih-olihan sekadi ring sor:

၈၁။ ဂုဏ်သိက္ခာရှိစွာဖြင့်

ha. Polih sarin canang ring pahpahan prajuru, ageng nyané manut pararem;

၈၂။ ဂုဏ်သိက္ခာရှိစွာဖြင့်

na. Polih leلuputan ayah lan pepeson;

၈၃။ မိမိတို့အဖွဲ့အစည်းအားလုံးအတွက်

ca. Miwah patiyasan séwosan manut pararem.

ဟိန္ဒူ၏ ၃၁

Indik 4

ပဟိန္ဒူ၏ ပြဿနာ

Paiketan Wredha

ပဟုဗာမိ ၇၃

Pawos 73

ပဟိန္ဒူ၏ ပြဿနာ ပြုစုပေးရမည့် ပြဿနာကို ပဟိန္ဒူ၏ ပြဿနာ ပြုစုပေးရမည်

Paiketan Wredha pinaka pupulan krama wredha ring Wewidangan Désa Adat Sembung  
တီၤဒေသ

Gedé.

ပဟုဗာမိ ၇၄

Pawos 74

ပဟိန္ဒူ၏ ပြဿနာ ပြုစုပေးရမည့် ပြဿနာကို ပဟိန္ဒူ၏ ပြဿနာ ပြုစုပေးရမည်

Paiketan Wredha ngelaksanayang parikrama sekadi:

ဟ။ အဓိကအားဖြင့် ပြုစုပေးရမည့် ပြဿနာကို ပဟိန္ဒူ၏ ပြဿနာ ပြုစုပေးရမည်

ha. Adat, agama, tradisi, seni lan budaya;

ခ။ ပိန္ဒူ၏ ပြဿနာ ပြုစုပေးရမည့် ပြဿနာကို ပဟိန္ဒူ၏ ပြဿနာ ပြုစုပေးရမည်

na. Pendidikan lan olah raga;

မ။ ကျန်းမာရေး

ca. Kesehatan;

ဂ။ ဂေဟစနစ်

ra. Ekonomi; lan

ခ။ ဂေဟစနစ်

ka. Sosial.

ဟိန္ဒူ၏ ၂၅၂  
Indik 5  
ပဟိန္ဒူ၏ ပမာပီ  
Paiketan Pacalang  
ပုဗ္ဗသီ ၂၅၂  
Pawos 75

၂၃၂ ပမာပီ ပုဗ္ဗသီ ၂၅၂ သို့မဟုတ် ပုဗ္ဗသီ ၂၅၂

(1) Pacalang nglaksanayang swadarma nreptiang krama ring Wewidangan Désa  
အသေ၏။

Adat.

၂၃၂ ပမာပီ အသေ၏ ပုဗ္ဗသီ ၂၅၂ သို့မဟုတ် ပုဗ္ဗသီ ၂၅၂

(2) Pacalang kaadegang lan kagentosin olih Krama Désa Adat.

၂၃၂ သို့မဟုတ် ပုဗ္ဗသီ ၂၅၂ သို့မဟုတ် ပုဗ္ဗသီ ၂၅၂

(3) Siyosan ring swadarma sané kasurat ring wiwit 1, Pacalang taler ngwantu aparat  
အသေ၏။

keamanan negara risampun polih mesadok ring Prajuru Désa Adat.

၂၃၂ ဟိန္ဒူ၏ ပမာပီ ၂၅၂ သို့မဟုတ် ပမာပီ ၂၅၂

(4) Risajeroning nincapan kawikanaan ngamargiang swadarma, Pacalang ngamolihang  
ဟိန္ဒူ၏ အသေ၏။

pendidikan dan pelatihan saking sang angawarat.

ပုဗ္ဗသီ ၂၅၂  
Pawos 76

သို့မဟုတ် ပမာပီ ၂၅၂

Sané dados kaadegan pecalang inggih punika:

ဟ။ ပုဗ္ဗသီ ၂၅၂ သို့မဟုတ် ပုဗ္ဗသီ ၂၅၂

ha. Krama Désa Adat Sembung Gedé sané kajudi olih Krama Banjar Adat;

ခ။ ပုဗ္ဗသီ ၂၅၂

na. Sehat jasmani lan rohani.



ပုဒ်မ ၇၉

Pawos 79

၇၉။ ပခင်ပင်ပင်/ပင်ပင်/ပင်ပင်

(1) Pacalang kagentosin/kawusan sangkaning :

၈။ ပင်ပင်/ပင်ပင်/ပင်ပင်

ha. Séda, lina utawi padem;

၉။ ပင်ပင်/ပင်ပင်

na. Pinunas ngraga;

၁။ ပင်ပင်/ပင်ပင်/ပင်ပင်/ပင်ပင်/ပင်ပင်/ပင်ပင်/ပင်ပင်/ပင်ပင်/ပင်ပင်/ပင်ပင်

ca. Kawusan antuk krama menawi malaksana sané tan patut asta dusta.

၂။ ပင်ပင်/ပင်ပင်/ပင်ပင်/ပင်ပင်/ပင်ပင်/ပင်ပင်/ပင်ပင်/ပင်ပင်/ပင်ပင်/ပင်ပင်

(2) Pradé Pecalang kawusan manawi malaksana asta dusta, keni pamidanda manut

ပင်ပင်/ပင်ပင်

pararem.

ပုဒ်မ ၈၀

Indik 6

ပင်ပင်/ပင်ပင်/ပင်ပင်/ပင်ပင်/ပင်ပင်/ပင်ပင်/ပင်ပင်/ပင်ပင်/ပင်ပင်/ပင်ပင်

Paiketan Yowana Désa Adat

ပုဒ်မ ၈၀

Pawos 80

၈၀။ ပင်ပင်/ပင်ပင်/ပင်ပင်/ပင်ပင်/ပင်ပင်/ပင်ပင်/ပင်ပင်/ပင်ပင်/ပင်ပင်/ပင်ပင်

Ring Désa adat ngrajegang Yowana Désa Adat pinaka paiketan truna teruni sané wénten

ပင်ပင်/ပင်ပင်/ပင်ပင်/ပင်ပင်/ပင်ပင်/ပင်ပင်/ပင်ပင်/ပင်ပင်/ပင်ပင်/ပင်ပင်

ring wewidangan Désa adat.

បក្សប្រឹក្សា

Pawos 81

កង្វះប្រយោជន៍សម្រាប់ប្រជាជនក្នុងតំបន់ភ្នំពេញ និងតំបន់ជុំវិញ គោលបំណង គាំទ្រការងារ  
Ngadegang prajuru Yowana patut nganutin piteket kadi puniki : kapilih, katunjuk  
ក្រុមប្រឹក្សាប្រជាជន  
oleh krama yowana.

បក្សប្រឹក្សា

Pawos 82

- ១. ប្រឹក្សាប្រឹក្សាប្រជាជនក្នុងតំបន់ភ្នំពេញ និងតំបន់ជុំវិញ គោលបំណង គាំទ្រការងារ  
(1) Paiketan Yowana madué swadharma nyikiang yowana sajebag Désa adat Sembung  
តំបន់  
Gedé;
- ២. ប្រឹក្សាប្រឹក្សាប្រជាជនក្នុងតំបន់ភ្នំពេញ និងតំបន់ជុំវិញ គោលបំណង គាំទ្រការងារ  
(2) Paiketan Yowana mangda ngajegang seni lan budaya Bali.

បក្សប្រឹក្សា

Pawos 83

ប្រយោជន៍សម្រាប់ប្រជាជនក្នុងតំបន់ភ្នំពេញ និងតំបន់ជុំវិញ គោលបំណង គាំទ្រការងារ  
Prajuru Yowana maderbé amongan ngénterang Sekaa Truna suwén ipun 2 (kalih)  
ប្រជាជនក្នុងតំបន់ភ្នំពេញ និងតំបន់ជុំវិញ គោលបំណង គាំទ្រការងារ  
warsa, sajawaning wénten parindikan séwos, tur sang sampun puputing panumaya  
គោលបំណង គាំទ្រការងារ  
dados prajuru, kangkat kapilih malih.

ဟိန္ဒူကျမ်း

Indik 7

ပဟိန္ဒူကျမ်းဟိန္ဒူကျမ်းအကျဉ်းချုပ်

Paiketan Krama Istri Désa Adat

ပဟိန္ဒူကျမ်း

Pawos 84

ကျမ်းဟိန္ဒူဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်း

Krama istri inggih punika krama istri sané sampun merabian lan turun ayahan sané

ပဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်း

wénten ring sejebag Désa adat Sembung Gedé.

ပဟိန္ဒူကျမ်း

Pawos 85

၁၈၃ ပဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်း

(1) Paiketan Krama Istri inggih punika pupulan krama istri sané wénten ring wewidangan

ပဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်း

Désa Adat Sembung Gedé.

၁၈၄ မြန်မာကျမ်း

(2) Struktur krama istri :

ဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်း

ha. Pengayom : Bandésa Adat;

ကိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်း

na. Pamucuk;

ခိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်း

ca. Patajuh;

ဂိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်း

ra. Panyarikan;

ကျိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်းဟိန္ဒူကျမ်း

ka. Juru Raksa/Patengen;

នា ហ៊ក្រឡាមហិស្សី  
da. Angga krama istri.

បក្សាសិទ្ធិ ៤៤  
Pawos 86

១៧៧ ស្ទង់មហិស្សីក្រឡាមហិស្សី ហិក្រឡាមហិស្សី

(1) Swadharna Paiketan Krama istri inggih punika :

បហិស្សីក្រឡាមហិស្សី ក្រឡាមហិស្សី ស្ទង់មហិស្សី ហិស្សីប្រិបិបិហិស្សី

Paiketan Krama istri ngelaksanayang swadharna jangkep ring wewidangan  
ប៉ហ្ស៊ាតាតា បក្សាសិទ្ធិ បក្សាសិទ្ធិ បក្សាសិទ្ធិ បក្សាសិទ្ធិ

Parahyangan, Pawongan, lan Palemahan Désa Adat;

១៧៨ ស្ទង់មហិស្សីក្រឡាមហិស្សី

(2) Swadikara Paiketan Krama Istri:

បហិស្សីក្រឡាមហិស្សី ក្រឡាមហិស្សី ហិស្សីប្រិបិបិហិស្សី

Paiketan Krama Istri ngamolihang swadikara jangkep ring wewidangan  
ប៉ហ្ស៊ាតាតា បក្សាសិទ្ធិ បក្សាសិទ្ធិ បក្សាសិទ្ធិ បក្សាសិទ្ធិ

Parahyangan, Pawongan, lan Palemahan Désa Adat.

បក្សាសិទ្ធិ ៤៥  
Pawos 87

បក្សាសិទ្ធិក្រឡាមហិស្សី ក្រឡាមហិស្សី ក្រឡាមហិស្សី ក្រឡាមហិស្សី

\*Prajuru Krama Istri kawusan sinarengan galah ipun sareng Prajuru Adat.

ហិក្ខិតិ្យាប្យ

**Indik 8**

បស្សមតិ្យ

**Pasraman**

បក្សាសិ្យាប្យ

**Pawos 88**

ក្រុមប្រឹក្សាភិបាលភូមិភ្នំត្រូវតែមានប្រមាណបំបែកក្រុមប្រឹក្សាភិបាលភូមិភ្នំ

Désa Adat niténin *Pembentukan* Pasraman ring wewidangan Désa Adat.

ហិក្ខិតិ្យាប្យ

**Indik 9**

សិក្សាប្រឹក្សាភិបាលភូមិភ្នំ

**Sekaa Miwah Lembaga Tiosan**

បក្សាសិ្យាប្យ

**Pawos 89**

គ្រូប្រឹក្សាភិបាលភូមិភ្នំត្រូវតែមានសិក្សាប្រឹក្សាភិបាលភូមិភ្នំស្របតាមប្រពៃណី

Krama Désa kadadosang makarya sekaa utawi *Lembaga* sané tiosan, sumangdané

មិនត្រូវប្រើប្រាស់ប្រពៃណីភូមិភ្នំ

masadok ring Prajuru Désa Adat.

បក្ខទា ១៤១

Palet 6

ហិណ្ឌូគ្រូបដំបូង

Indik Kulawarga

ហិណ្ឌូគ្រូ ១៧១

Indik 1.

បមិសាហាគី

Pawiwahan

បុរាណ ១៨៧

Pawos 90

១៧១ បមិសាហាគី ត្រូវប្រតិបត្តិការបង្កើតបុរាណ ១៨៧ បុរាណ ១៨៧ បុរាណ ១៨៧

- (1) Pawiwahan inggih punika patemoning Purusa Pradana, malarapan panunggalan  
 គ្រូបដំបូង គ្រូបដំបូង គ្រូបដំបូង គ្រូបដំបូង គ្រូបដំបូង គ្រូបដំបូង គ្រូបដំបូង គ្រូបដំបូង  
 kayun suka cita, kadulurin upasaksi sekala niskala muang ilikita.

១៧២ ហិណ្ឌូគ្រូ (ហិណ្ឌូគ្រូបដំបូង) ហិណ្ឌូគ្រូបដំបូង ហិណ្ឌូគ្រូបដំបូង ហិណ្ឌូគ្រូបដំបូង (គ្រូបដំបូង)

- (2) Ilikita (Akta Perkawinan) inucap mangda kapuputang nénten lintang ring 2 (duang)  
 គ្រូបដំបូង

sasih.

១៧៣ បមិសាហាគី បមិសាហាគី បមិសាហាគី

- (3) Pamargin pawiwahan luiyé :

ហិណ្ឌូ បមិសាហាគី

ha. Papadikan;

គា ហិណ្ឌូគ្រូបដំបូង ហិណ្ឌូគ្រូបដំបូង

na. Ngerorod utawi ngerangkat;

នា ហិណ្ឌូគ្រូបដំបូង ហិណ្ឌូគ្រូបដំបូង

ca. Nyeburin utawi nyentana.

១៣១ បិណ្ឌក្រៀបសំខំបិហាហឺហឺ

(4) Pidabdab sang pacang mawiwaha patut :

ហឺ ១ សំខំបិហាហឺ (ប្រសិទ្ធភាពគូរទំនាក់ទំនងបិណ្ឌក្រៀប)

ha. Sampun manggeh daa truna (prasida nganutin Undang-Undang Perkawinan);

គឺ ១ សំខំបិហាហឺ (ទោក្ខណៈ)

na. Saking pada rena (ten kapaksa);

ឃឺ ១ កាស្យាង (មនុស្សធម៌) ប្រាដេ បាណិយា ធីតា ធីតា ធីតា

ca. Kasudiang (masudi wadani) pradé pangambilé sios agama.

១៣២ បិណ្ឌក្រៀបសំខំបិហាហឺសំខំបិហាហឺ

(5) Pawiwahan ring Désa Adat Sembung Gedé ngamanggehang Undang-Undang

បិណ្ឌក្រៀបសំខំបិហាហឺ ១៧៧៧ ១៧៧៧ ១៧៧៧ ១៧៧៧ ១៧៧៧

Perkawinan No. 1 Tahun 1974 miwah pelaksanaan

១៧៧៧ ១៧៧៧ ១៧៧៧ ១៧៧៧ ១៧៧៧

PP no. 9 Tahun 1975.

បរិច្ចាគ

Pawos 91

១៣៣ ធីតា ធីតា ធីតា ធីតា ធីតា ធីតា ធីតា ធីតា ធីតា ធីតា

(1) Sang sané marabi, sanistanya yéning sampun nglaksanayang upacara pakala-kalaan

(ធីតា ធីតា) ១៧៧៧ ១៧៧៧ ១៧៧៧ ១៧៧៧ ១៧៧៧ ១៧៧៧ ១៧៧៧

(mapangalang), kapuput olih Sulinggih utawi Pinandita kasaksi olih Prajuru

ធីតា ធីតា ធីតា ធីតា ធីតា ធីតា ធីតា ធីតា ធីតា ធីតា

Banjar/Désa Adat.

១៣៤ ធីតា ធីតា ធីតា ធីតា ធីតា ធីតា ធីតា ធីតា ធីតា ធីតា

(2) Sang sané sah marabi sakadi ring ajeng patut :

ធីតា ធីតា ធីតា ធីតា ធីតា ធីតា ធីតា ធីតា ធីតា ធីតា

Yéning wénten krama kaambil rabi matilar saking Désa Adat Sembung Gedé, sang

သုန္ဒရီတို့ကလေးတို့ကို အကျဉ်းချုပ်ပေးသော လမ်းညွှန်အညွှန်းအားဖြင့်  
sané ngambil patut nawur jinah panepak kulkul ke Désa Adat, manut Pararem.

**မကုတသိအမိန့်**

**Pawos 92**

သုန္ဒရီတို့အား ပြောဆိုခြင်း

Dudonan pawiwahan inggih punika :

ဟ။ သုန္ဒရီတို့အား ပြောဆိုခြင်း

ha. Masadok kulawarga purusa ka kulawarga pradana;

က။ သုန္ဒရီတို့အား ပြောဆိုခြင်း

na. Masuaka kulawarga purusa ka kulawarga pradana;

ဆ။ ကလေးတို့ကို မိဘများမှ ကာကွယ်ရန် ဤကဲ့သို့ ပြုစုခြင်း

ca. Ngambil, majauman kasaksi oleh tri upasaksi.

**မကုတသိအမိန့်**

**Pawos 93**

သုန္ဒရီတို့အား ပြောဆိုခြင်း

Uger-uger merabian inggih punika:

ဟ။ သုန္ဒရီတို့အား ပြောဆိုခြင်း

ha. Saking tresna katresnain;

က။ သုန္ဒရီတို့အား ပြောဆိုခြင်း

na. Indik yusa sang sané merabian nganutin UU Perkawinan No. 1

ဖေဖော်ဝါရီလ ၂၀၂၀၊ ဝိသေသစာရိတ်ဥပဒေမူဝါဒ

Tahun 1974 miwah palaksanaan PP no. 9

ဖေဖော်ဝါရီလ ၂၀၂၀

Tahun 1975;

ဆ။ သုန္ဒရီတို့အား ပြောဆိုခြင်း

ca. Sang sané durung mayusa manut wiwit (2) sakewanten sampun polih lugraha



មតេយ្យបមាភាស័យំតិកុតមត្យមិមត្យមិមត្យមិ

maka buatan pamarginé manut utawi tan manut ring dresta;

១២១ កុតមត្យមិមត្យមិមត្យមិមត្យមិមត្យមិមត្យមិមត្យមិមត្យមិ

(3) Yéning pamarginé sampun nepék ring awig-awig, sang ngorod muah sané nampi  
មិមត្យមិមត្យមិមត្យមិមត្យមិមត្យមិមត្យមិមត្យមិមត្យមិ

mapikukuh pasayuban Kelian Banjar Adat utawi Prajuru Désa Adat;

១៣១ កុតមត្យមិមត្យមិមត្យមិមត្យមិមត្យមិមត្យមិមត្យមិមត្យមិ

(4) Pradé pamargi tan manut ring Awig-Awig, Kelian Banjar Adat utawi Prajuru Désa  
មត្យមិមត្យមិមត្យមិមត្យមិមត្យមិមត្យមិមត្យមិមត្យមិមត្យមិ

Adat digelis malasang sang keni katetiban, kawéhin pasayuban ring genah Kelian  
មត្យមិមត្យមិមត្យមិមត្យមិមត្យមិមត្យមិមត្យមិមត្យមិមត្យមិ

Banjar Adat utawi Prajuru Désa Adat. Prajuru patut digelis ngutsahayang manut  
មត្យមិមត្យមិមត្យមិមត្យមិមត្យមិមត្យមិមត្យមិមត្យមិមត្យមិ

pamargi sané patut maring sang katetiban punika, pradé doh genah linggihnya ring  
មត្យមិមត្យមិមត្យមិមត្យមិមត្យមិមត្យមិមត្យមិមត្យមិមត្យមិ

dura Désa, mangda katur ring guru wisésa.

មហាបារមី ១៧៤

Pawos 96

មហាបារមី ១៧៤/១៧៤

Pawiwahan Nyeburin/Nyentana.

១៧៤ មហាបារមី ១៧៤/១៧៤ មហាបារមី ១៧៤/១៧៤

ha. Pawiwahan nyeburin/nyentana inggih punika pawiwahan ritatkala sané istri  
មហាបារមី ១៧៤ (មហាបារមី ១៧៤) មហាបារមី ១៧៤

kamanggehang lanang (karajegang purusa), sané lanang kamanggehang pinaka  
ប្រធាន

pradana;

គ។ ប៉ាចាំគាបិសាហាត្រីញរិភិ បិភិរិហិភ្នាភិស្រ្តិភាវិចៃប្បរាម  
na. Pamargin pawiwahan nyeburin, pinih rihin sané istri karajegang purusa  
មលេហាភ្នត្រីញរិភិ បសារាមភ្នត្រីញរិភិ មលេហិភ្នាបប្បរាមភ្នត្រីញរិភិ  
majalaran antuk upacara manut Agama Hindu, wawu dados kajangkepang.

ហហាសិវល

Pawos 97

ភិហិសិ

Netes

- ១. ភិហិសិ បុប្ផាបុប្ផាភិហិសិ មលេហិភ្នាភិស្រ្តិភាវិចៃប្បរាម  
(1) Sang masaserep pacang netes patut masadok ring Kelian Banjar Adat utawi Prajuru  
ហហាភ្នត្រីញរិភិ មលេហិភ្នាភិស្រ្តិភាវិចៃប្បរាម  
Désa Adat tur nunas panuntun;
- ១. ភិហិសិ បុប្ផាបុប្ផាភិហិសិ មលេហិភ្នាភិស្រ្តិភាវិចៃប្បរាម  
(2) Kelian Banjar Adat utawi Prajuru Désa Adat patut nuréksain, natasang  
មលេហិភ្នាភិស្រ្តិភាវិចៃប្បរាម មលេហិភ្នាភិស្រ្តិភាវិចៃប្បរាម  
saserep punika jati tan jatiné pernah wirang ring sang ngerorod, sang ngawiwenang  
ហហាភ្នត្រីញរិភិ មលេហិភ្នាភិស្រ្តិភាវិចៃប្បរាម  
utawi sang angawerat.

ហិភ្និភិញ

Indik 2.

ហហាភ្នត្រីញរិភិ/ហហាភ្នត្រីញរិភិ

Nyapian/Wusan Merabian

ហហាសិវល

Pawos 98

- ១. ហហាភ្នត្រីញរិភិ មលេហិភ្នាភិស្រ្តិភាវិចៃប្បរាម  
(1) Pawiwahan prasida kawusan, malarapan antuk palas marabi, kacihnayang antuk :

ໜຶ່ງ ມີພິດສິນຄູ່ໂຕມາພິດຄື

ha. Silih sinunggil padem;

ໜຶ່ງ ມີພິດສິນຄູ່ໂຕມາພິດຄື (ມາສິນບິດຕິນສິນຄູ່ໂຕມາ)

na. Ilikita pastika (saking Pengadilan Negeri).

ໜຶ່ງ ມີພິດສິນຄູ່ໂຕມາພິດຄື ສ່ວນສາມຍຸດຕິທຳຕ່າງໆກ່າວສິນຄູ່ໂຕມາພິດຄື ມີພິດສິນຄູ່ໂຕມາພິດຄື

- (2) Yéning wénten krama sané sampun marabian sakéwanten durung kailikita saking  
ຕ່າງໆພິດສິນຄູ່ໂຕມາພິດຄື (ມາສິນບິດຕິນສິນຄູ່ໂຕມາ) ມີພິດສິນຄູ່ໂຕມາພິດຄື ມີພິດສິນຄູ່ໂຕມາພິດຄື  
guru wisésa (Akta Perkawinan) palas marabi, patut kasaksi olih  
ສິນຄູ່ໂຕມາພິດຄື ມີພິດສິນຄູ່ໂຕມາພິດຄື ມີພິດສິນຄູ່ໂຕມາພິດຄື ມີພິດສິນຄູ່ໂຕມາພິດຄື

Kelian Banjar Adat utawi Prajuru Désa Adat ritatkala mapamit;

ໜຶ່ງ ມີພິດສິນຄູ່ໂຕມາພິດຄື ມີພິດສິນຄູ່ໂຕມາພິດຄື ມີພິດສິນຄູ່ໂຕມາພິດຄື ມີພິດສິນຄູ່ໂຕມາພິດຄື

- (3) Marep ring sang mapamit lan panyaksi pawiwahan tan kadadosang :

ໜຶ່ງ ມີພິດສິນຄູ່ໂຕມາພິດຄື ມີພິດສິນຄູ່ໂຕມາພິດຄື ມີພິດສິນຄູ່ໂຕມາພິດຄື ມີພິດສິນຄູ່ໂຕມາພິດຄື

ha. Muputang utawi nyaksi pawiwahan krama sané naenin palas marabian,  
ມີພິດສິນຄູ່ໂຕມາພິດຄື ມີພິດສິນຄູ່ໂຕມາພິດຄື ມີພິດສິນຄູ່ໂຕມາພິດຄື ມີພິດສິນຄູ່ໂຕມາພິດຄື  
sadurung tatas kauningin madué bukti palas marabi saking Pengadilan Negeri;

ໜຶ່ງ ມີພິດສິນຄູ່ໂຕມາພິດຄື ມີພິດສິນຄູ່ໂຕມາພິດຄື ມີພິດສິນຄູ່ໂຕມາພິດຄື ມີພິດສິນຄູ່ໂຕມາພິດຄື

na. Muput utawi nyaksi pawiwahan krama sané pacang ngamaduung sadurung  
ຕາມສິນຄູ່ໂຕມາພິດຄື ມີພິດສິນຄູ່ໂຕມາພິດຄື ມີພິດສິນຄູ່ໂຕມາພິດຄື ມີພິດສິນຄູ່ໂຕມາພິດຄື  
nganutin Undang-Undang Perkawinan No 1 Tahun 1974 lan  
ບິດຕິນສິນຄູ່ໂຕມາພິດຄື ມີພິດສິນຄູ່ໂຕມາພິດຄື ມີພິດສິນຄູ່ໂຕມາພິດຄື ມີພິດສິນຄູ່ໂຕມາພິດຄື

pelaksanaan PP no. 9 Tahun 1975.

ໜຶ່ງ ມີພິດສິນຄູ່ໂຕມາພິດຄື ມີພິດສິນຄູ່ໂຕມາພິດຄື ມີພິດສິນຄູ່ໂຕມາພິດຄື ມີພິດສິນຄູ່ໂຕມາພິດຄື

- (4) Pradé riwekas sang palas marabi kacihna adung malih, I Krama punika patut  
ຕາມສິນຄູ່ໂຕມາພິດຄື ມີພິດສິນຄູ່ໂຕມາພິດຄື ມີພິດສິນຄູ່ໂຕມາພິດຄື ມີພິດສິນຄູ່ໂຕມາພິດຄື  
ngamargiang pawiwahan malih sakadi uger-uger pawiwahan sané kamanggehang;

໑໑໑ ກຸມກິດຈະກຳທີ່ສຳຄັນສຳລັບການສູນເສຍຊີວິດຂອງຄົນເຮົາ

(5) Yéning wénten pastika sang sané palas marabian, mawali ke pakubon ipun,  
ກຸມກິດຈະກຳທີ່ສຳຄັນສຳລັບການສູນເສຍຊີວິດຂອງຄົນເຮົາ  
polih pasayuban utawi jiwa dana manut pasukertan kulawarga inucap, wawu  
ກຸມກິດຈະກຳທີ່ສຳຄັນສຳລັບການສູນເສຍຊີວິດຂອງຄົນເຮົາ

polih pasayuban ring Banjar/Désa Adat.

໑໑໒ ປຸງຮຽນການສູນເສຍຊີວິດຂອງຄົນເຮົາ

(6) Prajuru Banjar/Désa Adat tan dados malasang sang alaki rabi.

ບົດຄຳສອນ

Indik 3.

ການສູນເສຍຊີວິດ

Bebaluan

ບາງສາຂາໜັງສື

Pawos 99

໑໑໓ ກຸມກິດຈະກຳທີ່ສຳຄັນສຳລັບການສູນເສຍຊີວິດຂອງຄົນເຮົາ

(1) Kawéntenan Babaluan majalaran antuk :

໑. ບາງສາຂາຂອງການສູນເສຍຊີວິດ

ha. Palas Marabi;

໒. ສິນເຊີງສິນເຊີງທີ່ສຳຄັນ

na. Silih sinunggil padem.

໑໑໔ ການສູນເສຍຊີວິດຂອງຄົນເຮົາ

(2) Bacakan Balu wénten kakalih, luiré :

໑. ການສູນເສຍຊີວິດ

ha. Balu Muani;

໒. ການສູນເສຍຊີວິດ

na. Balu Luh.

໑໑໕ ການສູນເສຍຊີວິດຂອງຄົນເຮົາ

(3) Balu Luh utawi Balu Muani wénten kakalih, luiré :

ហា ពេលព្រឹកនិក្រិត ហិក្រឹតប្រតិភាពពេលព្រឹកនិក្រិតប្រតិភាព

ha. Balu Nglintik, inggih punika balu sané ten wénten prati sentana;

គា ពេលព្រឹកនិក្រិត/ពេលព្រឹកនិក្រិត ហិក្រឹតប្រតិភាពពេលព្រឹកនិក្រិតប្រតិភាព

na. Balu Makrambéan/Balu Remban, inggih punika balu sané madruwé prati  
និក្រិត

sentana.

១៣១ គារវាបរិសិទ្ធិ ខេត្តបាត់ដំបង ប្រទេសកម្ពុជា កម្មវិធីសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រសង្គម

(4) Karang waris, arta brana padruén ipun sané wit waris, kakuasayang antuk sang balu,  
គារវាបរិសិទ្ធិ ខេត្តបាត់ដំបង ប្រទេសកម្ពុជា កម្មវិធីសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រសង្គម

nanging tan dados kaadol, kagadéang, kasingkuhang, yan tan polih

គារវាបរិសិទ្ធិ ខេត្តបាត់ដំបង ប្រទេសកម្ពុជា កម្មវិធីសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រសង្គម

kabébasan saking pianak ipun utawi kulawarga sané pinih nampek;

១៣២ ពេលព្រឹកនិក្រិត ខេត្តបាត់ដំបង ប្រទេសកម្ពុជា កម្មវិធីសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រសង្គម

(5) Bebaluan sané mamitra ngalang, ngrorod, dados katundung antuk pianak ipun,  
ពេលព្រឹកនិក្រិត ខេត្តបាត់ដំបង ប្រទេសកម្ពុជា កម្មវិធីសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រសង្គម

yéning tan maderbé pianak, antuk kulawargan ipun sané pinih nampek;

១៣៣ ពេលព្រឹកនិក្រិត ខេត្តបាត់ដំបង ប្រទេសកម្ពុជា កម្មវិធីសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រសង្គម

(6) Bebaluan luh wiadin muani, sané katundung utawi saking manah ipun ninggal  
umah

គារវាបរិសិទ្ធិ ខេត្តបាត់ដំបង ប្រទេសកម្ពុជា កម្មវិធីសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រសង្គម

kurenan pecak, dados nguasayang paguna kaya ipun atenga, manut kesepakatan,

ពេលព្រឹកនិក្រិត ខេត្តបាត់ដំបង ប្រទេសកម្ពុជា កម្មវិធីសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រសង្គម

utawi putusan Guru Wisésa;

១៣៤ ពេលព្រឹកនិក្រិត ខេត្តបាត់ដំបង ប្រទេសកម្ពុជា កម្មវិធីសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រសង្គម

(7) Yéning bebaluan punika pecak makta tetatadan, tetatadan punika dados  
គារវាបរិសិទ្ធិ ខេត្តបាត់ដំបង ប្រទេសកម្ពុជា កម្មវិធីសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រសង្គម

kakuasayang olih sang balu;

១៣៥ ពេលព្រឹកនិក្រិត ខេត្តបាត់ដំបង ប្រទេសកម្ពុជា កម្មវិធីសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រសង្គម

(8) Bebaluan sentana sané jagi ngrekeh kurenan tur ngajak ring umah pikurenan ipun



ຫຼ້າ ສາຍພັດທະນາເງິນເຮືອນ/ສະຫຼຸບເງິນ

2) Kulawarga satunggil merajan/sanggah gedé;

ຫຼ້າ ພິມາສາສາດຊິງບາດຊິນ/ສະຫຼຸບເງິນ

3) Sang sané kajudi olih krama daa/truna tua punika;

໑໓ ປຸກທະວີບາ/ສະຫຼຸບເງິນ/ສະຫຼຸບເງິນ/ສະຫຼຸບເງິນ/ສະຫຼຸບເງິນ/ສະຫຼຸບເງິນ

4) Pradé wit (1), (2), lan (3) ring ajeng nénten purun, Banjar/Désa

ເຂດເງິນເຮືອນ/ສະຫຼຸບເງິນ

Adat wenang ngambil tanggung jawab punika.

໑. ສາຍພັດທະນາເງິນເຮືອນ/ສະຫຼຸບເງິນ/ສະຫຼຸບເງິນ/ສະຫຼຸບເງິນ/ສະຫຼຸບເງິນ

(2) Sané patut anggén sentana paperasan kadi ring sor :

ບາ ສະຫຼຸບເງິນ

ha. Sangkaning purusa;

ສາ ສະຫຼຸບເງິນ (ບາດຊິນ) ສະຫຼຸບເງິນ

na. Sangkaning wadu (wadon) tunggal sanggah;

ສາ ງາມສິນຄ້າ/ສະຫຼຸບເງິນ/ສະຫຼຸບເງິນ/ສະຫຼຸບເງິນ/ສະຫຼຸບເງິນ

ca. Yéning nénten wénten sakadi ring ajeng, wawu dados ngangkat sentana

ບາດຊິນ/ສະຫຼຸບເງິນ/ສະຫຼຸບເງິນ/ສະຫຼຸບເງິນ/ສະຫຼຸບເງິນ

paperasan sakama-kama sané maagama Hindu.

ບາດຊິນ/ສະຫຼຸບເງິນ

**Pawos 101**

ບາດຊິນ/ສະຫຼຸບເງິນ/ສະຫຼຸບເງິນ

Dadudonan meras sentana

ບາ ງາມສິນຄ້າ/ສະຫຼຸບເງິນ/ສະຫຼຸບເງິນ/ສະຫຼຸບເງິນ/ສະຫຼຸບເງິນ

ha. Yéning wénten krama jagi meras raré (baya), sang sané meras keni kacuntakan

ສາດຊິນ/ສະຫຼຸບເງິນ/ສະຫຼຸບເງິນ/ສະຫຼຸບເງິນ/ສະຫຼຸບເງິນ

sekadi kasurat ring pawos 12;

ສາ ງຸພາສິກຸບຣິສຸຍາບສິຕາຕູງາວາຊຸສບບິກສາສາເຢງູມາສາສິ

na. Yéning wénten krama pacang ngangkat sentana peperasan patut masadok ring  
ປຸງຽງຕາຕູວາ/າດາເອເທເອີ ສາສິສຸຍາສາສິ (ເອເອີ) ສາສາສິກຸບຣິກສາສິ  
prajuru banjar/Désa Adat, sanistannya 1 bulan (sasih) sadurung pamerasan;

ສາ ຕາກຸສາສາສິເອເທເອີ ສາສິສຸຍາສາສິ ສາສິສຸຍາສາສິ ສາສິສຸຍາສາສິ

ca. Bandésa Désa Adat utawi Kelian Banjar Adat nyiarang ring krama banjar utawi  
ສາສາສິກຸບຣິກສາສິ

krama Désa;

ກາ ກິຕາຕູວາເອເທເອີ ສາສິສຸຍາສາສິ ສາສິສຸຍາສາສິ ສາສິສຸຍາສາສິ ສາສິສຸຍາສາສິ

ra. Ring banjar Adat sapa sira ugi rumasa tan lila, mangda nyadokang ring prajuru  
ສາສິສຸຍາສາສິ (ສາສິ) ສາສິສຸຍາສາສິ ສາສິສຸຍາສາສິ  
masenger 2 (kalih) wuku sadurung pamerasan kalaksanayang;

ສາ ງຸພາສິກຸບຣິສຸຍາບສິຕາຕູງາວາຊຸສບບິກສາສາເຢງູມາສາສິ

ka. Yén wénten tan lila, Prajuru Banjar/Désa Adat digelis maosin saha ngicénin  
ສາສາສິກຸບຣິກສາສິ ສາສິສຸຍາສາສິ ສາສິສຸຍາສາສິ

pamutus manut Awig-Awig Désa Adat Sembung Gedé;

ດາ ສາສາສິກຸບຣິກສາສິ ສາສິສຸຍາສາສິ ສາສິສຸຍາສາສິ ສາສິສຸຍາສາສິ

da. Sang sané meras wenang mamilih sira jagi kaperas, manut uger-uger ring ajeng.

### ບາບສາສິກຸບຣິກສາສິ

#### Pawos 102

1 ສາສິກຸບຣິກສາສິ ສາສິສຸຍາສາສິ ສາສິສຸຍາສາສິ

(1) Pamerasan sentana kasinanggeh patut yéning :

ສາ ສາສາສິກຸບຣິກສາສິ ສາສິສຸຍາສາສິ

ha. Sampun mawidi widana;

ສາ ສາສາສິກຸບຣິກສາສິ ສາສິສຸຍາສາສິ ສາສິສຸຍາສາສິ

na. Sampun kasaksi olih Prajuru Banjar/Désa;



ບາງບາສິນໂຕ້ວາ

Pawos 104

ໂຕ້ວາ ບາສິນໂຕ້ວາບາງບາສິນໂຕ້ວາ

(1) Ahli waris, luié:

ບາງ ບາສິນໂຕ້ວາບາງບາສິນໂຕ້ວາ

ha. Pratisentana Purusa;

ກາງ ບາສິນໂຕ້ວາບາງບາສິນໂຕ້ວາ

na. Pratisentana Pradana;

ສາງ ບາສິນໂຕ້ວາບາງບາສິນໂຕ້ວາ

ca. Sentana Paperasan lanang/wadon.

ໂຕ້ວາ ບາສິນໂຕ້ວາບາງບາສິນໂຕ້ວາບາງບາສິນໂຕ້ວາ

(2) Pradé tan wénten sakadi ring ajeng, sang sinanggeh ahli waris :

ບາງ ບາສິນໂຕ້ວາບາງບາສິນໂຕ້ວາບາງບາສິນໂຕ້ວາ

ha. Turunan purusa pernah ngunggahang makadi : rerama lanang, pekak, mawon...

salanturnya, rerama di misan, di mindon;

ກາງ ບາສິນໂຕ້ວາບາງບາສິນໂຕ້ວາບາງບາສິນໂຕ້ວາ

na. Turunan purusa pernah kasamping makadi : kaponakan, misan miwah...

mindon.

ໂຕ້ວາ ບາສິນໂຕ້ວາບາງບາສິນໂຕ້ວາ

(3) Swadarmaning ahli waris patut :

ບາງ ບາສິນໂຕ້ວາບາງບາສິນໂຕ້ວາບາງບາສິນໂຕ້ວາ

ha. Nerima saha ngutsahayang tatamian pahan kaluhurannya makadi: ngempon...

sanggah/marajan, pura, saha pangupakaranya miwah ayah ayahan pawaris;

ກາງ ບາສິນໂຕ້ວາບາງບາສິນໂຕ້ວາບາງບາສິນໂຕ້ວາ

na. Ngabénang sang pawaris, saha nglanturang upacara pitra yadnya;

ឆ។ គហ្សវិក្ខុទោហ្សទោបបវិស្វគុទោហ្សញ្ជានិនា។

ca. Naurin hutang-hutang pawaris manut panglokika;

៣។ លតិញ្ញត្តវាសហគត្សដៃបិបវិសិ។

ra. Lan nglanturang sahanan swadarma pewaris.

### ហុហសិ ៧០១

#### Pawos 105

បុបហត្សវិសគ្គត្សោរាតាទិវិវាសាប្បនិនិះ

Pah-pahan warisan manut sakadi ring sor puniki :

ហ។ វិសឈុកតតាបតាដៃបិប្បយត្ត លត្តទោហ្សទោបិបវិស្វគុទោហ្ស

ha. Risampuné kalaksanayang pitra yadnya lan hutang-hutang pewaris buntas katawur,

បប្បវិសគ្គុទោស្តហិបុហ្សវិវាសាប្បនិនិះ

wawu warisan dados kaepah utawi wénten pasukerta;

គ។ បហហស្តិបវិស្តតិសិវាបិបុហត្សាញ្ជានិបញ្ជតតាហ

na. Para ahli waris lanang sami polih pahan sangkaning pagunakaya;

ឆ។ វិសតិវិវាសាប្បនិនិះ វិសតិវិវាសាប្បនិនិះ វិសតិវិវាសាប្បនិនិះ

ca. Sinalih tunggil ahli waris kénégin tan polih pahan, pradé :

១។ និលំតាបិបត្តត្សវិសតិវិវាសាប្បនិនិះ

1) Nilar kawitan lan sesananing agama;

២។ វេលាតាញ្ជាញ្ជបតាបិបតាទិវិវាសាប្បនិនិះ

2) Alpaka guru rupaka minekadi ngutang rerama;

៣។ វិសតាវិវាសាប្បនិនិះ វិសតាវិវាសាប្បនិនិះ វិសតាវិវាសាប្បនិនិះ

3) Sentana rajeg utawi prati sentana lan sentana waris matilar, mawiwaha utawi

វិសតាវិវាសាប្បនិនិះ វិសតាវិវាសាប្បនិនិះ វិសតាវិវាសាប្បនិនិះ

sentana nyeburin soang-soang kabaos ninggal kadaton.

៣។ វិសតិវិវាសាប្បនិនិះ វិសតិវិវាសាប្បនិនិះ វិសតិវិវាសាប្បនិនិះ

ra. Sinalih tunggil sentana wadu tan dados ngadol, ngadean, yen tan polih

ບໍາເນີນຄຳສັ່ງລູກບໍ່ເກີດບໍາເນີນຄຳ

paiguman kulawarga pawaris;

ສາ ໗ ກ່າວພາບເບິ່ງບໍາເນີນຄຳ/໗ ສາເຕີສູງບາສິສູນິພູນຸກຸກາສາສາ/໗ ບໍາເນີນຄຳ

ka. Boya ahli waris, kéngin muponin hasil manut dudonan, luiré :

໑. ສິສູນຸກຸກາສາສາ/໗ ສາເຕີສູງບາສິສູນິພູນຸກຸກາສາສາ/໗ ບໍາເນີນຄຳ

1) Sentana luh, salami durung kesah mawiwaha, maderbé pianak tan kaangkenin

ບາສູນຸກຸກາສາສາ/໗ ສາເຕີສູງບາສິສູນິພູນຸກຸກາສາສາ/໗ ບໍາເນີນຄຳ  
antuk wong tua rare inucap, kéngin ngwaris wantah pikolih gunakaya  
໗ ສາເຕີສູງບາສິສູນິພູນຸກຸກາສາສາ/໗ ບໍາເນີນຄຳ

kémanten (pagunakaya sentana luh punika kémanten);

໑. ບາສູນຸກຸກາສາສາ/໗ ສາເຕີສູງບາສິສູນິພູນຸກຸກາສາສາ/໗ ບໍາເນີນຄຳ

2) Balu luh wiadin balu muani nyeburin, kéngin nguasayang pikolih  
໗ ສາເຕີສູງບາສິສູນິພູນຸກຸກາສາສາ/໗ ບໍາເນີນຄຳ

gunakayan ipun kémanten;

໑. ບາສູນຸກຸກາສາສາ/໗ ສາເຕີສູງບາສິສູນິພູນຸກຸກາສາສາ/໗ ບໍາເນີນຄຳ

3) Mulih daa utawi truna, riantukan ring pawiwahannya pecak kabaos ninggal  
ສາສາ/໗ ສາເຕີສູງບາສິສູນິພູນຸກຸກາສາສາ/໗ ບໍາເນີນຄຳ

kadaton sajaba wénten pasukerta.

ສາ ໗ ເຈັບຂາສາ/໗ ສາເຕີສູງບາສິສູນິພູນຸກຸກາສາສາ/໗ ບໍາເນີນຄຳ

da. Jiwa dana, tetatadan/bekel kantun kadruéang olih sang kajiwa danain sané  
ສາສາ/໗ ສາເຕີສູງບາສິສູນິພູນຸກຸກາສາສາ/໗ ບໍາເນີນຄຳ

kesah.

ບາບສາສາ/໗ ສາເຕີສູງບາສິສູນິພູນຸກຸກາສາສາ/໗ ບໍາເນີນຄຳ

**Pawos 106**

໑. ບາບສາສາ/໗ ສາເຕີສູງບາສິສູນິພູນຸກຸກາສາສາ/໗ ບໍາເນີນຄຳ

(1) Pradé ring sajeroning kulawarga wénten ahli waris langkungan ring adiri patut :

ບາ ໗ ສາສາ/໗ ສາເຕີສູງບາສິສູນິພູນຸກຸກາສາສາ/໗ ບໍາເນີນຄຳ

ha. Kawéntenang paigum indik padum waris inucap;

ກາ ບຸບປາຫາວາໂຮງຊຸມເບລິນາສູ່ເງິນປາບາມີ 100 ກີບເຮັດ

na. Pah-pahan pateh, sajawaning anut ring pawos 106 ring ajeng;

ສາ ກຸບາລິນາສູ່ເງິນປາບາມີ 100 ກີບເຮັດ

ca. Yéning tan wénten cumpu ring panepas Prajuru Banjar/Désa, prasida  
ສາຍາສາມາດເອົາເງິນປາບາມີ 100 ກີບເຮັດ

katunasang tetimbang ring Kertha Désa;

ກາ ປຸກຮາຍາສູ່ເງິນປາບາມີ 100 ກີບເຮັດ

ra Pradé tan wénten cumpu ring panepas Kertha Désa, kéngin katunasang ring  
ລ່າງປາບາມີ (ບັບເລີນາສູ່ເງິນປາບາມີ)

sang rumawos (pengadilan Negeri).

1. ປຸກຮາຍາສູ່ເງິນປາບາມີ 100 ກີບເຮັດ

(2) Pradé karang inucap kaputungan, patut Prajuru Banjar/Désa nibakang ring :

ບາ ລ່າງປາບາມີ 100 ກີບເຮັດ

ha. Sang sinanggeh ahli waris manut pawos 106 wiwit (1) lan (2);

ກາ ລ່າງປາບາມີ 100 ກີບເຮັດ

na. Sang kéngin anggen sentana manut pawos 101 wiwit (2);

ສາ ປຸກຮາຍາສູ່ເງິນປາບາມີ 100 ກີບເຮັດ

ca. Pradé taler tan wénten cumpu ring panepas Kertha Désa, kéngin katunasang  
ລ່າງປາບາມີ (ບັບເລີນາສູ່ເງິນປາບາມີ)

ring sang rumawos (Pengadilan Negeri).



**ບາບສາມື້ ກະຮຸ້ງ**

**Pawos 109**

ຸສາບໍຸ່ສາບໍຸ່ສາຍມຸຍມຸຍຕຸກສຸຍຸຍິຕາຕາບບິທາຕຸກຸກສາທິທິບມຸສຸກສຸຍຸຍິ

Suang-suang krama sumangdane trepti nyaga wewidangan nyane tetep resik lan asri.

**ບາບສາມື້ ກະຮຸ້ງ**

**Palet 2**

**ສາທິບິບຸກທິທາທິ**

**Karang miwah Tegal**

**ບາບສາມື້ ກະຮຸ້ງ**

**Pawos 110**

1 ກະ ບາບສາທິບິບຸກທິທາທິ ທິທາທິ ທິທາທິ ທິທາທິ ທິທາທິ ທິທາທິ ທິທາທິ ທິທາທິ ທິທາທິ

(1) Pangemong karang paumahan, teba, tegal, miwah carik patut pastika wates karang  
ທິທາທິ ທິທາທິ ທິທາທິ ທິທາທິ ທິທາທິ ທິທາທິ ທິທາທິ ທິທາທິ  
inucap, antuk pagehan, tembok, telabah, tali kunda lan pundukan.

1 ກະ ບາບສາທິບິບຸກທິທາທິ ທິທາທິ ທິທາທິ ທິທາທິ ທິທາທິ ທິທາທິ ທິທາທິ ທິທາທິ

(2) Pradé wénten karang kabebeng mangda kautsahayang wénten pamedalan ka margi  
ທິທາທິ ທິທາທິ ທິທາທິ ທິທາທິ ທິທາທິ ທິທາທິ ທິທາທິ ທິທາທິ  
utawi ka rurungé siosan, ring karang kautsahayang olih sang sané  
ຍາທິທາທິ  
madué.

1 ກະ ທິທາທິ ທິທາທິ ທິທາທິ ທິທາທິ ທິທາທິ ທິທາທິ ທິທາທິ ທິທາທິ

(3) Telajakan ring marginé mangda kapiara olih sang maderbe karang mangda asri.

1 ກະ ທິທາທິ ທິທາທິ ທິທາທິ ທິທາທິ ທິທາທິ ທິທາທິ ທິທາທິ ທິທາທິ

(4) Wates sisi kalér miwah sisi kangin ring karang paumahan, teba lan tegal patut  
ສາທິທາທິ ທິທາທິ ທິທາທິ ທິທາທິ ທິທາທິ ທິທາທິ ທິທາທິ ທິທາທິ  
kakaryanin antuk sang ngamong karang inucap, sané mawasta gagaleng nyutra  
ສາທິທາທິ ທິທາທິ ທິທາທິ ທິທາທິ ທິທາທິ ທິທາທິ ທິທາທິ ທິທາທິ  
kaluan, sajawaning tanah carik sané kapiara wates sisi kelod miwah kauh,

កាបម្មនិគ្គពោត្តិក្សាសាហ៊ីកាតេនិក្ស

kawastanin gagaleng nyutra ka tebén.

បក្សាសិក្សាសីល

Pawos 111

១៧១ ដឹកលិខិត្តិក្សាសាហ៊ីកាតេនិក្ស

(1) Sinalih tunggil krama Désa/banjar tan kalugra :

ហ្ស កាបម្មនិក្សាសាហ៊ីកាតេនិក្ស/កាបម្មនិក្សាសាហ៊ីកាតេនិក្ស

ha. Ngalah-alah margi, telajakan, karang Désa, tegal lan carik;

ក្ស កាបម្មនិក្សាសាហ៊ីកាតេនិក្ស/កាបម្មនិក្សាសាហ៊ីកាតេនិក្ស

na. Ngalah-alah tanah tegak kahyangan, sétra lan sakanan tegak sané

កាបម្មនិក្សាសាហ៊ីកាតេនិក្ស

kasinanggeh suci;

ឃ្ស កាបម្មនិក្សាសាហ៊ីកាតេនិក្ស/កាបម្មនិក្សាសាហ៊ីកាតេនិក្ស

ca. Ngutang lulu utawi barang sané mayanin ring karang anak siosan, tukad,

កាបម្មនិក្សាសាហ៊ីកាតេនិក្ស/កាបម្មនិក្សាសាហ៊ីកាតេនិក្ស

telabah, jelinjangan lan sapanunggal ipun.

១៧២ បក្សាសិក្សាសីល

(2) Pradé wénten krama nglurug sakadi ring ajeng kadanda manut Pararem kadulurin

កាបម្មនិក្សាសាហ៊ីកាតេនិក្ស/កាបម្មនិក្សាសាហ៊ីកាតេនិក្ស

upakara ring genah suci inucap.

១៧៣ កាបម្មនិក្សាសាហ៊ីកាតេនិក្ស/កាបម្មនិក្សាសាហ៊ីកាតេនិក្ស

(3) Krama banjar/Désa patut nyiagayang genah leluhu utawi genah barang sané

កាបម្មនិក្សាសាហ៊ីកាតេនិក្ស/កាបម្មនិក្សាសាហ៊ីកាតេនិក្ស

mayanin.

បញ្ជីទី១២១

Palet 3

បបញ្ជីគណៈបបញ្ជីគណៈបបញ្ជីគណៈបបញ្ជីគណៈ

Wewangunan, Wewalungan, Miwah Pepayonan

ហិរញ្ញវត្ថុ

Indik 1.

បបញ្ជីគណៈ

Wewangunan

បបញ្ជីគណៈ

Pawos 112

១២១ ការបញ្ជីគណៈបបញ្ជីគណៈ

(1) Nyabran ngwangun, patut :

ហា ឧបត្ថម្ភបញ្ជីគណៈបបញ្ជីគណៈបបញ្ជីគណៈបបញ្ជីគណៈ

ha. Masadok ring Prajuru Banjar/Désa, pétpradé wewangunan sané ngeninin  
បបញ្ជីគណៈ

wates;

គា ការបញ្ជីគណៈបបញ្ជីគណៈបបញ្ជីគណៈបបញ្ជីគណៈ

na. Nganggé Asta Bhumi miwah gegulak Asta Kosala-Kosali, sanistanya  
ការបញ្ជីគណៈបបញ្ជីគណៈ

nganggé patitis niskala.

១២២ បបញ្ជីគណៈបបញ្ជីគណៈបបញ្ជីគណៈបបញ្ជីគណៈ

(2) Wewangunan sané pacang kawangun nampek saking Kahyangan Désa, mangda

ឧបត្ថម្ភបញ្ជីគណៈបបញ្ជីគណៈបបញ្ជីគណៈបបញ្ជីគណៈ

mawates sanistannya adepa agung (kirang langkung 2,50 meter);

១២៣ បបញ្ជីគណៈបបញ្ជីគណៈបបញ្ជីគណៈបបញ្ជីគណៈ

(3) Wewangunan paumahan sané pacang kawangun nampek saking Kahyangan Jagat,

ឧបត្ថម្ភបញ្ជីគណៈបបញ្ជីគណៈបបញ្ជីគណៈបបញ្ជីគណៈ

mangda mawates nganutin bhisama PHDI;



សាលាសិក្សាស្រី គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី  
solah ring ajeng, bilih-bilih sané kawangun olih Désa Adat;

១៧៧៧ ទេសាធិបតី គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី

(11) Tan kadadosang ngwangun genah sembahyang lan genah siosan ring Agama Hindu, សាលាសិក្សាស្រី គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី  
sajawaning sampun kacumponin olih krama Désa majalaran antuk Paruman Agung គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី

krama Désa adat;

១៧៧៧ ទេសាធិបតី គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី

(12) Tan kadadosang ngwéntenang tanah *kapling* lan ngwangun *perumahan umum* ring សាលាសិក្សាស្រី គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី  
sajebag wewidangan Désa adat Sembung Gedé, sajabaning kawigunayang olih គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី  
krama Désa adat Sembung Gedé, lan sampun kasungkemin ring Paruman Agung គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី

krama Désa adat Sembung Gedé;

១៧៧៧ ទេសាធិបតី គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី

(13) Yéning wénten silih sinunggil wong dura Désa makarya usaha ring wewidangan សាលាសិក្សាស្រី គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី  
ក្រុមហ៊ុន គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី

Désa adat Sembung Gedé patut :

១៧៧៧ ទេសាធិបតី គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី

ha. Kasungkemin olih paruman agung krama Désa Adat Sembung Gedé;

គា. លេខាធិការ គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី

na. Lahan sané kaanggén patut ka *kontrak*;

សា. ប្រតិភូ គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី

ca. Patut ngawigunayang krama Désa adat Sembung Gedé 30% saking akéh គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី គ្រប់គ្រងសិក្សាស្រី

karyawan ipun;







១៧៣១ គ្រឿងមាតាសាស្ត្រាភ្នំប្រិមិទៅ/កេរកេរវិហារទីបឋមនៃសង្កាត់ស្រែចម្ការប្រាសាទបុរេ

(12) Krama Désa sané nglurug wiwit (11) ring ajeng patut kadanda manut Pararem tur  
សាស្ត្រាភ្នំប្រិមិទៅ

kasadokang sang ngawiwenang.

ហិក្ខុតា/ក្រ

Indik 3

បបុយាភាគី

Pepayonan

បុបាសា/កេរកេរ

Pawos 114

១៧៣១ កេរកេរភ្នំបបុយាភាគី/សាស្ត្រាភ្នំបបុយាភាគីបបុយាភាគី(សិវាបុរាណ/ក្រ)១១

(1) Ngawit nandur pepayonan, tanem tuwuh patut adepa agung (kirang langkung 2,5  
ម៉ែត្រ) កេរកេរភ្នំបបុយាភាគី/បបុយាភាគីភ្នំបបុយាភាគី(សិវាបុរាណ/ក្រ)១១  
méter) ngajeroning saking wates; pradé jantos ngliwat wates, wenang  
សាស្ត្រាភ្នំបបុយាភាគី

kasepatgantungin.

១៧៣១ កេរកេរភ្នំបបុយាភាគី/សាស្ត្រាភ្នំបបុយាភាគីបបុយាភាគី(សិវាបុរាណ/ក្រ)១១

(2) Yéning wénten pepayonan ngungkulin, samaliha mawastu mayanin ka pisaga, patut  
សាស្ត្រាភ្នំបបុយាភាគី/សាស្ត្រាភ្នំបបុយាភាគីបបុយាភាគី(សិវាបុរាណ/ក្រ)១១  
kawara antuk mapiguman ping ajeng mangda prasida sang nruénang wit ngrebah  
ហ្វូងបិទភាគី

utawi notor.

១៧៣១ បុបាសាសាស្ត្រាភ្នំបបុយាភាគី/សាស្ត្រាភ្នំបបុយាភាគីបបុយាភាគី(សិវាបុរាណ/ក្រ)១១

(3) Pradé sampun kawara taler tan wénten utsahan sang nruénang wit (taru), sang  
កេរកេរភ្នំបបុយាភាគី/សាស្ត្រាភ្នំបបុយាភាគីបបុយាភាគី(សិវាបុរាណ/ក្រ)១១

rumasa katetehan/kajerihang wenang masadok ring prajuru.



បញ្ជីទី១៣

Palet 4

បញ្ជីមហាគ្រប់បរិមាណក្រុមគ្រួសារ

Palemahan Miwah Wewidangan Désa Adat

បុរាណសាស្ត្រ

Pawos 115

គ្រូមហាគ្រួសារគ្រប់បរិមាណក្រុមគ្រួសារបញ្ជីមហាគ្រប់បរិមាណក្រុមគ្រួសារ

Krama Désa adat Sembung Gedé mangda nglestariang palemahan miwah wewidangan  
ក្រុមគ្រួសារគ្រប់បរិមាណក្រុមគ្រួសារ

Désa Adat.

សំបុត្រទី៧

SARGAH VII

បញ្ជីមហាគ្រប់បរិមាណក្រុមគ្រួសារគ្រប់បរិមាណក្រុមគ្រួសារ

PADRUÉN, UTAHA, MIWAH PENGANGGARAN DÉSA ADAT

បញ្ជីទី៧

Palet 1

បញ្ជីមហាគ្រួសារគ្រួសារ

Padruén Désa Adat

បុរាណសាស្ត្រ

Pawos 116

បញ្ជីមហាគ្រួសារគ្រួសារសំបុត្រទី៧សំបុត្រទី៧

Padruén Désa Adat Sembung Gedé, sakadi ring sor:

ហា បុរាណសាស្ត្រ

ha. Pura Kahyangan Tiga;

គា បញ្ជីមហាគ្រួសារគ្រួសារ

na. Palinggih Bhagawan Panyarikan;

សា បញ្ជីមហាគ្រួសារគ្រួសារ

ca. Palinggih Balang Tamak;

១៧ ប្រទេសទេវី (កុម្មុយនិស្តកម្ពុជា)

ra. Prajapati (wénten kakalih);

២៧ ប្រទេសទេវីកុម្មុយនិស្តកម្ពុជា

ka. Palinggih Déwa Ayu Jero Gedé;

៣៧ ប្រទេសទេវីកុម្មុយនិស្តកម្ពុជា

da. Pasimpangan Pulaki;

៤៧ ប្រទេសទេវីកុម្មុយនិស្តកម្ពុជា

ta. Palinggih Catus Patha;

៥៧ ប្រទេសទេវីកុម្មុយនិស្តកម្ពុជា

sa. Balé Désa Adat Sembung Gedé;

៦៧ ប្រទេសទេវីកុម្មុយនិស្តកម្ពុជា

wa. Sétra dajan margi lan sétra delod margi Désa Adat Sembung Gedé;

៧៧ ប្រទេសទេវីកុម្មុយនិស្តកម្ពុជា

la. Lelanguan, makadi tetabuhan lan ilén-ilén séwosan, luiré : Gong

ប្រទេសទេវីកុម្មុយនិស្តកម្ពុជា

druén Désa abarung;

៨៧ ប្រទេសទេវីកុម្មុយនិស្តកម្ពុជា

ma. Palaba Désa Adat sakadi kasurat ring Pararem.

បញ្ជីឈ្មោះ

Palet 2

ប្រទេសទេវីកុម្មុយនិស្តកម្ពុជា

Indik Usaha Désa Adat

ប្រទេសទេវីកុម្មុយនិស្តកម្ពុជា

Pawos 117

ប្រទេសទេវីកុម្មុយនិស្តកម្ពុជា

Désa Adat Sembung Gedé madrué Lembaga Perkréditan Désa (LPD).

ប្រទេសទេវីកុម្មុយនិស្តកម្ពុជា

Indik LPD puniki sampun kasulurang ring Pararem LPD.

បញ្ជីទី១២១

Palet 3

ហិរញ្ញវិភាគរាជរដ្ឋាភិបាល

Indik Penganggaran Désa Adat

បញ្ជីទី១២១

Pawos 118

១២១ បញ្ជីហិរញ្ញវិភាគរាជរដ្ឋាភិបាលស្តីពីការងារប្រចាំឆ្នាំ

(1) Olih-olihan Désa Adat Sembung Gedé, luiré :

ហា មន្ត្រីបាលី

ha. Saking Palaba;

គា ក្រុមគ្រូបង្ហាញ

na. Urunan krama Désa;

នា បរិស្ថានសិក្សាប្រចាំឆ្នាំ

ca. Paican saking Guru Wisésa;

ហា ប្រតិបត្តិការ

ra. Upon-upon;

គា បុគ្គលិកសិក្សាប្រចាំឆ្នាំ

ka. Pah-pahan labda saking usaha LPD;

ងា ប្រតិបត្តិការសិក្សាប្រចាំឆ្នាំ

da. Punia siosan sané patut;

ហា មន្ត្រីសិក្សាប្រចាំឆ្នាំ/ប្រតិបត្តិការ

ta. Sarin canang ritatkala Pujawali/Piodalan.

១២១ ហិរញ្ញវិភាគរាជរដ្ឋាភិបាលស្តីពីការងារប្រចាំឆ្នាំ

(2) Indik penganggaran ring Désa adat nginutin Rencana Anggaran Désa Adat sané

គា ប្រតិបត្តិការ

karincikang nyabran warsa.



ដំបៅ ១៧

SARGAH VIII

ចរចាសម្រាប់សម្របសម្រួលសំណើបង្កើតសមាគមសេវាសង្គម

TATA HUBUNGAN, PASUBAYAN, MIWAH MAJELIS DÉSA ADAT

បញ្ជី ១៧

Palet 1

ចរចាសម្រាប់សម្របសម្រួលសំណើបង្កើតសមាគមសេវាសង្គម

Tata Hubungan Pasubayan Désa Adat

បញ្ជី ១៧

Pawos 120

១៧ ក្រុមសេវាសង្គមសម្រាប់សម្របសម្រួលសំណើបង្កើតសមាគមសេវាសង្គម

(1) Désa Adat kadadosang ngwéntenan pasubayan sareng désa Adat miwah lembaga  
សមាគមសេវាសង្គម

siosan;

១៨ ប្រសិនបើសមាគមសេវាសង្គមសម្រាប់សម្របសម្រួលសំណើបង្កើតសមាគមសេវាសង្គម

(2) Pamargin pasubayan sané pacang kamargiang patut kasobyahang tur kawikanin olih  
សមាគមសេវាសង្គម

krama désa Adat.

បញ្ជី ១៨

Palet 2

មតិយល់ឃើញសមាគមសេវាសង្គម

Majelis Désa Adat

បញ្ជី ១៨

Pawos 121

១៨ ក្រុមសេវាសង្គមសម្រាប់សម្របសម្រួលសំណើបង្កើតសមាគមសេវាសង្គម

(1) Désa Adat Sembung Gedé mapaiketan sareng Désa adat siosan ring wadah  
មតិយល់ឃើញសមាគមសេវាសង្គម

Majelis Désa Adat manut wewidangan;





១២១ ប្រាសាទបន្ទីនប្រាសាទបុរាណវិទ្យា មិនគ្រប់គ្រាន់ បណ្តាញប្រាសាទបុរាណវិទ្យា

(3) Pradé wénten jatma ngrereh reramon, minakadi: daun kelapa, ambu, ron, ngulung-  
ញញឹម ប្រាសាទបុរាណវិទ្យា មិនគ្រប់គ្រាន់ បណ្តាញប្រាសាទបុរាណវិទ្យា  
ngulungin sarwa woh-wohan, tan masadok ring sang nruénang, pradé kacunduk  
(គ្រប់គ្រាន់) បណ្តាញប្រាសាទបុរាណវិទ្យា

(ketara) patut kadanda kadi dandaning maling.

១៣១ ប្រាសាទបន្ទីនប្រាសាទបុរាណវិទ្យា មិនគ្រប់គ្រាន់ បណ្តាញប្រាសាទបុរាណវិទ្យា

(4) Yéning wénten jatma ngranjingin pakubon, pakarangan, tegal, carik,  
មិនគ្រប់គ្រាន់ បណ្តាញប្រាសាទបុរាណវិទ្យា មិនគ្រប់គ្រាន់ បណ្តាញប្រាសាទបុរាណវិទ្យា  
teba rikala suwung, mawastu sang madrué karang kaicalan, wenang jatma inucap  
គ្រប់គ្រាន់ បណ្តាញប្រាសាទបុរាណវិទ្យា មិនគ្រប់គ្រាន់ បណ្តាញប្រាសាទបុរាណវិទ្យា

katuwekang antuk madéwa saksi ring Pura Désa/Bale Agung.

បណ្តាញប្រាសាទ

Palet 2

មិនគ្រប់គ្រាន់ បណ្តាញប្រាសាទ

Indik Kulkul

បណ្តាញប្រាសាទ

Pawos 124

១៣១ ប្រាសាទបុរាណវិទ្យា មិនគ្រប់គ្រាន់ បណ្តាញប្រាសាទបុរាណវិទ្យា

(1) Kulkul ring Désa Adat Sembung Gedé wénten 5 (limang) soroh :

១៣១ ប្រាសាទបុរាណវិទ្យា មិនគ្រប់គ្រាន់ បណ្តាញប្រាសាទបុរាណវិទ្យា  
ha. Kulkul Désa Adat inggih punika kulkul sané magenah ring Balé Kulkul Désa  
បណ្តាញប្រាសាទបុរាណវិទ្យា មិនគ្រប់គ្រាន់ បណ្តាញប្រាសាទបុរាណវិទ្យា

Adat Sembung Gedé;

១៣១ ប្រាសាទបុរាណវិទ្យា មិនគ្រប់គ្រាន់ បណ្តាញប្រាសាទបុរាណវិទ្យា  
na. Kulkul Pura ngendongan, sané magenah ring luhur pura Désa lan luhur Pura  
បណ្តាញប្រាសាទបុរាណវិទ្យា មិនគ្រប់គ្រាន់ បណ្តាញប្រាសាទបុរាណវិទ្យា

Puseh, lan ring Luhur Pura Dalem Sembung Gedé;













ကမ္ပူတီကွာလိဒုဗျေပလိနီနိနိဗျူ (ခိဝါ) နိဂိပိကမ္ပူတီ  
kasarengin olih krama paling kidik 3 (tigang) diri pinaka saksi;

၈။ မိမိကမ္ပူတီကွာလိဒုဗျေပလိနီနိနိဗျူ (ခိဝါ) နိဂိပိကမ္ပူတီ  
na. Sang sané karampag tan dados ngalangin sang sané ngrampag, saha tan maren

ကမ္ပူတီကွာလိဒုဗျေပလိနီနိနိဗျူ  
nyaksinin sané karampag.

၉။ မိမိကမ္ပူတီကွာလိဒုဗျေပလိနီနိနိဗျူ (ခိဝါ) နိဂိပိကမ္ပူတီ  
ca. Sang ngrampag sangkaning darsana, ngambil arta brana sané kataur utawi

ကမ္ပူတီကွာလိဒုဗျေပလိနီနိနိဗျူ  
nyawénin tanem tuwuh/tetanduran sané karampag.

၁၀။ ကိလိယာနီယာ/ကမ္ပူတီကွာလိဒုဗျေပလိနီနိနိဗျူ (ခိဝါ) နိဂိပိကမ္ပူတီ  
ra. Kelian Banjar/Bandésa Adat ngicénin sesengker mangda arta brana sané

ကမ္ပူတီကွာလိဒုဗျေပလိနီနိနိဗျူ  
karampag katebus sajeroning asasih.

၁၁။ ကမ္ပူတီကွာလိဒုဗျေပလိနီနိနိဗျူ (ခိဝါ) နိဂိပိကမ္ပူတီ  
ka. Yéning lintangan ring asasih tan katebus olih sang karampag, rerampagan

ကမ္ပူတီကွာလိဒုဗျေပလိနီနိနိဗျူ  
punika dados druén banjar/Désa Adat.

၁၂။ ကမ္ပူတီကွာလိဒုဗျေပလိနီနိနိဗျူ (ခိဝါ) နိဂိပိကမ္ပူတီ  
da. Yéning jinah panumbasan arta brana sané karampag, lintangan ring

ကမ္ပူတီကွာလိဒုဗျေပလိနီနိနိဗျူ  
gebogan utang, lintangnyané punika patut kawaliang ring sang maderbé.

၁၃။ ကမ္ပူတီကွာလိဒုဗျေပလိနီနိနိဗျူ (ခိဝါ) နိဂိပိကမ္ပူတီ

ပုဒ်မိမိဗျူ

Pawos 130

ကမ္ပူတီကွာလိဒုဗျေပလိနီနိနိဗျူ (ခိဝါ) နိဂိပိကမ္ပူတီ

Rarampagan kasengkerin mangda tan jantos :

၁။ ကမ္ပူတီကွာလိဒုဗျေပလိနီနိနိဗျူ (ခိဝါ) နိဂိပိကမ္ပူတီ

ha. Ngrampag arta brana (barang-barang) sané patut inggilang manut agama miwah

ឧបា

dresta;

គា កំក្រិលំដំប្បុគោយាឡមឡង្គិសារាយាហិ

na. Ngilangang cihna kamanusan sang karampag;

នា ក្យសគាបក្យបទិបដំសារាយាហិ

ca. Ngusakang pangupa jiwa sang karampag.

បុរាណក្រឹត្យ

Pawos 131

១ក្រ ឧបាសិគំសារាយាហិ ក្យបិរុរា

(1) Sané wenang karampag, luiré:

ហា ហិក្យកោនិក្យកោឡ្យឡសាហិ

ha. Ingon-ingon suku kalih;

នា ហិក្យកោនិក្យកោឡ្យឡបហិ

na. Ingon-ingon suku pat;

នា បិរុក្យកោហិ បិរុក្យកោហិ

ca. Perabot-perabot;

រា ហិកោហិ ឧរិកោហិ ហិកោហិ

ra. Tegal, carik, tanem tuwuh.

១ក្រ ឧបាសិគំសារាយាហិ ក្យបិរុរា

(2) Sané tan wenang karampag, luiré :

ហា បិរុក្យកោហិ បិរុក្យកោហិ

ha. Perabot paon;

នា បិរុក្យកោហិ ឧរិកោហិ

na. Perabot ka carik;

នា ឧបាសិគំសារាយាហិ ឧបាសិគំសារាយាហិ

ca. Busana, genta lan sané marupa suci.

ដំបៅ ១០

SARGAH X

បបក្សក្រុងតាខ្មៅ

WEWANGUNAN DÉSA ADAT

មិបុបបក្សក្រុងតាខ្មៅសង្កាត់ស្រីរៀន

MIWAH WEWANGUNAN KAWASAN PERDÉSAAN DÉSA ADAT

បុរាណប្រាសាទ

Pawos 132

មិបុបបក្សក្រុងតាខ្មៅសង្កាត់ស្រីរៀន ប្រកាសប្រើប្រាស់ប្រាសាទ

Indik Wewangunan Désa Adat mangda kacumpuin olih krama Désa adat.

បុរាណប្រាសាទ

Pawos 133

មិបុបបក្សក្រុងតាខ្មៅសង្កាត់ស្រីរៀន ប្រកាសប្រើប្រាស់ប្រាសាទ

Indik Wewangunan ring wewengkon Désa Adat mangda nganutin Awig-Awig  
Pararem.

សំបុត្រលេខ ១១

SARGAH XI

ប្រឹក្សានាយកដ្ឋានបណ្តុះបណ្តាល និង បណ្តុះបណ្តាល

*PEMBINAAN LAN PENGAWASAN, PEMBERDAYAAN,*

មិច្ឆាប្រឹក្សាស្រុកត្បូងឃ្មុំ

*MIWAH PELESTARIAN DÉSA ADAT*

បញ្ជីលេខ ១១

Palet 1

ហិរញ្ញវត្ថុប្រឹក្សានាយកដ្ឋានបណ្តុះបណ្តាល

*Indik Pembinaan lan Pengawasan*

បទប្បញ្ញត្តិលេខ ១១

Pawos 134

ក្រុមប្រឹក្សានាយកដ្ឋានបណ្តុះបណ្តាល និង បណ្តុះបណ្តាល

Désa Adat Sembung Gedé nglaksanayang *pembinaan lan pengawasan* majeng ring

គំរូប្រឹក្សាស្រុកត្បូងឃ្មុំ បណ្តុះបណ្តាល និង បណ្តុះបណ្តាល

*kelembagaan* adat sané wénten ring wewidangan Désa Adat Sembung Gedé.

បញ្ជីលេខ ១២

Palet 2

ហិរញ្ញវត្ថុប្រឹក្សានាយកដ្ឋានបណ្តុះបណ្តាល

*Indik Pemberdayaan lan Pelestarian*

បទប្បញ្ញត្តិលេខ ១២

Pawos 135

ប្រឹក្សាស្រុកត្បូងឃ្មុំ បណ្តុះបណ្តាល និង បណ្តុះបណ្តាល

*Lembaga-lembaga* sané wénten ring Désa Adat Sembung Gedé mangda *diberdayakan*.

បទប្បញ្ញត្តិលេខ ១៣

Pawos 136

ក្រុមប្រឹក្សានាយកដ្ឋានបណ្តុះបណ្តាល និង បណ្តុះបណ្តាល

Désa Adat Sembung Gedé sareng ngajegang lan nglestariang Lembaga Adat sané

រូបន្ត្រីបដិបាទព្រហ្មវិហារ

wénten ring wewidangan Désa Adat.

ឯកសារកេរកេរ

SARGAH XII

ក្បួនក្បួនហិរិយវិហារបដិបាទព្រហ្មវិហារ

NGUWAH NGUWUHIN AWIG-AWIG MIWAH PARAREM

បុរាណវិទ្យា

Pawos 137

១. ក្បួនក្បួនហិរិយវិហារបដិបាទព្រហ្មវិហារបដិបាទព្រហ្មវិហារ

- (1) Nguwah-uwuhin awig-awig Désa Adat puniki kamargiang antuk Paruman រូបន្ត្រីបដិបាទព្រហ្មវិហារ

Désa Adat;

២. បុរាណវិទ្យាបដិបាទព្រហ្មវិហារបដិបាទព្រហ្មវិហារ

- (2) Paruman inucap mangda kadasarin antuk pakarsan krama Désa Adat, បុរាណវិទ្យាបដិបាទព្រហ្មវិហារបដិបាទព្រហ្មវិហារ

yadiastun kamedalang antuk Prajuru nunggal wiadin sinarengan;

៣. បុរាណវិទ្យាបដិបាទព្រហ្មវិហារបដិបាទព្រហ្មវិហារ

- (3) Awig-Awig puniki kamargiang ngawit kaingkupin (kararemin).

បុរាណវិទ្យា

Pawos 138

១. សកលវិទ្យាបដិបាទព្រហ្មវិហារបដិបាទព្រហ្មវិហារ

- (1) Sakaluring sané wénten saderengnya, patut kaanutang ring sadaging Awig-Awig បុរាណវិទ្យា

puniki.




កាក្របធម្មនុញ្ញសិប្បកិរ្យា  
Bhāḍesa Adat Sembung Gedé



ហិក្ខុស្រីបូត្រសុរាតិកា  
I Gusti Putu Suratika

បញ្ចារិកា  
Panyarikan



ហិក្ខុស្រីបូត្រនុយមន្យា  
I Gusti Nyoman Subagia

គីលីហ្គត្តច្នៃកា  
Kelian Banjar Kaja



ហិមាណុស្យានុរសា  
I Madé Nuarsa

គីលីហ្គត្តច្នៃគីរាហាឡា  
Kelian Banjar Kelod


ហិមាណុស្យានុរសា  
I Madé Suada

បតាហ្សូ  
Patajuh



ហិក្ខុស្រីបូត្រអប៊ីបូត្រា  
I Gusti Putu Abdi Putra

បតេង  
Patengen



ហិក្ខុស្រីគីហ្គត្តច្នៃអារយ៉ា  
I Gst Kt Gedé Aryana

គីលីហ្គត្តច្នៃចេតា  
Kelian Banjar Tengah



ហិក្ខុស្រីបូត្រសុមយ៉ាសា  
I Gusti Putu Sumayasa

កញ្ចប់

បក្សធម្មិក  
Pangrampih

មតិសិក្សាសេដ្ឋកិច្ច (សិក្សាសេដ្ឋកិច្ច)

Majelis Désa Adat (MDA)

កាបូបាតាប៉ាន

Kabupatén Tabanan

ក្រុងប៉ាន

Pt. Bandésa, Madya,



ហិរញ្ញវត្ថុសេដ្ឋកិច្ច

I Wayan Sukadana, SP, Msi.

មតិសិក្សាសេដ្ឋកិច្ច (សិក្សាសេដ្ឋកិច្ច)

Majelis Désa Adat (MDA)

កំណាសរាម

Kecamatan Kerambitan

កំណាសរាម

Bandésa Alitan,



ហិរញ្ញវត្ថុសេដ្ឋកិច្ច

I Wayan Kantor

កញ្ចប់

សហស្សតិរិះ

Saha Uning

មតិយុត្តិធម៌សហគមន៍ភូមិភាគបាលី

MAJELIS DÉSA ADAT PROVINSI BALI

ក្រសួង :

Nomor : 050/AW6-k/MDAP/U/1/2025

ថ្ងៃខែ :

Tanggal : 24 Juli 2025

ក្រសួងភូមិភាគបាលី

Bandésa Agung,

បញ្ជីសហគមន៍ភូមិភាគបាលី

Panyarikan Agung,



*[Handwritten signature]*

ឈ្មោះបញ្ជីសហគមន៍ភូមិភាគបាលី  
Ida Panglinsir Agung Putra Sukahet

*[Handwritten signature]*

Dr. Déwa Nyoman Rai Asmara Putra,SH,MH

បញ្ជីសហគមន៍ភូមិភាគបាលីសហគមន៍ភូមិភាគបាលី

Pada Dinas Pemajuan Masyarakat Adat Provinsi Bali

ថ្ងៃខែ :

Tanggal 31 Juli 2025

ក្រសួង : / / / / ក្រសួងសហគមន៍ភូមិភាគបាលី

Nomor : A/0063/0934/036/06/DPMA/2025

ប្រតិចារាបករ្យាហានិធីបិកាបិកាព្រះតាធីតា  
PRAWARTAKA PANYURATAN AWIG-AWIG DESA ADAT

សិម្ពិញ្ញា  
SEMBUNG GEDÉ

- |             |                          |
|-------------|--------------------------|
| និម្មិត     | ៖ ហិកេសិវិញ្ញាតិបាវិ     |
| KETUA       | : I GUSTI KETUT PARDITA  |
| កុសន្យាហិវិ | ៖ ហិកេសិវិញ្ញាតិបាវិ     |
| SEKRETARIS  | : I GUSTI NYOMAN SUBAGIA |
| បេណាហារ     | ៖ ហិកេសិវិញ្ញាតិបាវិ     |
| BENDAHARA   | : I GST KT GEDÉ ARYANA   |

អង្គការ

ANGGOTA :

- ក្រុម ហិកេសិវិញ្ញាតិបាវិ
  - 1. I GUSTI PUTU SUMANTRA
- ក្រុម ហិកេសិវិញ្ញាតិបាវិ
  - 2. I GUSTI NENGAH SULANDERA
- ក្រុម ហិកេសិវិញ្ញាតិបាវិ
  - 3. I NENGAH SUKANDIA
- ៣ ហិកេសិវិញ្ញាតិបាវិ
  - 4. IDA BAGUS PUTU SWADANA
- ១៧ ហិកេសិវិញ្ញាតិបាវិ
  - 5. I GUSTI KETUT SETIAKAWAN
- ៤៧ ហិកេសិវិញ្ញាតិបាវិ
  - 6. I GUSTI MADÉ ADNYANA

៧៧ ហិរេយន្យាបិដា

7. I WAYAN SUIRYA

៧៨ ហិរេយន្យាបិដា

8. IDA AYU KETUT SULASMI

៧៩ ហិរេយន្យាបិដា

9. I GUSTI PUTU WINAWAN

៨០ ហិរេយន្យាបិដា

10. I GUSTI PUTU KOMPIANG ASMARA PUTRA